

**ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី  
និងក្រុមហ៊ុនបុត្រសម្ព័ន្ធ**

របាយការណ៍ហិរញ្ញវត្ថុរួម  
និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែកសង្ខេប  
ចន្លោះពេល

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ  
គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០  
និង

របាយការណ៍របស់សវនករឯករាជ្យ  
ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុ

# ព័ត៌មានអំពីធនាគារ

ធនាគារ	<b>ធនាគារ អេស៊ីលីដា ភីអិលស៊ី</b>	
ចុះបញ្ជីពាណិជ្ជកម្មលេខ	0000M077	
ទីស្នាក់ការចុះបញ្ជី	អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា	
ម្ចាស់ភាគហ៊ុន	អេស៊ីលីដា ហ្វាយណង់ហ្សូល ត្រាស់ (ACLEDA Financial Trust) ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី (ASA. Plc.) Sumitomo Mitsui Banking Corporation ("SMBC") COFIBRED S.A ORIX Corporation Triodos Microfinance Fund Triodos Fair Share Fund Triodos Sustainable Finance Foundation	
ក្រុមប្រឹក្សាភិបាល	លោក នាយ សៀន បណ្ឌិត អ៊ុន ចាន់នី លោក វ៉ត្ត យូម៉េង បណ្ឌិត Pieter Kooi លោក Cornelius Reinhart Gunter Obert លោក Ian Samuel Lydall លោក Stéphane Mangiavacca  លោក Kenichiro Mori លោក Ryoji Nishimura លោក Mirjam Janssen លោក Marc Robert	ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ) សមាជិក (អភិបាលប្រតិបត្តិ) សមាជិក (អភិបាលប្រតិបត្តិ) សមាជិក (អភិបាលឯករាជ) សមាជិក (អភិបាលឯករាជ) សមាជិក (អភិបាលឯករាជ) សមាជិក (អភិបាលមិនប្រតិបត្តិ) (បានតែងតាំងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០) សមាជិក (អភិបាលមិនប្រតិបត្តិ) សមាជិក (អភិបាលមិនប្រតិបត្តិ) សមាជិក (អភិបាលមិនប្រតិបត្តិ) សមាជិក (អភិបាលមិនប្រតិបត្តិ) (បានលាលែងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០)
គណៈកម្មាធិការប្រតិបត្តិ	បណ្ឌិត អ៊ុន ចាន់នី បណ្ឌិត សូ ផនណារី លោកស្រី ម៉ារ អមរា លោក វ៉ត្ត យូម៉េង លោក លី ថៃ លោកស្រី ប៊ុត ប៊ុនសីហា  លោក ម៉ាថ ធារី បណ្ឌិត ឡឿង សុភាព	ប្រធាននាយកប្រតិបត្តិ អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិប្រតិបត្តិការ អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិគណនេយ្យ អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិនីតិកម្ម និង លេខាធិការក្រុមហ៊ុន អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ
សវនករ	ខេត្តិអិមជឿ ខេមបូឌា ចំកាត់	

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុរួម និង របាយការណ៍ហិរញ្ញវត្ថុដោយឡែកសង្ខេបចន្លោះពេល  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## មាតិកា

	ទំព័រ
របាយការណ៍ក្រុមប្រឹក្សាភិបាល	១ – ៧
របាយការណ៍របស់សវនករឯករាជ្យ ស្តីពីការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល	៨ – ៩
របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល៖	
របាយការណ៍ហិរញ្ញវត្ថុរួមសង្ខេបចន្លោះពេល៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមសង្ខេបចន្លោះពេល	១០
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមសង្ខេបចន្លោះពេល	១១ – ១២
របាយការណ៍បម្រែបម្រួលមូលធនរួមសង្ខេបចន្លោះពេល	១៣ – ១៤
របាយការណ៍លំហូរទឹកប្រាក់រួមសង្ខេបចន្លោះពេល	១៥ – ១៦
របាយការណ៍ហិរញ្ញវត្ថុដោយឡែកសង្ខេបចន្លោះពេល៖	
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយឡែកសង្ខេបចន្លោះពេល	១៧
របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយឡែកសង្ខេបចន្លោះពេល	១៨
របាយការណ៍បម្រែបម្រួលមូលធនដោយឡែកសង្ខេបចន្លោះពេល	១៩ – ២០
របាយការណ៍លំហូរទឹកប្រាក់ដោយឡែកសង្ខេបចន្លោះពេល	២១ – ២២
កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល	២៣ – ៧២



# ធនាគារ អេស៊ីលីដា ភីអិលស៊ី

## ACLEDA Bank Plc.

### ការិយាល័យកណ្តាល

### របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាល សូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរួមសង្ខេបចន្លោះពេល របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ហៅកាត់ថា “ធនាគារ” និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ (ដែលតទៅនេះ ទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា “សម្ព័ន្ធធនាគារ”) និង របាយការណ៍ហិរញ្ញវត្ថុដោយឡែក សង្ខេបចន្លោះពេលរបស់ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ (ដែល តទៅនេះ ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល”)។

### អំពីធនាគារ

មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលត្រូវបានបង្កើតឡើងក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមាន ទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន១៤ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិនៃកម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្ម សម្រាប់រយៈពេលបីឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានប្តូរសាជាថ្មី ម្តងទៀត ទៅជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍។ ការិយាល័យចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ៦១ មហាវិថី ព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានី ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។ ធនាគារអាចបង្កើតការិយាល័យ បន្ថែមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងអាចផ្លាស់ប្តូរទីតាំងការិយាល័យ ដែលបានចុះបញ្ជីរួចហើយ ដោយចុះបញ្ជីការ ផ្លាស់ប្តូរទាំងនោះ នៅក្រសួងពាណិជ្ជកម្ម និង ត្រូវមានការអនុម័តយល់ព្រមពី ធនាគារជាតិ នៃ កម្ពុជា។

### សកម្មភាពអាជីវកម្មចម្បង

ធនាគារធ្វើប្រតិបត្តិការក្រោមបទប្បញ្ញត្តិរបស់ ធនាគារជាតិ នៃ កម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ ឥណទាន និង សេវាហិរញ្ញវត្ថុផ្សេងៗទៀត សម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាសហគ្រាសធុនតូច និង មធ្យម ព្រមទាំង សកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

### ព្រឹត្តិការណ៍សំខាន់ៗ

#### ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈដំបូង (“IPO”)

នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ ធនាគារទទួលបានការអនុម័ត ជាគោលការណ៍សម្រាប់ការបោះផ្សាយមូលបត្រ កម្មសិទ្ធិ ជាសាធារណៈដំបូង (“IPO”) ពីក្រុមប្រឹក្សាភិបាលរបស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) ។ ធនាគារ និងក្រុម ហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី បានបើកដំណើរការប៊ុកបៀលឌីង (Book Building) ពី នៅថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ លទ្ធផលនៃប៊ុកបៀលឌីងត្រូវបាន ផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីអ្នកវិនិយោគិនចំនួន ២.១៨០នាក់ ក្នុងនោះមានវិនិយោគិនក្នុងស្រុក ចំនួន ៩៥.៥៥% និងវិនិយោគិនបរទេសចំនួន ៤.៤៥%។

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

## ព្រឹត្តិការណ៍សំខាន់ៗ (ត)

ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈដំបូង (“IPO”) (ត)

តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោមតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលឌីង និងការធ្វើបរិវិសកម្ម ដែលបានអនុម័តដោយគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.) គឺ ១៦.២០០ រៀល។

ដំណើរការបរិវិសកម្ម ចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ២០២០ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ហើយលទ្ធផលនៃការធ្វើបរិវិសកម្មត្រូវបានផ្សព្វផ្សាយ ជាសាធារណៈនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ដែលមានភាគហ៊ុនត្រូវបានទិញយកចំនួន ៤.៣៤៤.៨៦៥ ភាគហ៊ុន ត្រូវបានធ្វើបរិវិសកម្ម។

ធនាគារ បានចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

## លទ្ធផលហិរញ្ញវត្ថុបន្ទោះពេល

លទ្ធផលហិរញ្ញវត្ថុបន្ទោះពេលដែលបានធ្វើការត្រួតពិនិត្យរបស់សម្ព័ន្ធធនាគារ និង ធនាគារសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួមសង្ខេបបន្ទោះពេល និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ ដោយឡែកសង្ខេបបន្ទោះពេលនៅលើទំព័រទី ១១-១២ និងទំព័រទី ១៨។

## ដើមទុន

ពុំមានការប្រែប្រួលទៅលើដើមទុនចុះបញ្ជី និងដើមទុនបោះផ្សាយរបស់ធនាគារ សម្រាប់ការិយបរិច្ឆេទរបាយការណ៍នេះទេ។

## ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តរវាងទុនបម្រុង និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ ក្រៅពីការបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្ទោះពេលនេះ។

## ឥណទានអាក្រក់ និងឥណទានសង្ស័យ

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្ទោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សា ភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការជម្រះបុរេប្រទាន និងឥណទានអាក្រក់ចេញពីបញ្ជី ឬការធ្វើសំវិធានធនបុរេប្រទាន និងឥណទានសង្ស័យ ហើយក្រុមប្រឹក្សាភិបាល ជឿជាក់ថា រាល់បុរេប្រទាន និងឥណទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកត់ត្រាសំវិធានធនពេញលេញសម្រាប់បុរេប្រទាន និងឥណទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនាំឲ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬសំវិធានធនលើឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្ទោះពេលនេះ មានចំនួនមិនគ្រប់គ្រាន់ជាសារវន្តនោះឡើយ។



# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

## ទ្រព្យសកម្ម (ត)

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមស្របដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបម្រើនៅក្នុងប្រតិបត្តិការអាជីវកម្មទៅតាមតម្លៃដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃដែលគិតថានឹងអាចប្រើប្រាស់និងទទួលបានជាក់ស្តែង។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការវាយតម្លៃទ្រព្យសកម្ម នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

## វិនិយោគវិនិយោគ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមការយល់ដឹងដ៏សុក្រឹត ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើង ហើយអាចបណ្តាលឲ្យប៉ះពាល់ដល់វិនិយោគក្នុងមកក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ មានភាពមិនត្រឹមត្រូវ ឬមិនសមស្របជាសារវន្តនោះទេ។

## បំណុលយថាភាព និងបំណុលផ្សេងៗទៀត

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះពុំមាន៖

- (ក) បន្ទុកណាមួយលើទ្រព្យសកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលបានកើតឡើងចាប់តាំងពីចុងការិយបរិច្ឆេទមក ដោយសារការដាក់បញ្ចាំសម្រាប់ការធានាចំពោះបំណុលរបស់បុគ្គលណាម្នាក់ឡើយ និង
- (ខ) បំណុលយថាភាពណាមួយដែលកើតមាន ឬអាចនឹងកើតមានឡើងចំពោះសម្ព័ន្ធធនាគារ និងធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទមក ក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែលនឹងមាន ឬអាចនឹងមានប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់សងនោះទេ។

## ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយដែលមិនបានវែកញែកនៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលនឹងបណ្តាលឲ្យ ចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលមានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

## ប្រតិបត្តិការមិនប្រក្រតី

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ មិនបានទទួលរងនូវផលប៉ះពាល់ជាសារវន្តពីសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយឡើយ។ តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំនេះ រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ ពុំមានសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍មិនប្រក្រតីណាមួយដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ លើកលែងការផ្ទុះឡើងនៃ ណូវែលរ៉ុស្កូវ័ណា (“កូវីដ-១៩”)។

### វីរុសកូវ័ណា និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក

ការខាតបង់ឥណទានរំពឹងទុក ត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ចដែលបានព្យាករណ៍មួយចំនួននៅក្នុងការិយបរិច្ឆេទរបាយការណ៍ ។ ការផ្ទុះឡើងនៃ ណូវែលរ៉ុស្កូវ័ណា (“កូវីដ-១៩”) បានរាលដាលលើប្រទេសចិនដីគោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗ ត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុក ដែលក្នុងនោះការគណនានៃការខាតបង់ឥណទានរំពឹងទុក នៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់។ អ្នកគ្រប់គ្រងព្យាករណ៍ផលប៉ះពាល់នៃជំងឺវីរុស-១៩ ទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍អាចនឹងមានការផ្លាស់ប្តូរជាសារវន្តពេលមានព្រឹត្តិការណ៍ថ្មីកើតឡើង។ មើលកំណត់សម្គាល់លេខ ២ (ឃ) ៣ សម្រាប់លម្អិតបន្ថែម។

## ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ

សមាជិកក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងការិយបរិច្ឆេទរបាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

- |                                       |   |
|---------------------------------------|---|
| ▪ លោក នាយ សៀន                         | ប្រធានក្រុមប្រឹក្សាភិបាល (អភិបាលមិនប្រតិបត្តិ)                          |
| ▪ បណ្ឌិត អ៊ិន ចាន់នី                  | សមាជិក (អភិបាលប្រតិបត្តិ)   |
| ▪ លោក វ៉ត្ត យូម៉េង                    | សមាជិក (អភិបាលប្រតិបត្តិ)   |
| ▪ បណ្ឌិត Pieter Kooi                  | សមាជិក (អភិបាលឯករាជ)  |
| ▪ លោក Cornelius Reinhart Gunter Obert | សមាជិក (អភិបាលឯករាជ)  |
| ▪ លោក Ian Samuel Lydall               | សមាជិក (អភិបាលឯករាជ)  |
| ▪ លោក Stéphane Mangiavacca            | សមាជិក (អភិបាលមិនប្រតិបត្តិ)<br>(បានតែងតាំងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០) |
| ▪ លោក Kenichiro Mori                  | សមាជិក (អភិបាលមិនប្រតិបត្តិ)  |
| ▪ លោក Ryoji Nishimura                 | សមាជិក (អភិបាលមិនប្រតិបត្តិ)  |
| ▪ លោក Mirjam Janssen                  | សមាជិក (អភិបាលមិនប្រតិបត្តិ)  |
| ▪ លោក Marc Robert                     | សមាជិក (អភិបាលមិនប្រតិបត្តិ)<br>(បានលាលែងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០) |



# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

## ក្រុមប្រឹក្សាភិបាល និង គណៈកម្មាធិការប្រតិបត្តិ (ត)

សមាជិកគណៈកម្មាធិការប្រតិបត្តិដែលបានបម្រើការក្នុងការិយបរិច្ឆេទរាយការណ៍ និងនាថ្ងៃចេញរបាយការណ៍នេះ រួមមាន៖

- បណ្ឌិត អ៊ុន ចាន់នី ប្រធាននាយកប្រតិបត្តិ
- បណ្ឌិត សូ ជនណារី អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
- លោកស្រី ម៉ារ អមរា អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិហិរញ្ញវត្ថុ
- លោក វ៉ត្ត យូម៉េង អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិវត្តមានភីបាល
- លោក លី ថៃ អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច
- លោកស្រី ប៊ុត ប៊ុនសីហា អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយិកាប្រតិបត្តិនីតិកម្ម និង លេខាធិការក្រុមហ៊ុន
- លោក ម៉ាច់ ធារី អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា
- បណ្ឌិត ឡឿង សុភាព អនុប្រធាននាយកប្រតិបត្តិ និង ជាគណៈប្រធាននាយកប្រតិបត្តិហានិភ័យ

## ការទទួលខុសត្រូវរបស់ប្រធាននាយកប្រតិបត្តិ លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន

ប្រធាននាយកប្រតិបត្តិ ដោយមានការផ្តល់ប្រឹក្សាពីគណៈកម្មាធិការប្រតិបត្តិ ទទួលខុសត្រូវក្នុងការបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ត្រូវបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ (របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន)។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នទាំងនេះ ប្រធាននាយកប្រតិបត្តិ ដោយមានការផ្តល់ប្រឹក្សាពីគណៈកម្មាធិការប្រតិបត្តិត្រូវ៖

- (i) អនុវត្តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព។
- (ii) អនុវត្តតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ (របាយការណ៍ហិរញ្ញវត្ថុបណ្តោះអាសន្ន) ឬ បើមានការផ្លាស់ប្តូរពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញ ពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។
- (iii) រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និង ប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
- (iv) រៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នទាំងនេះ ក្នុងការបន្តប្រើប្រាស់ជាមូលដ្ឋាន និងរក្សាភាពនៃបញ្ជីគណនេយ្យ លុះត្រាតែអ្នកគ្រប់គ្រងមានការសន្មត់ថាសម្ព័ន្ធធនាគារ ឬធនាគារ នឹងបន្តប្រតិបត្តិការពេលអនាគត ដែលអាចដឹងជាមុន។ និង
- (v) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងអស់ដែលចំពោះដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់សម្ព័ន្ធធនាគារ និងធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន។



# ធនាគារ អេស៊ីលីដា ភីអិលស៊ី

ប្រធាននាយកប្រតិបត្តិ អះអាងថា សម្ព័ន្ធធនាគារ និង ធនាគារបានអនុវត្តតាមតម្រូវការខាងលើក្នុងការរៀបចំ  
របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល។

*Bank.*

លោកស្រី ម៉ារ អេមរា

អនុប្រធាននាយកប្រតិបត្តិ និង

អគ្គនាយកប្រតិបត្តិហិរញ្ញវត្ថុ



បណ្ឌិត អ៊ុន ចាន់នី

ប្រធាននាយកប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

## ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ព្រមទាំងកំណត់សម្គាល់ទាំងឡាយ ដែលភ្ជាប់មកជាមួយដែល ត្រូវបានរៀបចំឡើងគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ ដោយអនុលោមទៅតាម ស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ (“របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”) ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

វាត្រូវបានធ្វើដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល ។



លោក នាយ ស្ទើន  
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០



KPMG Cambodia Ltd  
 4<sup>th</sup> Floor, Delano Center  
 No. 144, Street 169, Sangkat Veal Vong  
 Khan 7 Makara, Phnom Penh  
 Kingdom of Cambodia  
 +855 23 216 899 | kpmg.com.kh

**របាយការណ៍របស់សវនករឯករាជ្យស្តីពីការត្រួតពិនិត្យលើព័ត៌មាន  
 ហិរញ្ញវត្ថុបន្លោះពេល  
 ជូនចំពោះភាគទុនិកនៃ  
 ធនាគារ អេស៊ីលីដា ភីអិលស៊ី**

**សេចក្តីផ្តើម**

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុរបស់សង្ខេបបន្លោះពេល របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ ដែលតទៅនេះ ទាំងធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា (“សម្ព័ន្ធធនាគារ”) ព្រមទាំងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សង្ខេបបន្លោះពេល របស់ធនាគារ ហៅកាត់ថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាព ហិរញ្ញវត្ថុរបស់សង្ខេបបន្លោះពេលរបស់សម្ព័ន្ធធនាគារ និង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយ ឡែកសង្ខេបបន្លោះពេលរបស់ធនាគារ នាថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ និង របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន និង លំហូរទឹកប្រាក់រួម និង ដោយឡែកសង្ខេបបន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹមថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០ និងកំណត់សម្គាល់ផ្សេងៗទៀត ដែលបានបង្ហាញនៅទំព័រទី ១០ ដល់ទី ៧២ ហៅកាត់ថា (“របាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្លោះពេល”) ។

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ ហិរញ្ញវត្ថុសង្ខេបបន្លោះពេល ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ “របាយការណ៍ហិរញ្ញវត្ថុបន្លោះពេល” ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺផ្តល់ការសន្និដ្ឋានលើ របាយការណ៍ហិរញ្ញវត្ថុសង្ខេបបន្លោះពេលដោយផ្អែកលើការធ្វើការត្រួតពិនិត្យរបស់យើងខ្ញុំ ។



**ទំហំនៃការត្រួតពិនិត្យ**

យើងខ្ញុំ បានធ្វើការត្រួតពិនិត្យលើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិនៃកម្ពុជាសម្រាប់ កិច្ចព្រមព្រៀងត្រួតពិនិត្យលេខ ២៤១០ “ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលអនុវត្តដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន” ។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបចន្លោះពេល រួមមានការសាកសួរព័ត៌មាន ជាពិសេសសាកសួរបុគ្គលដែលមានភារៈទទួលខុសត្រូវលើបញ្ហាគណនេយ្យ និងហិរញ្ញវត្ថុ និងធ្វើការវិភាគ និងនីតិវិធីត្រួតពិនិត្យផ្សេងៗ ។

ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលមានទំហំតូចជាងការធ្វើសវនកម្ម ដែលអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហេតុដូច្នេះ វាមិនអាចឲ្យយើងខ្ញុំ ផ្តល់នូវអំណះអំណាងថា យើងខ្ញុំបានស្វែងយល់អំពីបញ្ហាជាសារវន្តទាំងអស់ ដែលអាចនឹងត្រូវបានរកឃើញក្នុងពេលធ្វើសវនកម្មបានឡើយ ។ ហេតុដូច្នេះយើងខ្ញុំ មិនបញ្ចេញមតិសវនកម្មនោះទេ ។

**សន្និដ្ឋាន**

ផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំពុំមានបញ្ហាណាមួយទាញចំណាប់អារម្មណ៍យើងខ្ញុំ ដែលបណ្តាលឲ្យយើងខ្ញុំជឿថា របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ មិនត្រូវបានរៀបចំជាសារវន្ត ស្របតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា ៣៤ (របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល) នោះឡើយ ។

**បញ្ហាផ្សេងៗ**

យើងខ្ញុំសូមទាញចំណាប់អារម្មណ៍ថា យើងខ្ញុំពុំបានត្រួតពិនិត្យ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍បម្រែបម្រួលមូលធន របាយការណ៍លំហូរទឹកប្រាក់រួម និង ដោយឡែកសង្ខេបចន្លោះពេលរបស់សម្ព័ន្ធធនាគារ និង ធនាគារ សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ ឬកំណត់សម្គាល់ដែលពាក់ព័ន្ធ ហេតុដូច្នេះយើងខ្ញុំមិនបានបញ្ចេញការសន្និដ្ឋាន ឬ ផ្តល់នូវអំណះអំណាងណាមួយទៅលើរបាយការណ៍ទាំងនោះឡើយ ។

តំណាងក្រុមហ៊ុន **ខេតីអ៊ីមជី ខេមបូឌា ចំកាត់**

**ខេ ហ៊ុយ**  
Partner



រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២០

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួមសង្ខេបបណ្តោះអាសន្ន នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កំណត់ សម្គាល់	នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ក្នុងដៃ	៦	៤២៧.៩០១.៦៩៥	៤២១.៥២៧.២៣៨	១.៧៤១.៥៥៩.៨៩៩	១.៧១៧.៧២៣.៤៩៥
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ	៧	៥៨៧.៥៥៩.៦៩០	៥៨៧.៧៣០.៥៣១	២.៣៩១.២៩៤.៦៧៨	២.៣៩៥.០០១.៩១៤
ការវិនិយោគហិរញ្ញវត្ថុ	៨	៤០២.៦២២.៣៥០	៥២៧.៤៧៤.៩៧៦	១.៦៣៨.៦៧២.៩៦៥	២.១៤៥.៤៦០.៥២៧
ឥណទាននិងបុរេប្រទាន-សុទ្ធ	៩	៣.៩៥១.៨៦៥.២៧៩	៣.៨៤៦.០២០.៥១៩	១៦.០៨៤.០៩១.៦៦៥	១៥.៦៧២.៥៣៣.៦១៥
ទ្រព្យសកម្មផ្សេងៗ		១៨.៣៣៩.៣២០	១៧.៥២៩.៨៣៣	៧៤.៦៤១.០៣២	៧១.៤៣៤.០៧០
ប្រាក់បញ្ញើតាមច្បាប់		៥៧២.១៥៨.១៣៩	៥៨៧.៣៣៦.០៩៩	២.៣២៥.៦៨៣.៦២៦	២.៣៩៣.៣៩៤.៦០៣
ទ្រព្យនិងវិញ្ញាបនបត្រ	១០	១២៨.៣៣០.៨៧៦	១៣១.១៥៩.៧៩២	៥២២.៣០៦.៦៦៥	៥៣៤.៤៧៦.១៥៣
ទ្រព្យសកម្មអរូបី	១១	៨.០៣៩.០២៦	៨.៩៨៨.៩៩៣	៣២.៧១៨.៨៣៦	៣៦.៦៧០.៨៩៦
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	៣២.៦៦៨.៣៧៧	៣២.៥៦៩.៤៥៧	១៣២.៩៦០.២៩៤	១៣២.៧២០.៥៣៧
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	១៣	១៥.៥៨៨.៧៥៨	១៤.៨១៤.៣៥៤	៦៣.៤៤៦.២៥៥	៦០.៣៦៨.៤៩៥
<b>ទ្រព្យសកម្មសរុប</b>		<b>៦.១៤៥.០៥៥.៥១០</b>	<b>៦.១៧៥.១៦១.៧៩២</b>	<b>២៥.០១០.៣៧៥.៩២៦</b>	<b>២៥.១៦៣.៧៨៤.៣០៤</b>
<b>បំណុលនិងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិង ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៤	៣០៧.០៦៨.៤១៤	២៨៥.១៧៥.១៤៥	១.២៤៩.៧៦៨.៤៤៥	១.១៦២.០៨៨.៧១៦
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៤.០៣៩.០៧៥.១៩២	៤.០៨២.៧២២.៤៥៣	១៦.៤៣៩.០៣៦.០៣១	១៦.៦៣៧.០៩៥.៦២៦
បំណុលផ្សេងៗ		៧៨.៦៤៤.០៤១	៥៨.៨១០.៨៧៥	៣២០.០៨១.២៤៧	២៣៦.៦៥៤.៣១៦
ប្រាក់កម្ចី	១៦	៥៣១.៣៧៧.១២៩	៥៦៤.៩៧១.៧០១	២.១៦២.៧០៤.៩១៥	២.៣០២.២៥៥.៦៨២
បំណុលបន្ទាប់បន្សំ	១៧	១៦១.៧៨៤.០៧១	១៣៩.៣០២.៥៨០	៦៥៨.៤៦១.១៦៩	៥៦៧.៦៥៤.០១៤
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	២៦(ក)	៩.៥១៩.៨៧៦	៣០.៤៥៩.៣០៣	៣៨.៧៤៥.៨៩៥	១២៤.១២១.៦៦០
បំណុលភតិសន្យា	១៨	៣១.៣៦១.៩៣៩	៣០.៩១៥.៩៣៩	១២៧.៦៤៣.០៩២	១២៥.៩៨២.៤៥១
អត្ថប្រយោជន៍និយោជិត	១៩	១៩.៣៨៤.៩៧៧	១៨.៣៤១.៧៩៦	៧៨.៨៩៦.៨៥៦	៧៤.៧៤២.៨១៩
<b>បំណុលសរុប</b>		<b>៥.១៧៨.២១៥.៦៣៩</b>	<b>៥.២១០.៧០០.១៩២</b>	<b>២១.០៧៥.៣៣៧.៦៥០</b>	<b>២១.២៣៣.៦០៣.២៨៤</b>
<b>មូលធន</b>					
ដើមទុន	២០	៤២៨.៨១៨.១៥៤	៤២៨.៨១៨.១៥៤	១.៧៤៥.២៥៩.៨៨៨	១.៧៤៧.៤៣៣.៩៧៨
ទុនបម្រុង	២១	៥០៣.៦៧៧.៦១២	៤១៤.៧៤៨.៧២៦	២.០៦៦.៨៨៨.៩៥៥	១.៧០៨.០៨៥.២៦៦
ប្រាក់ចំណេញរក្សាទុក		៣៤.៣៤៥.១០៥	១២០.៨៩៤.៧២០	១២២.៨៥៥.៥៨៣	៤៧៤.៦៦១.៧៧៦
<b>មូលធនសរុប</b>		<b>៩៦៦.៨៤០.៨៧១</b>	<b>៩៦៤.៤៦១.៦០០</b>	<b>៣.៩៣៥.០០៤.៤២៦</b>	<b>៣.៩៦០.១៨០.០២០</b>
<b>បំណុលនិងមូលធនសរុប</b>		<b>៦.១៤៥.០៥៥.៥១០</b>	<b>៦.១៧៥.១៦១.៧៩២</b>	<b>២៥.០១០.៣៧៥.៩២៦</b>	<b>២៥.១៦៣.៧៨៤.៣០៤</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតដ្យូឡូមសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
		ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលការប្រាក់ ត្រូវបានគណនាដោយ ប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ចំណាយការប្រាក់	២២ ២៣	១២៧.៧៦៧.១៦៦ (៣៧.៧២៦.៤៨៥)	១១៧.៣៣៤.៣២៤ (៣៧.៣២១.៤២៩)	៥១៩.១១៧.៩៩៥ (១៥៣.២៨២.៧០៩)	៤៦៩.២១៩.៩៦២ (១៤៩.២៨៨.៣៩៥)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>៩០.០៤០.៦៨១</b>	<b>៨០.០១២.៨៩៥</b>	<b>៣៦៥.៨៣៥.២៨៦</b>	<b>៣២០.៩៣១.៥៦៧</b>
ចំណូលកម្រៃនិង ជើងសារ ចំណាយកម្រៃនិង ជើងសារ	២៤	១២.៥២៧.៥០៧ (៧២៩.៧៦១)	១២.៨៣២.២០០ (២០១.៣៧២)	៥០.៨៩៩.២៦១ (២.៩៦៥.០១៩)	៥១.៣១៥.៩៦៨ (៨០៥.២៨៧)
<b>ចំណូលកម្រៃនិងជើងសារសុទ្ធ</b>		<b>១១.៧៩៧.៧៤៦</b>	<b>១២.៦៣០.៨២៨</b>	<b>៤៧.៩៣៤.២៤២</b>	<b>៥០.៥១០.៦៨១</b>
សំវិធានធនសម្រាប់ការខាតបង់ ឱនភាពនៃតម្លៃ របស់ គណនា និងបុរេប្រទានប្រាក់បញ្ញើ នៅ ធនាគារផ្សេងៗ និងគណនីត្រូវទទួល ផ្សេងៗ		(២.៣៩៧.៤៨៨)	(២.៣៧៩.៧២១)	(៩.៧៤០.៩៩៤)	(៩.៥១៦.៥០៤)
សំវិធានធនសម្រាប់ការខាតបង់ ឱនភាពនៃតម្លៃកិច្ច សន្យាក្រៅតារាងតុល្យការ		(១៣.០០៩)	(៥២.៨៥៥)	(៥២.៨៥៦)	(២១១.៣៦៧)
ការខាតបង់ ឱនភាពនៃតម្លៃ សុទ្ធ		(២.៤១០.៤៩៧)	(២.៤៣២.៥៧៦)	(៩.៧៩៣.៨៥០)	(៩.៧២៧.៨៧១)
<b>ចំណូលសុទ្ធចុះត្រឹមសំវិធានធនសម្រាប់ឱនភាពនៃតម្លៃ</b>		<b>៩.៣៨៧.២៤៩</b>	<b>៩.១០៨.៦៤៧</b>	<b>៣៧.១៤១.៤៣៦</b>	<b>៣១.២៧៣.០១៧</b>
ចំណូលផ្សេងៗ ចំណាយទូទៅ និងរដ្ឋបាល	២៥	៤.១៩៨.០៥៦ (៦១០៩១.៣៨៨)	៣.១១៦.៨៤៥ (៥៥.១០៥.០៧៥)	១៧.០៥៦.៧០២ (២៤៨.២១៤.៣០៩)	១២.៤៦៤.២៦៣ (២២០.៣៦៥.១៩៥)
<b>ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ</b>		<b>៥.១៨៩.១៩៩</b>	<b>៣.៥០៦.៣៧៧</b>	<b>១៦.០៩៥.១៣៤</b>	<b>១២.៩០៧.៧៨៥</b>
ចំណាយពន្ធលើប្រាក់ចំណេញ	២៦(ខ)	(៨.៩៤៩.៤៧៧)	(៩.១៣៦.៣៥១)	(៣៦.៣៦១.៧២៤)	(៣៦.៥៣៦.២៦៨)
<b>ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ</b>		<b>(៣.៧៦០.២៧៨)</b>	<b>(៥.៦២៩.៩៧៤)</b>	<b>(២០.២៦៦.៥៩០)</b>	<b>(២៣.៦២៨.៤៨៣)</b>



# ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរបស់ស្ថាប័នហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់សម្គាល់ ៤)
<b>ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ</b>	៣៣.៥៨៥.១២១	២៩.០៨៦.៥៦៦	១៣៦.៤៥៦.៣៤៧	១១៦.៣១៧.១៧៧
<b>លទ្ធផលលម្អិតផ្សេងៗ</b>				
ធាតុដែលនឹងមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើយវិញ ទៅចំណេញប្រាក់	៧៨៥៦២៩	៧២២.៥៦៨	៣.១៩២.០០៧	២.៨៨៩.៥៤៩
ធាតុដែលត្រូវបានប្រកាសថាបានចាត់ថ្នាក់ឡើយវិញនៅ ការិយបរិច្ឆេទសម្រាប់ទៅចំណេញប្រាក់				
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(៣៦៣.៨៧៥)	២៣៧.៤៩៥
លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទ	៧៨៥៦២៩	៧២២.៥៦៨	២.៨២៨.១៣២	៣.១២៧.០៤៤
<b>លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទសរុប</b>	<b>៣៤.៣៧១.៧៥០</b>	<b>២៩.៨០៩.១៣៤</b>	<b>១៣៩.៦៤៨.៤៧៩</b>	<b>១១៩.៤៤៤.២២១</b>
<b>ប្រាក់ចំណេញក្នុងការិយបរិច្ឆេទដែលផ្តល់ជូនដល់៖</b>				
ភាគហ៊ុនិករបស់ធនាគារ	៣៣.៥៨៥.១២១	២៩.០៨៦.៥៦៦	១៣៦.៤៥៦.៣៤៧	១១៦.៣១៧.១៧៧
អប្បបរមាភាគកម្ម	-	-	-	-
	<b>៣៣.៥៨៥.១២១</b>	<b>២៩.០៨៦.៥៦៦</b>	<b>១៣៦.៤៥៦.៣៤៧</b>	<b>១១៦.៣១៧.១៧៧</b>
<b>លទ្ធផលលម្អិតសរុបដែលផ្តល់ជូនដល់៖</b>				
ភាគហ៊ុនិករបស់ធនាគារ	៣៤.៣៧១.៧៥០	២៩.៨០៩.១៣៤	១៣៩.៦៤៨.៤៧៩	១១៩.៤៤៤.២២១
អប្បបរមាភាគកម្ម	-	-	-	-
	<b>៣៤.៣៧១.៧៥០</b>	<b>២៩.៨០៩.១៣៤</b>	<b>១៣៩.៦៤៨.៤៧៩</b>	<b>១១៩.៤៤៤.២២១</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីប្រែប្រួលមូលធនរួមសង្ខេបចន្លោះពេល  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	ផ្តល់ជូនការហ៊ុនរបស់ក្រុមហ៊ុន											
	ដើមទុន		ទុនប្រមូល		បំណែងរកប្រាក់		ស្តុក		ប្រាក់បញ្ញើ		មូលធនសរុប	
	ទុនធានា	សំរាប់រៀប	ទុនធានា	សំរាប់រៀប	ទុនធានា	សំរាប់រៀប	ទុនធានា	សំរាប់រៀប	ទុនធានា	សំរាប់រៀប	ទុនធានា	សំរាប់រៀប
	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
<b>នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០</b>												
ប្រាក់ ចំណេញក្នុងការិយបរិច្ឆេទ	-	-	-	-	៣៣.៥៨៥.១២១	១៣៦.៨៥៦.៣៤៧	៣៣.៥៨៥.១២១	១៣៦.៨៥៦.៣៤៧	-	-	៣៣.៥៨៥.១២១	១៣៦.៨៥៦.៣៤៧
លទ្ធផលលម្អិតផ្សេងៗ៖												
ការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍និយោជិត	-	-	-	-	៧.៨៦៦.២៩	៣១.៩២០.០៧	៧.៨៦៦.២៩	៣១.៩២០.០៧	-	-	៧.៨៦៦.២៩	៣១.៩២០.០៧
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៣៦៣.៨៧៥)	-	-	-	(៣៦៣.៨៧៥)	-	-	-	(៣៦៣.៨៧៥)
<b>លទ្ធផលសរុបសម្រាប់ការិយបរិច្ឆេទ</b>	-	-	-	(៣៦៣.៨៧៥)	៣៤.៣៧០.៧៤០	១៣៨.៦៨៦.៣៤៤	៣៤.៣៧០.៧៤០	១៣៨.៦៨៦.៣៤៤	-	-	៣៤.៣៧០.៧៤០	១៣៨.៦៨៦.៣៤៤
<b>ប្រតិបត្តិការស្នូលស្ថាប័ន</b>												
ភាគលាភដែលបានបង់	-	-	-	-	(៣២.៧១៨.៨២៥)	(១៣២.៣៨០.៣៦៦)	(៣២.៧១៨.៨២៥)	(១៣២.៣៨០.៣៦៦)	-	-	(៣២.៧១៨.៨២៥)	(១៣២.៣៨០.៣៦៦)
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនប្រមូល	-	-	៨៥.៨៣២.២០	៣៥០.០៣៧.៦៨៩	(៨៥.៨៣២.២០)	(៣៥០.០៣៧.៦៨៩)	-	-	-	-	-	-
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនប្រមូលតាមបទប្បញ្ញត្តិ	-	-	២.២១៩.៣២០	៩០៣២.៦៣២	(២.២១៩.៣២០)	(៩០៣២.៦៣២)	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ - ក្រុមហ៊ុនបុត្រសម្ព័ន្ធហេស	-	-	៧២៦.៣៤៦	២.៩៥៦.២២៤	-	-	-	៧២៦.៣៤៦	-	-	៧២៦.៣៤៦	២.៩៥៦.២២៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.១៨៤.០៩០)	-	(២.៨៥៨.៩៩៥)	-	-	-	(៥.០៤៣.០៨៥)	-	-	-	(៥.០៤៣.០៨៥)
<b>ប្រតិបត្តិការស្នូលស្ថាប័នសរុប</b>	-	(២.១៨៤.០៩០)	៨៨.៧២៤.៨៦	៣៥៥.១៦៧.៥៤៤	(១២០.៩២១.៣៦៥)	(៨៩១.៨៥០.៦៨៧)	(១២០.៩២១.៣៦៥)	(៨៩១.៨៥០.៦៨៧)	-	-	(១២០.៩២១.៣៦៥)	(៨៩១.៨៥០.៦៨៧)
<b>នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០</b>												
	៥២.៨១៨.១៥៥	១៧.៨២២.៨៥៨	៥០.៣៦៧.៦១២	២.០៦៦.៨៨៤.៩៥៥	៣៤.៣៧០.៧៤០	១២២.៨៤៤.៤៣៣	៥២.៨១៨.១៥៥	៣៤.៣៧០.៧៤០	-	-	៥២.៨១៨.១៥៥	៣៤.៣៧០.៧៤០

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

## របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួមសង្ខេបចន្លោះពេល (ត)

### សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	មូលធនគ្រប់គ្រងរបស់ក្រុមហ៊ុន											
	ដើមធុន		ទុនប្រមូល		ចំណែកក្រុមហ៊ុន		សុប		សេចក្តីកាត់ការកម្រៃ		មូលធនសុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
<b>នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩</b>	៣៩៥.២២៤.១០៥	១.៥៨៨.០១០.៤៥៥	៣៧៧.៧៩៨.២៨៦	១.៥២៩.២២៦.៩០៣	៧៩.៨១៧.២៩១	៣០៩.៤៧២.៤៧២	៨៥២.៨៣៩.៦៧២	៣.៤២៦.៧០៩.៨៣៩	-	-	៨៥២.៨៣៩.៦៧២	៣.៤២៦.៧០៩.៨៣៩
ប្រាក់ចំណេញក្នុងការិយបរិច្ឆេទ (មិនបានធ្វើការត្រួតពិនិត្យ) <i>លទ្ធផលស្រុតស្រួល</i>	-	-	-	-	២៩.០៨៦.៥៦៦	១១៦.៣១៧.១៧៧	២៩.០៨៦.៥៦៦	១១៦.៣១៧.១៧៧	-	-	២៩.០៨៦.៥៦៦	១១៦.៣១៧.១៧៧
<i>មិនបានធ្វើការត្រួតពិនិត្យ</i> ការពិនិត្យឡើងវិញនៃការកាត់កិច្ចអត្ថប្រយោជន៍ របស់និយោជិត	-	-	-	-	៧២២.៥៦៨	២.៨៨៩.៥៤៩	៧២២.៥៦៨	២.៨៨៩.៥៤៩	-	-	៧២២.៥៦៨	២.៨៨៩.៥៤៩
លម្អៀងពីការប្តូរចំណែក <b>លទ្ធផលស្រុតស្រួលសម្រាប់ការិយបរិច្ឆេទ</b> (មិនបានធ្វើការត្រួតពិនិត្យ)	-	-	-	២៣៧.៤៩៥	-	-	-	២៣៧.៤៩៥	-	-	-	២៣៧.៤៩៥
<b>ប្រតិបត្តិការសម្រាប់ការិយបរិច្ឆេទ</b> (មិនបានធ្វើការត្រួតពិនិត្យ)	-	-	២៨០.៧៤៩	២៣៧.៤៩៥	-	-	-	២៣៧.៤៩៥	-	-	២៨០.៧៤៩	២៣៧.៤៩៥
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន កទៅដើមទុនប្រមូល ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន ទៅដើមទុនប្រមូលតាមបទប្បញ្ញត្តិ	-	-	២៨០.៧៤៩	២៣៧.៤៩៥	(២៨០.៧៤៩)	(២៣៧.៤៩៥)	-	-	-	-	-	-
ការទិញយកអប្បបរមាភាគកម្មដែលមានក្នុង AVM លម្អៀងពីការប្តូរចំណែក - ក្រុមហ៊ុន បុត្រសម្ព័ន្ធហេស	-	-	១៤២.៧៤៨	៥៧.១២៨	-	-	១៤២.៧៤៨	៥៧.១២៨	-	-	១៤២.៧៤៨	៥៧.១២៨
លម្អៀងពីការប្តូរចំណែក	-	(១១៨.៥៦២)	-	(១១៨.៥៦២)	-	-	-	(១១៨.៥៦២)	-	-	-	(១១៨.៥៦២)
	-	(១១៨.៥៦២)	៤៦.៥៨១	១១៨.៥៦២	(៤៦.៥៨១)	(១១៨.៥៦២)	៤៦.៥៨១	១១៨.៥៦២	-	-	៤៦.៥៨១	១១៨.៥៦២
<b>នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩</b> (មិនបានធ្វើការត្រួតពិនិត្យ)	៣៩៥.២២៤.១០៥	១.៥៨៨.០១០.៤៥៥	៣៧៧.៧៩៨.២៨៦	១.៥២៩.២២៦.៩០៣	១០៨.៧២៥.១១៦	៤២៥.៧៦៩.០១៩	១.០៧៥.៥៦៤.៦០៦	៣.៥៤៣.៧២៦.៦២៦	-	-	១.០៧៥.៥៦៤.៦០៦	៣.៥៤៣.៧២៦.៦២៦

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ។



# ធនាគារ អេស៊ីលីដា ភីអិលស៊ី

## របាយការណ៍លំហូរទឹកប្រាក់រួមសង្ខេបចន្លោះពេល

### សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ក្រុមហ៊ុននីត្យ)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ក្រុមហ៊ុននីត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
<b>លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>				
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ				
<i>និយ័តភាពលើ៖</i>				
រំលស់លើទ្រព្យនិងបរិក្ខារ	90	៥.២៨២.៩៦០	៥.៣៩៥.៨៧៧	២១.៥៦៤.៦៦៦
រំលស់លើទ្រព្យសកម្មអរូបី	99	៨០៤.៨៦៩	៩១៤.៦១៥	៣.២៧០.១៨៣
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	9២	២.៦២៤.៨៣០	២.៦៥០.២៤៧	១០.៦៦៣.០៥៩
និយ័តភាពលើទ្រព្យនិងបរិក្ខារ		១៧.៩៧២	(៧)	៧៣.០២០
និយ័តភាពលើទ្រព្យសកម្មអរូបី		២៦២.២៤១	៣៩០.៣១៣	១.០៦៥.៨៨៥
ចំណាយមូលនិធិសោធននិវត្តន៍		៥៦.៣០០	៥៨.២១៧	២២៨.៧៤៧
សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃ	៩	២.៤១០.៤៩៧	២.៤៣២.៥៧៦	៩.៧៩៣.៨៥០
ចំណាយអត្តប្រយោជន៍ពេលចូលនិវត្តន៍	9៩(ក)	១.៥១១.១៦១	១.៤៦៧.៧១១	៦.១៣៩.៨៤៧
អត្តប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	9៩(គ)	២.១១៧.៥៥៩	(១.០៩៥.៣៧៨)	៨.៦០៣.៦៤៣
ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		៧២៦.៣៤៦	៥០.៥១០	២.៩៥១.១៤៤
ចំណូលការប្រាក់សុទ្ធ		(៩០.០៤០.៦៨១)	(៨០.០១២.៨៩៥)	(៣៦៥.៨៣៥.២៨៦)
(ចំណេញ)ខាតពីការលក់ទ្រព្យនិងបរិក្ខារ និងទ្រព្យសកម្មអរូបី		(១៨.០៣៩)	២៣៨.៥៤៩	(៧៣.២៩២)
ចំណេញពីការប្តូររូបិយប័ណ្ណមិនទាន់បានទទួលស្គាល់		(១៧៧.២៨៦)	២៦៥.៧៧៨	(៧២០.៣១២)
		(៣១.៨៨៧.០៧៣)	(២៩.០២០.៩៧០)	(១១៩.៥៥៧.១៧៥)
<i>បម្រែបម្រួលដើមទុនបង្វិល៖</i>				
ឥណទាននិងបុរេប្រទាន		(១០៨.៥៦៥.៩៣៩)	(៦៤.៩៦៤.៦៥១)	(៤៤១.១០៣.៤១០)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		១៩.៣៦៤.០៧៦	(៤២.០៨៨.៦៤១)	៧៨.៦៩២.៤៩៣
ប្រាក់បញ្ញើតាមច្បាប់		(២.៩៦៤.៤៤៤)	១៩.៨៣៩.៣៦៣	(១២.០៤៤.៥៣៦)
ទ្រព្យសកម្មផ្សេងៗ		(៦៨៧.៦៣៤)	២.៣៩១.៩១៣	(២.៧៩៣.៨៥៧)
ប្រាក់បញ្ញើរបស់អតិថិជន		(៤៣.៦៤៧.៦៦១)	២២៨.២៣៥.៥៧៦	(១៧៧.៣៤០.៤៤៧)
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		២១.៨៩៣.២៦៩	(១៧.៦៣៨.៨៨៨)	៨៤.៩៥២.៣៥២
មូលនិធិសោធននិវត្តន៍		៥១.៦០៨	៥៣.៣៦៦	២០៩.៦៨៣
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ		៣៣៩.៧២០	៣៥២.១៨២	១.៣៨០.២៨២
បំណុលផ្សេងៗ		២០.៥៤៧.៩៨៣	(៤.៥២៧.៤៧៥)	៨៣.៤៨៦.៤៥៥
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/បានពីប្រតិបត្តិការ</b>		(១២៥.៥៥២.០៩៥)	៨៨.៦៣១.៧៧៦	(៥១០.១១៨.១៦០)
ចំណូលការប្រាក់ បានទទួល		១២៧.៦៥៦.៤៦៣	១១៧.២២២.៨៤៨	៥១៨.៦២៧.៥៧៩
ចំណាយការប្រាក់ បានបង់		(៣៧.៩១០.៤៣១)	(៣២.៦៥២.៦៩១)	(១៥៥.០៣០.០៨១)
ពន្ធលើប្រាក់ចំណេញបានបង់		(៣០.៣៦៦.១៤១)	(១៣.៦១៦.៧៥៦)	(១២៣.៣៧៧.៦៣១)
មូលនិធិសោធននិវត្តន៍ បានបង់		(១០៦.២១៤)	(១១០.៩៨១)	(៤៣១.៥៦៤)
អត្តប្រយោជន៍ពេលចូលនិវត្តន៍ បានបង់		(២៥.៣៩២)	(៦៤.៨០៤)	(១០៣.១៦៤)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ បានបង់	9៩(ខ)	(២.០៨៣.១១១)	(៨២១.១៨៦)	(៨៤៦.៣៦០)
អត្តប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់		(១០.១៤៤)	(២៣.០៧៧)	(៤១.២១៥)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់ក្នុង/បានពីសកម្មភាពប្រតិបត្តិការ</b>		(៦៤.៤០៧.០៦៩)	១៥៨.៥៦០.១២៩	(២៧៧.៩៣៧.៩២០)

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់រួមសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយាល័យចេញ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយាល័យចេញ ៣ខែគិតត្រឹម			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ ពាន់រៀល (កំណត់សម្គាល់ ៤)
<b>លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ</b>					
ការវិនិយោគហិរញ្ញវត្ថុ		(៥.១៤៧.៣៧៤)	(៣១.០១៨.២៤០)	(២០.៩១៣.៧៨១)	(១២.៤០៤.២១២)
ការទិញទ្រព្យនិងបរិក្ខារ	១០	(២.៧២១.៨៥៦)	(៥.៣៩៥.១៧២)	(១១.០៥៤.៩០១)	(២១.៥៧៥.២៩៣)
ការទិញទ្រព្យសកម្មអរូបី	១១	(១១០.១៩២)	(៣២៥.៣៤៧)	(៤៤៧.៧១០)	(១.៣០១.០៦៣)
សាច់ប្រាក់ បានពី ការលក់ ទ្រព្យនិងបរិក្ខារ		៣២.៦៦២	១៤.០២៣	១៣២.៧០៦	៧២.០៧៤
<b>សាច់ប្រាក់ ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ</b>		<b>(៧.៩៤៦.៧៦០)</b>	<b>(៣២.៧២០.៧៣៦)</b>	<b>(៣២.២៨៧.៦៨៦)</b>	<b>(១៥៦.៤៥៦.៣៩៤)</b>
<b>លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន</b>					
ការទូទាត់ភាគលាភ		(៣២.៧១៨.៨២៥)	-	(១៣២.៩៣៦.៥៨៦)	-
ការសងប្រាក់កម្ចី		(៣៣.៥៩៥.៥៧២)	(៤៥.៨៨៥.២៤៧)	(១៣៦.៤៩៥.៧៤៦)	(១៨៣.៤៩៥.១០៣)
សាច់ប្រាក់ បានពី ប្រាក់កម្ចី		-	១៤៨.២៥៥.៧២៣	-	៥៩២.៨៧៤.៦៣៦
សាច់ប្រាក់ បានពី បំណុលបន្ទាប់បន្សំ		២២.៤៨១.៤៩១	១.៣២២.៩៥៩	៩១.៣៤២.២៩៨	៥២៩០.៥១៣
ការទូទាត់បំណុលកតិសន្យា		(២.៧៦២.២៣១)	(២.៥៩១.៨១០)	(១១.២២២.៩៤៥)	(១០.៣៦៤.៦៤៨)
<b>សាច់ប្រាក់ សុទ្ធ (ប្រើប្រាស់ក្នុង)/បានពី សកម្មភាពហិរញ្ញប្បទាន</b>		<b>(៤៦.៥៩៤.១៣៧)</b>	<b>១០១.១០១.៦២៥</b>	<b>(១៨៩.៣១១.៩៧៩)</b>	<b>៤០៤.៣០៥.៣៩៨</b>
<b>(តារាងយុទ្ធសាស្ត្រ) ការកំណត់សម្រាប់ប្រាក់ និង សាច់ប្រាក់សម្រួលសុទ្ធ</b>					
		(១២២.៩៤៧.៩៦៦)	២២២.៩៤០.៩៧៨	(៤៩៩.៥៣៧.៥៨៥)	៨៩១.៥៤០.៩៦៨
<b>សាច់ប្រាក់ និងសាច់ប្រាក់សម្រួលនោះជីវិតវិយាចិត្ត</b>					
លម្អៀងពី ការប្តូររូបិយប័ណ្ណ		-	-	(៨.៣៥៤.២៣៩)	(៣៤៩.៩៥៥)
<b>សាច់ប្រាក់ និងសាច់ប្រាក់សម្រួល នោះជីវិតវិយាចិត្ត</b>	<b>២៧</b>	<b>១.៣៧៥.៧៧២.៤៩១</b>	<b>១.៥២៨.៦១២.៣៨៧</b>	<b>៥.៥៩៩.៣៩៤.០៣៨</b>	<b>៦.១៣៧.៣៧៤.៧៣៤</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

## របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដោយផ្សារសេដ្ឋកិច្ចបច្ចេកទេស នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កំណត់ សម្គាល់	នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
<b>ទ្រព្យសកម្ម</b>					
សាច់ប្រាក់ ក្នុងដៃ	៦	៤១៦.៤៦២.២២៦	៤១០.៩៥៥.៨៦៧	១.៦៩៥.១៣៩.៦៤០	១.៦៧៤.៦៤៥.១៥៨
ប្រាក់បញ្ញើ នៅធនាគារផ្សេងៗ	៧	៥៥៩.១១០.៦៩៤	៥៥៨.៨១២.៣៤០	២.២៧៥.៥៨០.៥២៥	២.២៧៦.៣៤៥.២៨៦
ការវិនិយោគហិរញ្ញប្បទាន កំណត់ និងបុរេប្រទាន-សុទ្ធ	៨	៤០២.៦២២.៣៥០	៥២៧.៤៧៤.៩៧៦	១.៦៣៨.៦៧២.៩៦៥	២.១៤៩.៥០០.៥២៧
ឧបករណ៍ហិរញ្ញប្បទាន-សុទ្ធ	៩	៣.៧៨៥.៩០៦.៥២៩	៣.៦៨៦.៥៧៤.៩៤៣	១៥.៤០៨.៦៣៩.៥៧៣	១៥.០២២.៨០៩.៩៩៣
ទ្រព្យសកម្មផ្សេងៗ		១៦.៦៧៩.៩៤៣	១៥.៦៦៧.៥៤០	៦៧.៨៨៧.៣៦៨	៦៣.៨៤៥.២២៦
ប្រាក់បញ្ញើតាមច្បាប់		៥៦៧.៥៩៣.៣១៦	៥៨៣.១៩៥.៧៤១	២.៣១០.១០៤.៧៩៦	២.៣១១.៥២២.៦៤៥
ការវិនិយោគលើក្រុមហ៊ុនបុត្រសម្ព័ន្ធ		៩១.១៣៥.៥៧១	៩១.១៣៥.៥៧១	៣៧០.៩២១.៧៧៤	៣៧១.៣៧៧.៤៥២
ទ្រព្យសកម្មបំណុល	១០	៩០.៧៩៩.០១២	៩២.៩១១.៣៤៤	៣៦៩.៥៥១.៩៧៩	៣៧៨.៦១៣.៧២៨
ទ្រព្យសកម្មអរូបី	១១	៧.០០៥.៩៧៤	៧.៩១៥.៣៦២	២៨.៥១៤.៣១៤	៣២.២៥៥.១០០
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	២៨.៨៥១.០៨៦	២៨.៨៥១.០៨៦	១១៧.៥២៣.៩២០	១១៧.៥៥៤.៩៨៩
ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ	១៣	១៤.៧៥៩.២២៤	១៤.០០៧.៧៤៣	៦០.០៧០.០៤២	៥៧.០៨១.៥៥៣
<b>ទ្រព្យសកម្មសរុប</b>		<b>៥.៩៨០.៩៥៥.៩២៥</b>	<b>៦.០១៧.៣០៣.២៧៧</b>	<b>២៤.៣៤២.៥០៦.៨៩៦</b>	<b>២៤.៥២០.៥១០.៨៥៧</b>
<b>បំណុលនិងមូលធន</b>					
<b>បំណុល</b>					
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និង ស្ថាប័នហិរញ្ញវត្ថុផ្សេងៗ	១៤	២៩៣.១៦៥.៩៨៩	២៧៤.២៧៧.៧២១	១.១៩៣.១៨៥.៥៧៥	១.១១៧.៦៨១.៧១៣
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៣.៩៣២.១៣៧.៣៣៦	៣.៩៨២.១៤៦.៥៥៩	១៦.០០៣.៧៩៨.៩៥៨	១៦.២២៧.២៤៧.២២៨
បំណុលផ្សេងៗ		៧៧.១៣៩.៨៣១	៥៦.៥៩៧.៥៥១	៣១៣.៩៥៩.១១២	២៣០.៦៣៥.០២០
ប្រាក់កម្ចី	១៦	៤៨៨.២៥៧.៨៦៣	៥១៨.០៦៨.១២៨	១.៩៨៧.២០៩.៥០២	២.១១១.១២៧.៦២២
បំណុលបន្ទាប់បន្សំ	១៧	១៦១.៧៨៤.០៧១	១៣៩.៣០២.៥៨០	៦៥៨.៤៦១.១៦៩	៥៦៧.៦៥៤.០១៤
បំណុលពន្ធលើប្រាក់ចំណេញ	២៦(ក)	៨.២៦៥.២៦៤	២៩.១៧៥.៥៦០	៣៣.៦៣៩.៦២៤	១១៨.៥៩០.៤០៧
បំណុលកតិកាសន្យា	១៨	២៨.០៧២.៦៥៩	២៧.៧៨៩.១៦៨	១១៤.២៥៥.៧២២	១១៣.២៤០.៨៦០
អត្ថប្រយោជន៍និយោជិត	១៩	១៨.៦៤០.៧៨៦	១៧.៦៦៧.៤៧៧	៧៥.៨៦៧.៩៩៩	៧១.៩៩៤.៩៦៩
<b>បំណុលសរុប</b>		<b>៥.០០៧.៤៦៣.៧៩៩</b>	<b>៥.០៤៥.០២៤.៧៤៤</b>	<b>២០.៣៨០.៣៧៧.៦៦១</b>	<b>២០.៥៥៤.៤៧៥.៨៣៣</b>
<b>មូលធន</b>					
ដើមទុន	២០	៤២៨.៨១៨.១៥៤	៤២៨.៨១៨.១៥៤	១.៧៤៥.២៨៩.៨៨៨	១.៧៤៧.៤៣៣.៩៧៩
ទុនបម្រុង	២១	៥១០.៧៤១.៥៥៤	៤២៥.៧០៩.៦១២	២.០៩៥.២៦៦.២៧៥	១.៧៥២.៣៦៨.៦៥៦
ប្រាក់ចំណេញរក្សាទុក		៣៣.៩៣៦.៤១៨	១១៧.៧៥០.៧៦៧	១២១.៥៧៣.០៧២	៤៦២.២៣២.៣៨៩
<b>មូលធនសរុប</b>		<b>៩៧៣.៤៩៦.១២៦</b>	<b>៩៧២.២៧៨.៥៣៣</b>	<b>៣.៩៦២.១២៩.២៣៥</b>	<b>៣.៩៦២.០៣៥.០២៤</b>
<b>បំណុលនិងមូលធនសរុប</b>		<b>៥.៩៨០.៩៥៥.៩២៥</b>	<b>៦.០១៧.៣០៣.២៧៧</b>	<b>២៤.៣៤២.៥០៦.៨៩៦</b>	<b>២៤.៥២០.៥១០.៨៥៧</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបច្ចេកទេសនេះ ។



# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដោយផ្អែកសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយាល័យ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

កំណត់សម្គាល់	សម្រាប់ដំណាច់ការិយាល័យ ៣ខែ គិតត្រឹម			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ កាន់រៀល (កំណត់សម្គាល់ ៤)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ) កាន់រៀល (កំណត់សម្គាល់ ៤)
ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព	២២	១១៨.៩២៧.៩១៨	១១០.៣៧៥.៣៦០	៨៨៣.២០៤.១៣១
ចំណាយការប្រាក់	២៣	(៣៤.៨៧៩.៥៥៣)	(៣៥.១៩៨.៨៣៤)	(១៤១.៧១៥.៥៨៣)
<b>ចំណូលការប្រាក់សុទ្ធ</b>		<b>៨៤.០៤៨.៣៦៥</b>	<b>៧៥.១៧៦.៥២៦</b>	<b>៣០១.៤៨៨.៥៤៨</b>
ចំណូលកម្រៃ និង ជើងសារ	២៤	១១.៦៩០.៩៨៦	១២.១៦៤.៤០៤	៤៧.៥០០.៤៧៦
ចំណាយកម្រៃ និង ជើងសារ		(៣៥៦.៩៥៥)	(៩៧.៧០៤)	(៣៩០.៧១៤)
<b>ចំណូលកម្រៃ និង ជើងសារសុទ្ធ</b>		<b>១១.៣៣៤.០៣១</b>	<b>១២.០៦៦.៧០០</b>	<b>៤៦.១០៩.៧៦២</b>
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់សម្រាប់ឥណទាន និងបុគ្គលទានប្រាក់បញ្ញើនៅធនាគារនានា និងប្រាក់ទទួលបានផ្សេងទៀត	៩	(១.៨៩០.០៦៤)	(១.៥០១.៥៦៩)	(៦.០០៤.៧៧៤)
សំវិធានធនកិច្ចសន្យាក្រៅតារាងតុល្យការ	៩	(២០.២៦៦)	(៨៦.៨៤៧)	(៣៤.៧៣១)
<b>ឱនភាពនៃតម្លៃខាតបង់សុទ្ធ</b>		<b>(១.៩១០.៣៣០)</b>	<b>(១.៥៨៨.៤១៦)</b>	<b>(៦.០៣៩.៥០៥)</b>
<b>ចំណូលសុទ្ធបន្ទាប់ពីសំវិធានធនសម្រាប់ឱនភាពនៃតម្លៃ</b>		<b>៩២.១៣២.០៦៦</b>	<b>៨៥.៥៨៨.០១០</b>	<b>៣៧៩.៧៧៧.០៦៩</b>
ចំណូលផ្សេងៗ		៣.៩៥២.៩៦៧	២.៨៤០.៥៤៤	១១.៣៩៩.៣៣៥
ចំណាយទូទៅ និងផ្ទេរ បាល	២៥	(៥៥.៩៦៥.៧៧៥)	(៥០.២១៩.៣២៤)	(២០០.៨២៧.០៩៣)
<b>ចំណេញមុនចំណាយពន្ធលើប្រាក់ចំណេញ</b>		<b>៤០.១២០.២៥៨</b>	<b>៣៧.២០៩.២២៤</b>	<b>១៩០.៣៤៩.៦១១</b>
ចំណាយពន្ធលើប្រាក់ចំណេញ	២៦(ខ)	(៤.២៨៥.៦៥០)	(៤.៥៥៦.៩៦៧)	(៣៤.២១៩.៣១២)
<b>ប្រាក់ចំណេញសម្រាប់ការិយាល័យ ៣ខែ</b>		<b>៣៥.៨៣៤.៦០៨</b>	<b>៣២.៦៥២.២៥៧</b>	<b>១៥៦.១៣០.២៩៩</b>
<b>លទ្ធផលលម្អិតផ្សេងៗ</b>				
<i>ធាតុដែលនឹងមិនត្រូវបានចាត់ថ្នាក់ឡើយវិញទៅចំណេញប្រចាំខែ</i>				
ការវាស់វែងឡើងវិញនៃភាគកិច្ចអត្ថប្រយោជន៍និយោជិត		៧៦២.៧៩៤	៦០១.៤០២	៣.០៩៩.២៣២
លម្អៀងពីការប្តូរចំណុះ		-	-	(៣៥១.១៩៩)
លទ្ធផលលម្អិតផ្សេងៗក្នុងសម្រាប់ការិយាល័យ ៣ខែ		៧៦២.៧៩៤	៦០១.៤០២	២.៧៤៨.០៣៣
<b>លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយាល័យ ៣ខែសរុប</b>		<b>៣៣.៨១៧.៤១៨</b>	<b>៣០.៦៥៣.០៥៧</b>	<b>១៥១.៦២៧.៦៦៤</b>
<b>ប្រាក់ចំណេញដែលផ្តល់ជូនដល់៖</b>				
ម្ចាស់មូលធនរបស់ធនាគារ		៣៣.៨១៧.៤១៨	៣០.៦៥៣.០៥៧	១៥១.៦២៧.៦៦៤
<b>លទ្ធផលលម្អិតសរុបដែលទទួលបានពី៖</b>				
ភាគហ៊ុនិករបស់ធនាគារ		៣៣.៨១៧.៤១៨	៣០.៦៥៣.០៥៧	១៥១.៦២៧.៦៦៤

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន ។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីប្រែប្រួលមូលធនដោយឡែកសង្ខេបចន្លោះពេល  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

ផ្តល់ជូនភាគហ៊ុនិករបស់ក្រុមហ៊ុនមេ

	ដើមទុន		ទុនប្រមូល		បំណែនាំរដ្ឋប្បវេណី		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
<b>នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០២០</b>								
ប្រាក់ ចំណេញសម្រាប់ការិយបរិច្ឆេទ	៥២៤.៨១៨.១៥៤	១.៧៤៧.៤៣៣.៩៧៩	-	-	៣៣.១៧៣.៦២៤	១១៧.៧៥០.៧៦៧	៣៣.១៧៣.៦២៤	១១៧.៧៥០.៧៦៧
<i>លទ្ធផលលម្អិតផ្សេងៗ៖</i>								
ការវាស់វែងឡើងវិញនៃភាគកិច្ចអត្ថប្រយោជន៍និយោជិត	-	-	-	-	៧៦២.៧៩៤	៣.០៩៩.២៣២	៧៦២.៧៩៤	៣.០៩៩.២៣២
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	(៣៥១.១៩៩)	-	-	-	(៣៥១.១៩៩)
<b>លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ</b>	-	-	-	(៣៥១.១៩៩)	៣៣.៩៣៦.៤១៨	១៣៧.៨៤៩.៦៦៦	៣៣.៩៣៦.៤១៨	១៣៧.៨៤៩.៦៦៦
<b>ប្រតិបត្តិការជាមួយភាគហ៊ុនិក៖</b>								
ភាគលាភដែលបានបង់	-	-	-	-	(៣២.៧១៨.៨២៥)	(១៣២.៣៨០.៣៦៦)	(៣២.៧១៨.៨២៥)	(១៣២.៣៨០.៣៦៦)
ការផ្ទេរពីប្រាក់ចំណេញក្រុមទៅជាដើមទុនប្រមូល	-	-	៨២.៦១២.៣៦០	៣៣៦.៣១៤.៩១៨	(៨២.៦១២.៣៦០)	(៣៣៦.៣១៤.៩១៨)	-	-
ការផ្ទេរពីប្រាក់ចំណេញក្រុមទៅទុនប្រមូលតាមបទប្បញ្ញត្តិ	-	-	២.៤១៩.៥៥២	៩.៨៤៧.៦៩៩	(២.៤១៩.៥៥២)	(៩.៨៤៧.៦៩៩)	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.១៤៤.០៩១)	-	(២.៩១៣.៧៩៩)	-	-	-	(៥.០៥៧.៨៩០)
<b>ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប</b>	-	(២.១៤៤.០៩១)	៨៥.០៣១.៩១២	៣៤៣.២៤៤.៨១៨	(១១៧.៧៥០.៧៦៧)	(៤៧៨.៥៤២.៩៨៣)	(៣២.៧១៨.៨២៥)	(១៣៧.៨៤៩.៦៦៦)
<b>នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២០</b>	<b>៥២៤.៨១៨.១៥៤</b>	<b>១.៧៤៥.២៨៩.៨៨៨</b>	<b>៨៥.០៣១.៩១២</b>	<b>២.០៩៥.២៦៦.២៧៥</b>	<b>៣៣.៩៣៦.៤១៨</b>	<b>១៣៧.៨៤៩.៦៦៦</b>	<b>៣៣.៩៣៦.៤១៨</b>	<b>១៣៧.៨៤៩.៦៦៦</b>

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដោយផ្សេងទៀតសង្ខេបចន្លោះពេល (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	ផ្តល់ជូនភាគហ៊ុនិករបស់ក្រុមហ៊ុន							
	ដើមទុន		ទុនបម្រុង		បំណុលក្រុមហ៊ុន		សរុប	
	ជុំនួនភាគហ៊ុន	លានរៀល (កំណត់សម្គាល់ ៤)	ជុំនួនភាគហ៊ុន	លានរៀល (កំណត់សម្គាល់ ៤)	ជុំនួនភាគហ៊ុន	លានរៀល (កំណត់សម្គាល់ ៤)	ជុំនួនភាគហ៊ុន	លានរៀល (កំណត់សម្គាល់ ៤)
<b>នាថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៩</b>	៣៩៥.២២៤.១០៥	១.៥៨៨.០១០.៤៥៥	៣៨៩.៧៣០.៩២៣	១.៥៧៦.៩៦០.១៨៨	៧៧.៩៩១.០១១	៣០២.៣៤៦.៥៥២	៨៦២.៩៨៦.០៣៩	៣.៥៦៧.៣១៧.១៨៤
ប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ (មិនបានធ្វើការត្រួតពិនិត្យ) <i>លទ្ធផលលម្អិតផ្សេងៗ (មិនបានធ្វើការត្រួតពិនិត្យ)</i>	-	-	-	-	២៩.៧១៩.០៥៥	១១៨.៨៤៦.៥០១	២៩.៧១៩.០៥៥	១១៨.៨៤៦.៥០១
ការវាស់វែងឡើងវិញនៃភាគពូក័រអត្ថប្រយោជន៍និយោជិត លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	៦០១.៤០២	២.៤០៥.០០៧	៦០១.៤០២	២.៤០៥.០០៧
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	-	-	-	២៥១.១៥៤	-	-	-	២៥១.១៥៤
<b>ប្រតិបត្តិការជាមួយភាគហ៊ុនិក (មិនបានធ្វើការត្រួតពិនិត្យ)</b>	-	-	-	-	៣០.៣២០.៤៥៧	១២១.២៥១.៥០៨	៣០.៣២០.៤៥៧	១២១.៥០២.៦៦២
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាដើមទុនបម្រុង	-	-	២.៤៣៣.៣២០	៩.៩០៦.០៤៦	(២.៤៣៣.៣២០)	(៩.៩០៦.០៤៦)	-	-
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.១៨៥.៦៧១)	២.១៥០.៦៧៤	៨.៦៣៤.៩៥៦	(២.១៥០.៦៧៤)	(៨.៦៣៤.៩៥៦)	-	-
<b>ប្រតិបត្តិការជាមួយភាគហ៊ុនិកសរុប</b>	-	(១.១៨៥.៦៧១)	៤.៥៨៣.៩៩៤	១៧.៥៤១.៨០៨	(៤.៥៨៣.៩៩៤)	(១៨.៥៤១.០០២)	-	(២.៣៥៤.៨៦៥)
<b>នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០១៩ (មិនបានធ្វើការត្រួតពិនិត្យ)</b>	៣៩៥.២២៤.១០៥	១.៥៨៦.៨២៤.៧៨៣	៣៩៤.៣១៤.៩១៧	១.៥៩៤.៥០៨.១៥០	១០៣.៧២៧.៤៧៤	៤០៥.០៥៧.០៥៨	៨៩៣.២៦៦.៤៩៦	៣.៥៨៦.៤៦៤.៩៨១

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ។

# ធនាគារ អេស៊ីស៊ី ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់ដោយឡែកសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
		ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ ពាន់រៀល (កំណត់សម្គាល់ ៤))
<b>លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ</b>					
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ <i>និយ័តភាពលើ៖</i>		៤១.៤៥៩.២៧៤	៣៨.២៧៦.០២២	១៦៨.៤៤៩.០៣០	១៥៣.០៦៥.៨១៣
រំលស់លើទ្រព្យនិងបរិក្ខារ	១០	៤.៧៣៧.៧០០	៤.៨៨១.៣០៤	១៩.២៤៩.២៧៥	១៩.៥២០.៣៣៥
រំលស់លើទ្រព្យសកម្មអរូបី	១១	៧១៩.២០៣	៨២២.៥១៥	២.៩២២.១២២	៣.២៨៩.២៣៧
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និយ័តភាពលើទ្រព្យនិងបរិក្ខារ	១២	២.៤១៤.០៣៤	២.៤៥២.៨៤៨	៩.៨០៨.២២០	៩.៨០៨.៩៣៩
និយ័តភាពលើទ្រព្យនិងបរិក្ខារ		(២៦.៦៦២)	(៧)	(១០៨.៣២៤)	(២៤)
និយ័តភាពលើទ្រព្យសកម្មអរូបី		២៧០.៩៣១	៣៧៤.៨៧២	១.១០០.៧៩៣	១.៤៩៩.១១៣
សំវិធានធនលើខាតបង់ឱនភាពនៃតម្លៃ	៩	១.៩១០.៣៣៤	១.៥៨៨.៤១៦	៧.៧៦១.៦៨៧	៦.៣៥២.០៧៥
ចំណាយអត្តប្រយោជន៍ពេលចូលនិវត្ត	១៩(ក)	១.៤៥២.១៥២	១.៣០៨.៤៤៣	៥.៥៩៩.៥៦៤	៥.២៣២.៤៦៤
អត្តប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារ	១៩(គ)	២.០៩២.៤៧២	(១.១១៨.១៨៥)	៨.៥០១.៧១៤	(៤.៤៧១.៦២២)
ចំណូលការប្រាក់សុទ្ធ (ចំណេញ)ខាតពីការលក់ទ្រព្យនិងបរិក្ខារនិង ទ្រព្យសកម្មអរូបី		(១៨.៩៥២)	២៤៤.២២២	(៧៦.៩៦១)	៩៧៦.៦៤៤
(ចំណេញ)ខាតពីការប្តូររូបិយប័ណ្ណមិនទាន់បានទទួលស្គាល់		(១៣៤.០៧៥)	២២៤.១២៦	(៥៤៤.៧៤៧)	៨៩៦.២៥១
		(២៥.១៨៦.៩៥៤)	(២៦.១២១.៩៥៦)	(១១៨.៥៦៦.២៧៩)	(១០៤.៥៦១.៦៦១)
<b>បម្រែបម្រួលដើមទុនបង្វិល៖</b>					
ឥណទាន និងបុរេប្រទាន		(១០១.១៤០.៧២៥)	(៥៧.២៦៩.៦១៧)	(៤១០.៩៣៤.៧៦៦)	(២២៩.០២១.១៩៤)
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ		២០.១០៤.០៧៨	(៣៤.៦៧៧.០៨៣)	៨១.៦៨២.៨៦៩	(១៣៣.៦៧៣.៦៥៥)
ប្រាក់បញ្ញើតាមច្បាប់		(៤.៦២០.៤៨១)	១៤.៣៥៤.៨១៤	(១៨.៧៧៣.០១៤)	៥៧.៤០៤.៩០១
ទ្រព្យសកម្មផ្សេងៗ		(៨៩៥.៣៣៥)	២.៦៤៨.៣៦៨	(៣៦៣៧.៧៤៦)	១០.៥៩០.៨២៤
ប្រាក់បញ្ញើលក់អតិថិជន		(៥០.០០៩.២២៣)	២២៥.៨១៩.៦៤៨	(២០៣.១៨៧.៤៧៣)	៩០៣.០៥២.៧៧២
ប្រាក់បញ្ញើលក់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ		១៨.៨៨៤.២៦៨	(២១.៦២៧.៥៩៤)	៧៦.៧៤៣.០៣៣	(៨៦.៤៨៤.៧៤៤)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈ		៣៣៩.៧២០	៣៥២.១៨២	១.៣៨០.២៤២	១.៤០៨.៣៧៦
បំណុលផ្សេងៗ		២១.៩៩១.៨៤៣	(៦.៦៦២.៨៤៤)	៨៩.៣៥២.៨៥៤	(២៦.៦៥៤.៧២៩)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់បានពីក្នុងប្រតិបត្តិការ</b>		(១២៤.៥២៣.៨០៩)	៩៦.៨១៥.៩២៣	(៥០៥.៩៤០.២៣៦)	៣៨៧.១៦៦.៨៤២
ចំណូលការប្រាក់បានទទួល		១១៨.៨១២.០២៤	១១០.២៦៣.៨៤៤	៤៨២.៧៣៣.២៥៤	៤៤០.៩៥៥.២៧២
ចំណាយការប្រាក់បានបង់		(៣៥.៨៦៥.៨៥០)	(៣១.៧៣៥.៦៧៧)	(១៤៥.៧២២.៩៤៩)	(១២៦.៩១០.៩៧២)
ពន្ធលើប្រាក់ចំណូលបានបង់		(២៩.៩៤៧.៤២៧)	(១៣.១៤១.៧៨៥)	(១២១.៦៧៦.៣៩៦)	(៥២.៥៥៣.៩៩៤)
អត្តប្រយោជន៍ពេលចូលនិវត្តបានបង់		(២៥.៣៩២)	(៤៣.០៦៨)	(១០៣.១៦៤)	(១៧២.២២៩)
មូលនិធិអភិវឌ្ឍន៍វិជ្ជាជីវៈបានបង់	១៩(ខ)	(២.០៨៣.១១១)	(៨២១.១៨៦)	(៤.៥៦៣.៦៤០)	(៣.២៨៣.៩២៣)
អត្តប្រយោជន៍ប្រាក់បំណាច់អតីតភាពការងារបានបង់		(១០.១៤៤)	(១៧.៩៨៣)	(៤១.២១៥)	(៧១.៩១៤)
<b>សាច់ប្រាក់សុទ្ធប្រើប្រាស់បានពីសកម្មភាពប្រតិបត្តិការ</b>		(៧៣.៦៤៣.៧០៩)	១៦១.៣២០.១១០	(២៩៩.២១៤.៣៩០)	៦៥៥.១១៩.១២២

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

របាយការណ៍លំហូរទឹកប្រាក់ដោយផ្អែកសង្ខេបបណ្តោះអាសន្ន (ត)

សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

	កំណត់ សម្គាល់	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
		ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩
		មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក	មិនបានធ្វើការ ត្រួតពិនិត្យ ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	មិនបានធ្វើការ ត្រួតពិនិត្យ ពាន់រៀល (កំណត់សម្គាល់ ៤)
<b>លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ</b>					
ការវិនិយោគហិរញ្ញវត្ថុ		(៥.១៤៧.៣៧៤)	(៣១.០១៨.២៤០)	(២០.៩១៣.៧៨១)	(១២.៤០៥២.១០២)
ការទិញទ្រព្យនិងបរិក្ខារ	១០	(២.៥៧៥.៣៩២)	(៤.៤៤៨.១៧៤)	(១០.៤៦៣.៨១៤)	(១៧.៧៨៤.២៦៤)
ការទិញទ្រព្យសកម្មអរូបី	១១	(៧៧.១៤០)	(១៦២.៨៩២)	(៣១៣.៤២០)	(៦៥១.៤០៥)
សាច់ប្រាក់ បានពី ការលក់ ទ្រព្យនិងបរិក្ខារ		១៩.៧៣៩	១១.៥១០	៨០.២០០	៥៦.០២៤
<b>សាច់ប្រាក់ ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ</b>		<b>(៧.៧៨០.១៦៧)</b>	<b>(៣៤.១១៧.៨៩០)</b>	<b>(៣១.៦១០.៨១៥)</b>	<b>(១៤៦.៤៣៥.៧៤៧)</b>
<b>លំហូរទឹកប្រាក់ពីសកម្មភាពវិញ្ញាប្បធាន</b>					
ការទូទាត់ភាគលាភ		(៣២.៧១៨.៨២៥)	-	(១៣២.៩៣៦.៥៨៦)	-
ការសងប្រាក់កម្ចី		(២៩.៨១០.២៦៥)	(៤០.៤៥៥.៤៨៩)	(១២១.១១៩.១០៧)	(១៦១.៧៨១.៥០១)
សាច់ប្រាក់ បានពី ប្រាក់កម្ចី		-	១៣១.៦៦៣.៤៨៣	-	៥២៦.៥២២.២៦៩
សាច់ប្រាក់ បានពី បំណុលបន្ទាប់បន្សំ		២២.៤៨១.៤៩១	១.៣២២.៩៥៩	៩១.៣៤២.២៩៨	៥.២៩០.៥១៣
ការទូទាត់ បំណុលកតិ សន្យា		(២.៥៨៩.៧៦១)	(២.៤៩៦.៨៥៩)	(១០.៥២២.១៩៩)	(៩.៩៨៤.៩៣៩)
<b>សាច់ប្រាក់ សុទ្ធ (ប្រើប្រាស់ក្នុង) បានពី សកម្មភាពវិញ្ញាប្បធាន</b>		<b>(៤២.៦៣៧.៣៦០)</b>	<b>៩០.០៣៤.០៩៤</b>	<b>(១៧៣.២៣៥.៥៩៤)</b>	<b>៣៦០.០៥៦.៣៤២</b>
<b>(ករណីបន្ថែម៖ វិភាគលំហូរទឹកប្រាក់ និង សាច់ប្រាក់សង្ខេបបណ្តោះអាសន្ន)</b>					
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		១.៤៥៩.៦១៣.៤៤៤	១.២៨៦.៩១៨.៩៧២	៥.៩៤៧.៩២៤.៨០១	៥.១៧០.៨៤០.៥២៩
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	(៤.១៦៦.៤៩៥)	(៤០៨.៩៧៦)
<b>សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាដុំចំណុះបរិច្ឆេទ</b>	២៧	<b>១.៤៥៩.៦១៣.៤៤៤</b>	<b>១.២៨៦.៩១៨.៩៧២</b>	<b>៥.៩៤៣.៧៥៨.៣០៦</b>	<b>៤.៧៦១.៤៦១.៥៧៣</b>

កំណត់សម្គាល់ ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ននេះ ។



# **ធនាគារ អេស៊ីលីដា ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

## **១. ព័ត៌មានទូទៅ**

មុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី (ហៅកាត់ថា “ធនាគារ”) គឺជាធនាគារមហាជនទទួលខុសត្រូវមានកំរិត ដែលបង្កើតឡើងក្រោមច្បាប់ព្រះរាជាណាចក្រកម្ពុជា ហើយធ្វើប្រតិបត្តិការជាធនាគារឯកទេស ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ និងមានសាខាចំនួន ១៤ ក្នុងព្រះរាជាណាចក្រកម្ពុជា។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ធនាគារជាតិ នៃ កម្ពុជា បានផ្តល់អាជ្ញាប័ណ្ណដល់ធនាគារ ជាធនាគារពាណិជ្ជកម្មសម្រាប់រយៈពេល ៣ ឆ្នាំ គិតចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ។ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានធ្វើជាថ្មីទៅជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៦។

ទីស្នាក់ការចុះបញ្ជីរបស់ធនាគារមានទីតាំងស្ថិតនៅអគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ធនាគារធ្វើប្រតិបត្តិការក្រោមការត្រួតពិនិត្យរបស់ធនាគារជាតិ នៃកម្ពុជា ដោយផ្ដោតជាពិសេសលើការផ្តល់ឥណទាន និងសេវាហិរញ្ញវត្ថុផ្សេងៗទៀតសម្រាប់ប្រជាពលរដ្ឋទូទៅ ក៏ដូចជាអាជីវករធុនតូច និង មធ្យម ព្រមទាំងសកម្មភាពអាជីវកម្មដទៃទៀត ដែលក្រុមប្រឹក្សាភិបាលជឿជាក់ថាគាំទ្រដល់គោលបំណងនេះ។

គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ មានបុគ្គលិកចំនួន ១៣.៦៨៣ នាក់ (នាថ្ងៃទី៣១ ខែធ្នូ ២០១៩: ១៣.៦៥៥ នាក់)។

## **២. មូលដ្ឋានទូទៅនៃការរៀបចំ**

### **(ក) របាយការណ៍អនុលោមភាព**

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល ត្រូវការរៀបចំឡើង ដោយអនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) ៣៤ (“របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល”)។ របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលមិនបានរួមបញ្ចូលនូវព័ត៌មានដែលតម្រូវឱ្យបង្រួបបង្រួមរបាយការណ៍ហិរញ្ញវត្ថុ ស.វ.ហ.អ.ក។ ទោះជាយ៉ាងណាក្តី កំណត់សម្គាល់ពន្យល់បន្ថែមដែលបានជ្រើសរើសត្រូវបានរួមបញ្ចូលដើម្បីពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការទាំងឡាយដែលជាសារៈសំខាន់ពាក់ព័ន្ធនឹងការប្រែប្រួលក្នុងរបាយការណ៍ហិរញ្ញវត្ថុ ចាប់តាំងពីរបាយការណ៍ហិរញ្ញវត្ថុនាការិយបរិច្ឆេទបញ្ចប់ត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល របស់ធនាគារ ត្រូវបានអនុម័ត និងផ្តល់សិទ្ធិផ្សាយដោយក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។

# **ធនាគារ អេស៊ីលីដា ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

## **២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)**

### **(ខ) រូបិយប័ណ្ណសម្រាប់ការវាស់វែង និងការបង្ហាញ**

រូបិយប័ណ្ណជាតិនៃព្រះរាជាណាចក្រកម្ពុជា គឺប្រាក់រៀល។ ដោយសារ សម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការ អាជីវកម្ម និង កត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួន ផ្អែកលើមូលដ្ឋានប្រាក់ដុល្លារអាមេរិក អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិក ជារូបិយប័ណ្ណមុខងាររបស់សម្ព័ន្ធធនាគារ និងធនាគារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាបានឆ្លុះបញ្ចាំងពីធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និង កាលៈទេសៈរបស់សម្ព័ន្ធធនាគារ និងធនាគារ។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ សម្ព័ន្ធធនាគារ និងធនាគារ។ តួលេខទាំងអស់ ត្រូវបានកាត់ខ្ទង់ចំនួនមួយដុល្លារអាមេរិក ដែលជិតបំផុត ឬលុះត្រាមានការបង្ហាញផ្សេងពីនោះ។

### **(គ) មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម**

#### **(i) ក្រុមហ៊ុនបុត្រសម្ព័ន្ធ**

ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធធនាគារមានអភិបាលភាព។ សម្ព័ន្ធធនាគារមានអភិបាលភាពលើក្រុមហ៊ុនមួយ នៅពេលដែលសម្ព័ន្ធធនាគារប្រឈម ឬ មានសិទ្ធិចំពោះផលអថេរពីការវិនិយោគជាមួយក្រុមហ៊ុន និងមានឥទ្ធិពលទៅលើផលទាំងនោះតាមរយៈសិទ្ធិអំណាចរបស់ខ្លួនក្នុងការដឹកនាំសកម្មភាពដែលពាក់ព័ន្ធរបស់ក្រុមហ៊ុន។

របាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម គឺរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដែលបានរៀបចំសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរួមបញ្ចូលគ្នាចាប់ពីកាលបរិច្ឆេទដែលអភិបាលភាព ត្រូវបានផ្ទេរទៅឲ្យសម្ព័ន្ធធនាគារ និងបញ្ឈប់ការរួមបញ្ចូលគ្នា ចាប់ពីកាលបរិច្ឆេទដែលអភិបាលភាពបានបញ្ចប់។

រាល់ប្រតិបត្តិការ និងសមតុល្យជាសារវន្តរវាងសម្ព័ន្ធធនាគារត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលរួម ឆ្លុះបញ្ចាំងតែប្រតិបត្តិការខាងក្រៅតែប៉ុណ្ណោះ។ នៅពេលចាំបាច់ គោលនយោបាយគណនេយ្យរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានផ្លាស់ប្តូរដើម្បីធានាឲ្យបាននូវសង្គតិភាពជាមួយនឹងគោលនយោបាយដែលអនុវត្តដោយសម្ព័ន្ធធនាគារ។

# **ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

## **២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)**

### **(គ) មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម (ត)**

#### *(ii) ការផ្លាស់ប្តូរអត្ថប្រយោជន៍ម្ចាស់ភាគហ៊ុនក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដោយមិនផ្លាស់ប្តូរអភិបាលភាព*

ប្រតិបត្តិការជាមួយអប្បបរមាភាគភាគកម្ម ដែលមិនធ្វើឲ្យមានការបាត់បង់អភិបាលភាព ត្រូវបានកត់ត្រាជាប្រតិបត្តិការមូលធន ដូចប្រតិបត្តិការជាមួយម្ចាស់ក្រុមហ៊ុនក្នុងនាមជាម្ចាស់ដែរ។ ករណីមានការទិញពីអប្បបរមាភាគភាគកម្ម លម្អៀងរវាងតម្លៃតបស្នងដែលបានបង់ និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញ ត្រូវបានកត់ត្រាជាកចេញពីមូលធន។ ករណីមានការលក់អប្បបរមាភាគភាគកម្ម លម្អៀងរវាង តម្លៃតបស្នងដែលបានទទួល និងចំណែកពាក់ព័ន្ធនៃតម្លៃយោងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានលក់ ក៏ត្រូវកត់ត្រាក្នុងមូលធនដែរ។

#### *(iii) ការលក់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធ*

នៅពេលដែលសម្ព័ន្ធលែងមានអភិបាលភាព អត្ថប្រយោជន៍ដែលមាននៅក្នុងក្រុមហ៊ុនត្រូវបានវាស់វែងឡើងវិញទៅតាមតម្លៃសមស្រប នៅកាលបរិច្ឆេទដែលអភិបាលភាពបានបាត់បង់ ជាមួយនឹងការផ្លាស់ប្តូរនៃតម្លៃដែល ត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្នពេលរួម។ តម្លៃសមស្របគឺជាតម្លៃយោងដំបូងសម្រាប់គោលបំណងគណនេយ្យជាបន្តបន្ទាប់ សម្រាប់អត្ថប្រយោជន៍ ដែលត្រូវទទួលបានទុកជាសមាគម ការដាក់ទុនរួមគ្នា ឬទ្រព្យសកម្មហិរញ្ញវត្ថុ។ លើសពីនេះទៀត ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅការិយបរិច្ឆេទមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗទាក់ទងនឹងអង្គការនោះ ត្រូវកត់ត្រាដូចករណីដែលសម្ព័ន្ធបានលក់ដោយផ្ទាល់នៃ ទ្រព្យសកម្ម ឬសងបំណុលដែលពាក់ព័ន្ធ។ វាអាចមានន័យថាចំនួនដែលបានទទួលនៅការិយបរិច្ឆេទមុននៅក្នុងលទ្ធផលលម្អិតផ្សេងៗ ត្រូវបានចាត់ថ្នាក់ឡើងវិញទៅរបាយការណ៍ប្រាក់ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្នពេលរួម។

#### *(iv) ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ*

ការវិនិយោគក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានរាយការណ៍តាមថ្លៃដើម ដកការខាតបង់ឱនភាពនៃតម្លៃបង្ក នៅក្នុងរបាយការណ៍ដោយឡែកសង្ខេបបណ្តោះអាសន្នរបស់ធនាគារ។ នៅពេលលក់ការវិនិយោគនោះចេញវិញ តម្លៃលម្អៀងរវាងតម្លៃតបស្នងដែលបានមកពីការលក់ និងតម្លៃយោងរបស់វា ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗសង្ខេបបណ្តោះអាសន្នពេល។

ចំនួនទឹកប្រាក់ដែលត្រូវទទួលបានពីក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលធនាគារមិនរំពឹងថានឹងសងត្រឡប់មកវិញនាពេលអនាគត ត្រូវបានចាត់ទុកជាផ្នែកមួយនៃការវិនិយោគរបស់ធនាគារនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ។

# **ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

## **២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)**

### **(ឃ) ប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ**

សម្ព័ន្ធធនាគារ និងធនាគារធ្វើការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធនឹងអនាគត។ តាមនិយមន័យការប៉ាន់ស្មាន គណនេយ្យនឹងកម្រស្មើនឹងលទ្ធផលជាក់ស្តែងដែលទាក់ទង។ ដើម្បីលើកកម្ពស់ខ្លឹមសារព័ត៌មាននៃការប៉ាន់ស្មាន មេរៀនខាងលើនេះ ដែលត្រូវបានគេរំពឹងថានឹងមានផលប៉ះពាល់ជា ជាសារវន្តដល់លទ្ធផល និងក្នុងរបាយការណ៍ ស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានសាកល្បងសម្រាប់ភាពប្រែប្រួលទៅនឹងការផ្លាស់ប្តូរនៅ ក្នុងប៉ារ៉ាម៉ែត្រជាមូលដ្ឋាន។ ការប៉ាន់ស្មាន និងការសន្មតដែលមានហានិភ័យជាសារវន្តក្នុងការបង្កឲ្យមានការកែតម្រូវ ជាសារវន្តទៅនឹងតម្លៃយោងនៃទ្រព្យសម្បត្តិ និងបំណុលក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់មានដូចខាងក្រោម៖

#### **(i) ការវិនិច្ឆ័យ**

ព័ត៌មានអំពីការវិនិច្ឆ័យ ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានឥទ្ធិពលជា សារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម និងរបាយការណ៍ហិរញ្ញវត្ថុដោយឡែក សង្ខេបបណ្តោះអាសន្ន ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម។

- ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃម៉ូដែលអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") តាមបរិមាណប្រាក់ដើមដែលនៅជាប់ជំពាក់។
- ការកើនឡើងជាសារវន្តចំពោះហានិភ័យឥណទាន៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ ថាតើ ហានិភ័យ ឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធី សាស្ត្រសម្រាប់បញ្ចូលព័ត៌មាននាពេលអនាគតទៅក្នុងការវាស់វែងនៃ ឥណទានដែលរំពឹងថានឹងបាត់បង់ (ECL) និងការជ្រើសរើស និងការអនុម័តលើម៉ូដែលដែលប្រើដើម្បីវាស់វែង ECL។

#### **(ii) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន**

- ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងម៉ូដែលនៃការវាស់វែង ការខាត បង់ឥណទានដែលរំពឹងទុក (ECL) រួមទាំងការបញ្ចូលព័ត៌មាននាពេលអនាគត។
- ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុជាមួយទិន្នន័យមិនអាចអង្កេតបានជាសារវន្ត។
- ការវាស់វែងនៃកាតព្វកិច្ចអត្ថប្រយោជន៍ដែលបានកំណត់៖ ការសន្មតដែលគណនាដោយផ្អែកលើមូលដ្ឋាននៃការ គណនាតម្លៃ (Actural)។
- ការទទួលស្គាល់ និងការវាស់វែងថាភាព៖ ការសន្មតសំខាន់ៗអំពីលទ្ធភាព និងទំហំនៃលំហូរធនធាន។
- ឱនភាពនៃតម្លៃរបស់ឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការប៉ាន់ស្មានលំហូរសាច់ប្រាក់ដែល អាចប្រមូលមកវិញបាន។

# **ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ តិច្រីម្រីមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

## **២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)**

(ឃ) ប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)

(ឆ) ភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន (ត)

### **វិស្វកម្ម និងផលប៉ះពាល់លើការខាតបង់ឥណទានរំពឹងទុក**

ការខាតបង់ឥណទានរំពឹងទុកត្រូវបានប៉ាន់ប្រមាណដោយផ្អែកទៅលើលក្ខខណ្ឌសេដ្ឋកិច្ច ដែលបានព្យាករណ៍មួយ ចំនួននៅក្នុងការិយបរិច្ឆេទរាយការណ៍ ។ ការផ្ទុះឡើងនៃ ល្បឿនវិស្វកម្ម (“កូវីដ-១៩”) បានរាលដាលលើប្រទេស ចិនដីគោក កម្ពុជា និងបណ្តាប្រទេសផ្សេងៗទៀត ធ្វើឲ្យមានការរាំងស្ទះសកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច។ ផលប៉ះ ពាល់លើផលិតផលក្នុងស្រុកសរុប (ផ.ស.ស) និងសូចនាករសំខាន់ផ្សេងៗត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងលទ្ធភាពនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលប្រើប្រាស់ក្នុងការព្យាករណ៍ការខាតបង់ឥណទានរំពឹងទុក អ្នកគ្រប់គ្រង រំពឹងថាអាចមានខាតបង់ឥណទានរំពឹងទុកបន្ថែម ចំនួន ១១ លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី ៣១ ខែ មីនា ឆ្នាំ២០២០ ដោយផ្អែកទៅលើស្ថានភាពអនាគតដែលអាចកើតឡើង ដោយគិតពីភាពជាក់ស្តែង លក្ខខណ្ឌ និងការព្យាករណ៍នៃ ស្ថានភាពសេដ្ឋកិច្ចពេលអនាគត និង ព័ត៌មានដែលអាចប្រើប្រាស់បាននៅក្នុងការិយបរិច្ឆេទរាយការណ៍។

ការគណនាខាតបង់ឥណទានរំពឹងទុកនៅស្ថានភាពបច្ចុប្បន្នអាចមានភាពមិនជាក់លាក់ជាសារវន្ត។ អ្នកគ្រប់គ្រងបាន ព្យាករណ៍ទៅលើផលប៉ះពាល់របស់វិស្វកម្មទៅលើសម្ព័ន្ធធនាគារ និងធនាគារ ប៉ុន្តែការព្យាករណ៍នេះអាចនឹងប្រែ ប្រួលជាសារវន្តពេលមានព្រឹត្តិការណ៍កើតឡើង។ ជាលទ្ធផល គួរលេខនេះគួរតែមិនអាចយកជាការណែនាំជាក់លាក់ ឬការព្យាករណ៍នៃផលប៉ះពាល់ហិរញ្ញវត្ថុចុងក្រោយដែលបានរំពឹងទុកនោះទេ។ នៅពេលដែលផលប៉ះពាល់នោះ កាន់តែមានសភាពធ្ងន់ធ្ងរ និងយូរជាងការរំពឹងទុក នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់ទៅលើខាតបង់ឥណទាន រំពឹងទុក ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។

### **អត្ថប្រយោជន៍ពេលចូលនិវត្តន៍**

តម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចអត្ថប្រយោជន៍ចូលនិវត្តន៍អាស្រ័យលើកត្តាមួយចំនួន ដែលត្រូវបានកំណត់ដោយការ គ្រប់គ្រង ដោយប្រើការសន្មតមួយចំនួនដូចជាអត្រាកំណើនប្រាក់ខែ អត្រាលយប់ពីការងារ និងអត្រាមរណភាព។ ការ សន្មតដែលត្រូវបានប្រើក្នុងការកំណត់ចំណាយសុទ្ធសម្រាប់អត្ថប្រយោជន៍ពេលចូលនិវត្តន៍ រួមមានអត្រាអប្បបរមា។ ការផ្លាស់ប្តូរណាមួយនៅក្នុងការសន្មតទាំងនេះ នឹងប៉ះពាល់ដល់តម្លៃនៃកាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

អត្ថមាននៃទីផ្សារសញ្ញាប័ណ្ណ និងមូលបត្របំណុលរដ្ឋាភិបាល គណៈគ្រប់គ្រងបានប្រើអត្រាការប្រាក់បញ្ញើមាន កាលកំណត់រយៈពេល ៦ឆ្នាំ ជាអត្រាអប្បបរមាដើម្បីកំណត់តម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់នាពេលអនាគតបាន ស្មាន ដែលគេរំពឹងថានឹងត្រូវបានតម្រូវដើម្បីទូទាត់កាតព្វកិច្ចអត្ថប្រយោជន៍ពេលចូលនិវត្តន៍។

# **ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេល (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣១ តិច្រីម្រីមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

## **២. មូលដ្ឋានទូទៅនៃការរៀបចំ (ត)**

### **(ឃ) ប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ (ត)**

#### **ពន្ធ**

ពន្ធត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្ននៃបទប្បញ្ញត្តិពន្ធដារ ដែលបានអនុម័តនាកាលបរិច្ឆេទ នៃការ រាយការណ៍។ អ្នកគ្រប់គ្រងវាយតម្លៃតាមដំណាក់កាលនីមួយៗនូវជំហរក្នុងការប្រកាសពន្ធទាក់ទងទៅនឹងស្ថានភាព ដែលបទប្បញ្ញត្តិពន្ធដារត្រូវអនុវត្តតាមការបកស្រាយ។ ការអនុវត្តនេះ បង្កើតនូវសំវិធានធននៅពេលសមស្រប តាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថានឹងត្រូវបង់ជូនអាជ្ញាធរពន្ធ។

ទោះយ៉ាងណាក៏ដោយបទប្បញ្ញត្តិទាំងនេះអាចមានការប្រែប្រួលតាមដំណាក់កាលនីមួយៗ ហើយការកំណត់ចុង ក្រោយនៃបំណុលពន្ធនឹងត្រូវធ្វើឡើងបន្ទាប់ពីមានការត្រួតពិនិត្យពីអាជ្ញាធរពន្ធដារ។ នៅពេលលទ្ធផលពន្ធចុងក្រោយ នៃបញ្ហាទាំងនេះខុសគ្នាពីចំនួនដែលបានកត់ត្រាដំបូង ភាពខុសគ្នាទាំងនេះនឹងជះឥទ្ធិពលដល់បំណុលពន្ធ និងសម តុល្យក្នុងរយៈពេលដែលការកំណត់នោះត្រូវបានធ្វើឡើង។

## **៣. គោលនយោបាយគណនេយ្យសំខាន់ៗ**

គោលនយោបាយគណនេយ្យ ដែលបានអនុវត្តសម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសង្ខេបចន្លោះពេលទាំងនេះមាន លក្ខណៈដូចគ្នាទៅនឹងគោលនយោបាយគណនេយ្យ ដែលប្រើប្រាស់ក្នុង របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំសម្រាប់ ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ដែរ។

## **៤. ការម្កូលពីដុល្លារអាមេរិកទៅជាប្រាក់រៀល**

ដោយអនុលោមទៅតាមច្បាប់គណនេយ្យ និងសវនកម្ម ការប្រែសម្រួលនៃរបាយការណ៍ហិរញ្ញវត្ថុពីដុល្លារអាមេរិក ទៅ ជាប្រាក់រៀល ត្រូវបានតម្រូវ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងលំហូរសាច់ប្រាក់សង្ខេប ចន្លោះពេល ត្រូវបានប្រែសម្រួលជាប្រាក់រៀល ដោយប្រើអត្រាជាមធ្យមសម្រាប់ការិយបរិច្ឆេទ។ ទ្រព្យសកម្ម និង បំណុលសម្រាប់របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសង្ខេបចន្លោះពេលនីមួយៗដែលបានបង្ហាញ និងមូលធនរបស់ ភាគហ៊ុនិក ត្រូវបានប្រែសម្រួលតាមអត្រាបិទបញ្ជីនៅកាលបរិច្ឆេទនៃរបាយការណ៍។ លទ្ធផលលម្អិតនៃការប្តូរ រូបិយប័ណ្ណ ដែលកើតមកពីការប្រែសម្រួលដើមទុនរបស់ភាគហ៊ុនិក ត្រូវបានទទួលស្គាល់នៅក្នុងលទ្ធផលលម្អិត ផ្សេងៗ។



# **ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០**

## **៤. ការប្តូរពីដុល្លារអាមេរិកទៅជាប្រាក់រៀល (ត)**

សម្ព័ន្ធធនាគារ និងធនាគារបានប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា និងនាការលហិរញ្ញវត្ថុសម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដែលអត្រាជាមធ្យមក្នុង ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៦៣ រៀល (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩៖ ១ ដុល្លារអាមេរិក ស្មើនឹង ៣.៩៩៩ រៀល) ហើយអត្រាចិបក្នុង ១ ដុល្លារអាមេរិក ស្មើនឹង ៤.០៧០ រៀល (ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩៖ ៤.០៧៥ រៀល និងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩៖៤០១៥) នៅកាលបរិច្ឆេទរបាយការណ៍។ ចំនួននៃការប្តូរទាំងនេះមិនត្រូវបានធ្វើការត្រួតពិនិត្យ និងមិនត្រូវបានបកស្រាយជាការបង្ហាញ ដែលបង្ហាញចំនួនដុល្លារអាមេរិក ឬ ប្តូរទៅជាប្រាក់រៀល តាមអត្រាទាំងនេះ ឬអត្រាដទៃទៀតណាមួយឡើយ។

## **៥. បម្រែបម្រួលតាមរដូវកាលនៃប្រតិបត្តិការអាជីវកម្ម**

សកម្មភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ ជាទូទៅពាក់ព័ន្ធនឹងការផ្តល់សេវាធនាគារ និងសេវាកម្មហិរញ្ញវត្ថុផ្សេងៗ សេវាកម្មជើងសារមូលបត្រ ការបណ្តុះបណ្តាល និងការអប់រំ។

វាពុំមានបច្ច័យដែលនាំឲ្យមានបម្រែបម្រួលតាម រដូវកាលនៃប្រតិបត្តិការអាជីវកម្មសារវន្ត ដែលពាក់ព័ន្ធនឹងសកម្មភាពធុរកិច្ចទាំងនេះ លើកលែងតែមានការផ្ទុះឡើងនៃវីរុសកូរ៉ូណា (“កូវីដ-១៩”) ដែលបង្កឲ្យមានផលប៉ះពាល់ដល់សកម្មភាពអាជីវកម្មជាសកល។ ការរីករាលដាលនៃវីរុស កូវីដ-១៩ អាចធ្វើឲ្យមានការផ្លាស់ប្តូរលក្ខខណ្ឌសេដ្ឋកិច្ចដែលនាំឲ្យមានផលប៉ះពាល់ដល់លទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ។ សម្ព័ន្ធធនាគារ និងធនាគារ នឹងបន្តការយកចិត្តទុកដាក់តាមដានស្ថានភាពវីរុស កូវីដ-១៩ និងចាត់វិធានការយ៉ាងសកម្មដើម្បីឆ្លើយតបទៅនឹងទំហំផលប៉ះពាល់ទាំងនោះ លើរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និង ធនាគារ។

## បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

### ៦. សាច់ប្រាក់ក្នុងដៃ

	សម្ព័ន្ធបទដ្ឋាន				បទដ្ឋាន			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
តាមរូបិយប័ណ្ណ៖								
ជាប្រាក់ដុល្លារអាមេរិក	២៩១.១៣១.៧៤៣	៣២៨.១១២.៥៨៤	១.១៨៤.៩០៦.១៩៤	១.៣៣៧.០៥៨.៧៨០	២៨៩.៣៨២.៣២១	៣២៦.៤៨១.១៦៤	១.១៧៧.៧៨៦.០៤៦	១.៣៣០.៤១០.៧៤៣
ជាប្រាក់រៀលខ្មែរ	១១១.២៤៥.៦៣១	៧៣.៨៣២.៩៣៨	៤៥២.៧៦៩.៧១៨	៣០០.៨៦៩.២២២	១១១.២៣៥.៧៦១	៧៣.៨២៤.៤១៧	៤៥២.៧២៩.៥៤៧	៣០០.៨៣៤.៤៩៩
ជាប្រាក់បាតថៃ	១៣.៤៤៩.៣២៨	៩.៨២០.៤១៣	៥៤.៧៣៨.៧៦៥	៤០.០១៨.១៨៣	១១.៦០៥.២៥៧	៧.៨៤៦.៩១៣	៤៧.២៣៣.៣៩៦	៣១.៩៧៦.១៧០
ជាប្រាក់អឺរ៉ូ	២.៥៨៩.៥០៦	១.៦៩៧.៨០៤	១០.៥៣៩.២៨៩	៦.៩១៨.៥៥១	២.៥២២.៦៤៣	១.៦៤០.០៥៧	១០.២៦៧.១៥៧	៦.៦៨៣.២៣២
ជារូបិយប័ណ្ណផ្សេងៗ	៩.៤៨៥.៤៨៧	៨.០៦៣.៤៩៩	៣៨.៦០៥.៩៣៣	៣២.៨៥៨.៧៥៩	១.៧៥០.២៤៤	១.១៦៣.៣១៦	៧.១២៣.៤៩៤	៤.៧៤០.៥១៤
	<b>៤២៧.៩០១.៦៩៥</b>	<b>៤២១.៥២៧.២៣៨</b>	<b>១.៧៨១.៥៥៩.៨៩៩</b>	<b>១.៧១៧.៧២៣.៤៩៥</b>	<b>៤១៦.៤៩៦.២២៦</b>	<b>៤១០.៩៥៥.៨៦៧</b>	<b>១.៦៩៥.១៣៩.៦៤០</b>	<b>១.៦៧៤.៦៤៥.១៥៨</b>

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ៧. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ

	សង្ខេបធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
ធនាគារជាតិ នៃកម្ពុជា	៤២៨.៣៨២.៥០៦	៤៤៨.៥៩១.៩៩០	១.៧៤៣.៥១៦.៧៩៩	១.៨២៨.០១២.៣៥៩	៤២៨.៣៦៩.០៨៤	៤៤៨.៥៩១.៩៩០	១.៧៤៣.៤៦២.១៧២	១.៨២៨.០១២.៣៥៩
ធនាគារផ្សេងៗ	២៦.៤៤៩.៤២៥	១.៥៧៩.៤៩២	១០៧.៦៤៩.១៥៩	៦.៤៣៦.៤៣០	២៥.៥៤៩.២៦២	៤៥២.២២៣	១០៣.៩៨៥.៤៩៦	១.៨៤២.៤០៩
	៤៥៤.៨៣១.៩៣១	៤៥០.១៧១.៤៨២	១.៨៥១.១៦៥.៩៥៨	១.៨៣៤.៤៤៨.៧៨៩	៤៥៣.៩១៨.៣៤៦	៤៥៩.០៤៤.២១៣	១.៨៤៧.៤៤៧.៦៦៨	១.៨៥០.៤២៣.៧៦៨
សមតុល្យជាមួយធនាគារនៅក្រៅប្រទេស៖								
ធនាគារឡាវ	២១.១០៤.៣៧៨	១៩.០៣៧.២៩៨	៨៥.៨៩៤.៨១៨	៧៧.៥៧៦.៩៨៩	-	-	-	-
ធនាគារផ្សេងៗ	១១២.០៥៧.៨៧៦	១១៩.១១១.៧០៧	៤៥៦.០៧៥.៥៥៦	៤៨៥.៣៨០.២០៦	១០៥.២៥៦.២២០	១០៩.៦១៣.៣៦៨	៤២៨.៣៩២.៨១៦	៤៤៦.៦៧៤.៤៧៥
	១៣៣.១៦២.២៥៤	១៣៨.១៥៤.០០៥	៥៤១.៩៧០.៣៧៤	៥៦២.៩៥៧.១៩៥	១០៥.២៥៦.២២០	១០៩.៦១៣.៣៦៨	៤២៨.៣៩២.៨១៦	៤៤៦.៦៧៤.៤៧៥
សំវិធានធនលើឱនភាពនៃតម្លៃខាតបង់	៥៨៧.៩៩៤.១៨៥ (៤៥២.៤៩៥)	៥៨៧.៣២០.៤៨៧ (៥៨៩.៩៥៦)	២.៣៩៣.១៣៦.៣៣២ (១.៨៤១.៦៥៤)	២.៣៩៧.៤០៥.៩៨៤ (២.៤០៤.០៧០)	៥៥៩.១៧៤.៥៦៦ (៦៣.៨៧២)	៥៥៨.៦៥៧.៥៨១ (៤៥២.៤៩១)	២.២៧៥.៨៤០.៤៨៤ (២៥៩.៩៥៩)	២.២៧៦.៥៦៤.៤៣៣ (១៨៤.៣៥៧)
	៥៨៧.៥៤១.៦៩០	៥៨៧.៧៣០.៥៣១	២.៣៩១.២៩៤.៦៧៨	២.៣៩៥.០០១.៩១៤	៥៥៩.១១០.៦៩៤	៥៥៨.៦១២.៣៤០	២.២៧៥.៥៨០.៥២៥	២.២៧៦.៣៨០.០៧៦
ប្រាក់បញ្ញើរយៈពេលខ្លី	៥៨៧.៥៤១.៦៩០	៥៨៧.៧៣០.៥៣១	២.៣៩១.២៩៤.៦៧៨	២.៣៩៥.០០១.៩១៤	៥៥៩.១១០.៦៩៤	៥៥៨.៦១២.៣៤០	២.២៧៥.៥៨០.៥២៥	២.២៧៦.៣៨០.០៧៦
ប្រាក់បញ្ញើរយៈពេលវែង	-	-	-	-	-	-	-	-
	៥៨៧.៥៤១.៦៩០	៥៨៧.៧៣០.៥៣១	២.៣៩១.២៩៤.៦៧៨	២.៣៩៥.០០១.៩១៤	៥៥៩.១១០.៦៩៤	៥៥៨.៦១២.៣៤០	២.២៧៥.៥៨០.៥២៥	២.២៧៦.៣៨០.០៧៦

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ៧. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ត)

### ក) តាមប្រភេទគណនី

	សង្កេតធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
សមតុល្យជាមួយធនាគារក្នុងស្រុក៖								
គណនី ចរន្ត	៤២៨.៩៣១.៧៦៨	៤៤៩.០៤៤.២១៣	១.៧៤៥.៧៥២.២៩៥	១.៨២៩.៨៥៥.១៦៨	៤២៨.៩១៨.៣៤៦	៤៤៩.០៤៤.២១៣	១.៧៤៥.៦៩៧.៦៦៨	១.៨២៩.៨៥៥.១៦៨
ប្រាក់បញ្ញើ មានកាលកំណត់	២៥.៩០០.១៦៣	១.១២៧.២៦៩	១០៥.៤១៣.៦៦៣	៤.៥៩៣.៦២១	២៥.០០០.០០០	-	១០១.៧៥០.០០០	-
	៤៥៤.៨៣១.៩៣១	៤៥០.១៧១.៤៨២	១.៨៥១.១៦៥.៩៥៨	១.៨៣៤.៤៤៨.៧៨៩	៤៥៣.៩១៨.៣៤៦	៤៤៩.០៤៤.២១៣	១.៨៤៧.៤៤៧.៦៦៨	១.៨២៩.៨៥៥.១៦៨
សមតុល្យជាមួយធនាគារនៅប្រទេស៖								
គណនី ចរន្ត	៦២.៧១៦.៧២១	១៣៧.៣១៣.២៤៤	២៥៥.២៥៧.០៥៤	៥៥៩.៥៥១.៤៦៩	៣៤.៨១០.៦៨៧	១០៨.៧៧៧.៦០៨	១៤១.៦៧៩.៤៩៦	៤៤៣.២៦៨.៧៥៣
គណនី សន្សំ	៣២៦.៩៥៣	៨៣៥.៧៦១	១.៣៣០.៦៩៩	៣.៤០៥.៧២៦	៣២៦.៩៥៣	៨៣៥.៧៦០	១.៣៣០.៦៩៩	៣.៤០៥.៧២៦
ប្រាក់បញ្ញើ មានកាលកំណត់	៧០.១១៨.៥៨០	-	២៥៥.៣៨២.៦២១	-	៧០.១១៨.៥៨០	-	២៥៥.៣៨២.៦២១	-
	១៣៩.១៦២.២៥៤	១៣៨.១៤៩.០០៥	៥៤១.៩៧០.៣៧៤	៥៦២.៩៥៧.១៩៥	១០៥.២៥៦.២២០	១០៩.៦១៩.០២៨	៤២៨.៣៩៧.៨១៦	៤៤៦.៦៧៩.៤៧៩
សំវិធានធនលើ ឱនភាពនៃតម្លៃ ខាតបង់	៥៨៧.៩៩៤.១៨៥ (៤៥២.៤៩៥)	៥៨៨.៣២០.៤៨៧ (៤៨៩.៩៥៦)	២.៣៩៣.១៣០.៣៣២ (១.៨៤១.៦៥៤)	២.៣៩៧.៤០៥.៩៨៤ (២.៤០៤.០៧០)	៥៥៩.១៧៤.៥៦៦ (៦៣.៨៧២)	៥៥៨.៦៥៧.៥៨១ (៤៥.២៤១)	២.២៧៥.៨៤០.៤៨៤ (២៥៩.៩៥៩)	២.២៧៦.៥២៩.៦៤៣ (១៨៤.៣៥៧)
	៥៨៧.៥៤១.៦៩០	៥៨៧.៧៣០.៥៣១	២.៣៩១.២៨៨.៦៧៨	២.៣៩៥.០០១.៩១៤	៥៥៩.១១០.៦៩៤	៥៥៨.៦១២.៣៤០	២.២៧៥.៥៨០.៥២៥	២.២៧៦.៣៤៥.២៨៦

## ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

### ៧. ប្រាក់បញ្ញើនៅធនាគារផ្សេងៗ (ត)

#### ខ) តាមអក្រាប្រាក់ (ក្នុងមួយឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
គណនីសន្សំ	០,០០%-០,២០%	០,០០%-០,៥០%	០,០០%	០,០០%-០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	១,០០%-៥,៥០%	១,០០%-៨,២៥%	២,២៥%-២,៤០%	១,០០%-៨,២៥%

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ៨. ការវិនិយោគហិរញ្ញវត្ថុ

កំណត់សម្គាល់	សង្ខេបធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
<b>មូលប័ត្រកាតហ៊ុនដែលមិនបានចុះបញ្ជី - ដោយផ្ទៃដើម</b>								
ក្រុមហ៊ុន Credit Bureau Holding (Cambodia) Ltd	(ក) ១៥៣.៥២៩	១៥៣.៥២៩	៦២៤.៨៦៣	៦២៥.៦៣១	១៥៣.៥២៩	១៥៣.៥២៩	៦២៤.៨៦៣	៦២៥.៦៣១
<b>កាតិវិនិយោគហិរញ្ញវត្ថុសរុបនៅកម្ពុជាសម្របតាមរយៈលទ្ធផលលម្អិតផ្សេងៗ</b>	១៥៣.៥២៩	១៥៣.៥២៩	៦២៤.៨៦៣	៦២៥.៦៣១	១៥៣.៥២៩	១៥៣.៥២៩	៦២៤.៨៦៣	៦២៥.៦៣១
<b>គ្មានល្បះក្នុងបញ្ជី</b>								
វិញ្ញាបនបត្រប្រាក់បញ្ញើដែលអាចចេញបាន ជាមួយធនាគារជាតិ នៃកម្ពុជា	(ខ) ៥០២.៥៦៤.៨២១	៥២៧.៣២១.៤៤៧	១.៦៣៨.០៤៨.១០២	២.១៤៨.៨៣៤.៨៩៦	៥០២.៥៦៤.៨២១	៥២៧.៣២១.៤៤៧	១.៦៣៨.០៤៨.១០២	២.១៤៨.៨៣៤.៨៩៦
<b>កាតិវិនិយោគហិរញ្ញវត្ថុសរុបនៅក្នុងកម្ពុជាសរុប</b>	៥០២.៥៦៤.៨២១	៥២៧.៣២១.៤៤៧	១.៦៣៨.០៤៨.១០២	២.១៤៨.៨៣៤.៨៩៦	៥០២.៥៦៤.៨២១	៥២៧.៣២១.៤៤៧	១.៦៣៨.០៤៨.១០២	២.១៤៨.៨៣៤.៨៩៦
	៥០២.៦២២.៣៥០	៥២៧.៤៧៤.៩៧៦	១.៦៣៨.៦៧២.៩៦៥	២.១៤៩.៤៦០.៥២៧	៥០២.៦២២.៣៥០	៥២៧.៤៧៤.៩៧៦	១.៦៣៨.៦៧២.៩៦៥	២.១៤៩.៤៦០.៥២៧

- (ក) នេះតំណាងឲ្យការវិនិយោគមូលធនរបស់ធនាគារនៅក្នុង Credit Bureau Holding (Cambodia) Ltd. ("CBC") ដោយផ្ទាល់ ៥% និងដោយប្រយោល ១% តាមរយៈ សមាគមធនាគារនៅកម្ពុជា ("ABC")។
- (ខ) ធនាគារបានដាក់មូលបត្រអាចជួញដូរបាន ដែលមានទឹកប្រាក់ចំនួន ៥២.២៤៨.៨២១ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ៣៦.៨៩៩.០៨០ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃកម្ពុជាជាទ្រព្យបញ្ចាំសម្រាប់ទូទាត់។ មូលបត្រអាចជួញដូរបាន ផ្សេងទៀតមានទឹកប្រាក់ចំនួន ៣៦០.២២០.០០០ ដុល្លារអាមេរិក (ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩៖ ៤៩០.៤២២.៣៦៧ ដុល្លារអាមេរិក) ជាមួយធនាគារជាតិ នៃកម្ពុជាក្នុងគោលបំណងរកចំណូលការប្រាក់។ មូលបត្រអាចជួញដូរបានមានរយៈពេលមិនលើសបីខែ ។ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ធនាគារមិនទាន់បានប្រើឥណទានវិបារូបនេះនៅឡើយទេ។



# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ៤. ឥណទាន និងបុរេប្រទាន - សុទ្ធ

	សុទ្ធិធនាគារ											
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩		
	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL(ៗ) ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សំវិធានធន ECL(ៗ) ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់ រៀល (កំណត់សម្គាល់ ៤)	សំវិធានធន ECL(ៗ) ពាន់ រៀល (កំណត់សម្គាល់ ៤)	តម្លៃយោង ពាន់ រៀល (កំណត់សម្គាល់ ៤)	តម្លៃយោងដុល ពាន់ រៀល (កំណត់សម្គាល់ ៤)	សំវិធានធន ECL(ៗ) ពាន់ រៀល (កំណត់សម្គាល់ ៤)	តម្លៃយោង ពាន់ រៀល (កំណត់សម្គាល់ ៤)
សេវាឥណទានខ្នាតតូច	២.១០២.៤៧២.៦៧៧	១៣.៦៦៧.៧១៧	២.០៨៨.៨០៤.៩៦០	២.០០៤.៣៦៩.២៥៨	៩.៥៦៣.៥៧៣	១.៩៩៤.៩០៥.៦៨៥	៨.៥៥៧.០៦៣.៧៩៥	៥.៥៦២.៧៦០	៤.៥០១.៤៣៦.១៨៧	៤.១៤៤.៩០៤.៧២៦	៣.៨៦៤.០៦០	៤.១៤៥.៥៥០.៦៦៦
ឥណទានគេហដ្ឋានបុគ្គលិក	៣៣.២៧៧.៩០៧	១៤៥.៨៧៩	៣៣.១២២.០២៨	៣៣.១៨០.១១១	៩១៦.៤៩០	៣២.២៦៣.៦២១	១៣៥.៤២៤.៨០១	៥៩៣.៧២៨	១៣៤.៨៣១.០៧៣	១៣៥.២០៤.៩៥២	៣.៧៣៤.៦៩៧	១៣១.៤៧៤.២៥៥
ឥណទានគេហដ្ឋានសាធារណៈ	១៤៥.៦៨៣.៤៩៩	៨២១.៣៦៣	១៤៤.៨៦២.១៣៦	១៤៥.១១១.៧៥៧	២៦៤.៨៦២	១៤៥.៨៤៦.៩៩៥	៥៩២.៩៣១.៦៣៧	៣៣៤.៩៥៧	៥៨៩.៥៨៤.៦៩០	៦១១.៧០៥.៤១០	១.០៧៩.៣១៣	៦១០.៦២៦.០៩៧
ឥណទានបុគ្គលិក	១៧២.៦៩០.៣៣៨	៨៩៤.០៦២	១៧១.៧៩៦.២៧៦	១៧១.៩៤៩.៥៦៧	៨៧០.៩៧៣	១៧២.៤៧៤.៤៩៤	៧០២.៤៥៦.៧៦៦	៣៦៥.៥១២	៦៩៩.១៩៤.៥៦៤	៦៩០.០៩៩.០៧៨	៣៥៥.៥២១	៦៩០.៥៤៩.៨១៣
ឥណទានវិញ្ញាបន្ន	៤៥.១៤៦.៤៩១	៨២៣.៩៩៨	៤៤.៣២២.៤៩៣	៤៧.៩៣១.៨៦៥	៨៤៧.០០៩	៤៧.០៨៤.៤៤៦	១៤៣.៧៤២.៧៥៩	៣៣៥.៣៦៧	១៤៣.៣៤៩.០៧៧	១៤៥.៣២២.៣៥០	៣៤៥.៥៦២	១៤៥.៤៧០.៧៨៨
ឥណទានកិច្ចសន្យាគេហដ្ឋាន	៦៨៣.៧១២.០២	២៨៤.២២០	៦៨៣.៤២៧.៨០២	៧៤.៨៣៧.៥៧៩	២១៩.៩៩៦	៧៤.៦១៧.៥៩៣	២៧៤.២៧០.៧៩២	១.១៧៣.០៥៥	២៧៤.៧០៧.៧៧៧	៣០៤.៩៦៣.១៣៤	៨៦៤.៤៩៣	៣០៤.០៦៦.៦៩១
ឥណទានផ្ទាល់ខ្លួននិងអ្នកប្រើ ប្រាស់ផ្សេងៗ	១២៣.៨១០.៨១៣	៤០៥.៦០១	១២៣.៤០៥.២១២	១១៩.៧៤៥.៧៩០	៣៤៦.៤៣៧	១១៩.៣៨៩.៣៥២	៥០៣.៩១០.០០៩	១៦៥.០៧៩	៥០២.២៥៩.២១៤	៤៨៧.៩៦៤.០៩៤	១.៤៥២.៤៨០	៤៨៦.៥១១.១២
ប័ណ្ណឥណទាន	១៧.០៦៧.២០៤	២.៧៨២.២៥២	១៤.២៨៤.៩៥២	១៦.៨៩១.២៣៧	៧៦៧.៣១៨	១៦.១២៣.៩១៩	១៦.៥៦៣.៥២០	១១៣.២៣៧	៥៤១.៣៩៧.៥៤៤	១៦៨.៣១៧.៩១១	៣.១២៦.៨២១	១៦៨.៧០៤.៩៧០
ឥណទានពាណិជ្ជកម្ម	៤៥៨.០០៧	១៨២.៣២៣	៤៧០.៣៣០	១២.៤៦២.៣៨៥	៧២២.៥៥៥	១២.៣៩០.១៣០	៣៤.៩២០.៩០៩	៧៤២.០៥៥	៣៤.១៧៤.៨៥៤	៥០.៧៤៥.២១៩	២៩៤.៤៣៩	៥០.៤៨៩.៧៤០
ឥណទានបង្វិល	៣៣២.៨៤៩.៩៩០	១.១៦៩.១៩៩	៣៣១.៦៨០.៧៩១	៣៤៧.៣១១.១៧	៣៨២.៥២៦	៣៤៩.០៦០.៦១១	១៣៥.៤៨៥.៩៩៦	៤.៧៤៤.៦៤០	១៣០.៧២៧.៣៤៦	១៥៧.៤៣០.១១៧	១៥៥.៨៧៩.៩១៨	១៥៧.២៥២.១៩៩
ឥណទានខ្នាតតូច	១.២៣៥.៩៥៦.៨៧៣	១៣.២៩១.២២៧	១.២២២.៦៦៥.៦៤៦	១.២០៧.៨៥២.៤០៩	១៤៨.៣៤៨.៩៦៦	១.១៩២.០១៣.៩១៣	៥.០៣០.៣៤៤.៤៧៤	៥.០៩៥.៥២៤	៤.៩៧៦.២៤៩.១៨០	៤.៩២២.០០០.១៩៧	១៥.៥៨៧.០០១	៤.៩២៧.៤៥៦.៦៩៤
	<u>៣.៩៨៦.៣៤១.១២០</u>	<u>៣៤.៤៧៤.៤៤១</u>	<u>៣.៩៥១.៨៦៦.៦៧៩</u>	<u>៣.៨៧៩.៥៦៣.៥៧៥</u>	<u>៣៣.៤៨៣.០៥៥</u>	<u>៣.៨៦៦.០២០.៥១៩</u>	<u>១៦.២២៤.៤០៤.៣៤៨</u>	<u>១៤០.៣១៦.៦៧២</u>	<u>១៦.០៨៤.០៩១.៦៦៦</u>	<u>១៥.៨០៤.៨១៤.០៦៨</u>	<u>១៣៦.២៤០.៤៤៩</u>	<u>១៥.៦៧២.៥៣៣.៦១៥</u>

# ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

	ធនាគារ												
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០			នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩			
	តម្លៃយោងដុល ដុល្លារអាមេរិក	សិរីធានធន ECL(ៗ) ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ដុល្លារអាមេរិក	សិរីធានធន ECL(ៗ) ដុល្លារអាមេរិក	តម្លៃយោង ដុល្លារអាមេរិក	តម្លៃយោងដុល ពាន់ រៀល (កំណត់សម្គាល់ ៥)	សិរីធានធន ECL(ៗ) ពាន់ រៀល (កំណត់សម្គាល់ ៥)	តម្លៃយោង ពាន់ រៀល (កំណត់សម្គាល់ ៥)	តម្លៃយោងដុល ពាន់ រៀល (កំណត់សម្គាល់ ៥)	សិរីធានធន ECL(ៗ) ពាន់ រៀល (កំណត់សម្គាល់ ៥)	តម្លៃយោង ពាន់ រៀល (កំណត់សម្គាល់ ៥)	
សេវាឥណទានខ្នាតតូច	១.៩៥២.៣៩០.០០១	១២០.៨១២.៩៨៨	១.៨៣១.៥៧៧.០១៣	១.៨៣១.៥៧៧.០១៣	៨៣៥.៧២៤.៩៩០	១.៨៣១.៥៧៧.០១៣	៨៣៥.៧២៤.៩៩០	១.៨៣១.៥៧៧.០១៣	៨៣៥.៧២៤.៩៩០	១.៨៣១.៥៧៧.០១៣	៨៣៥.៧២៤.៩៩០	១.៨៣១.៥៧៧.០១៣	៨៣៥.៧២៤.៩៩០
ឥណទានគេហដ្ឋានបុគ្គលិក	៣៣.០៨៤.៨៥៥	១៤៥.៦៥២	៣២.៩៣៩.២០៣	៣២.៩៣៩.២០៣	៩១៦.៣១៨	៣២.០២២.៨៨៥	៩១៦.៣១៨	៣២.០២២.៨៨៥	៩១៦.៣១៨	៣២.០២២.៨៨៥	៩១៦.៣១៨	៣២.០២២.៨៨៥	៩១៦.៣១៨
ឥណទានគេហដ្ឋានសាធារណៈ	១៤៥.៨៩៣.៣២៥	៨២១.០៧០	១៤៥.០៧២.២៥៥	១៤៥.០៧២.២៥៥	២៦៤.៥៩៥	១៤៥.៨០៧.៧៦០	២៦៤.៥៩៥	១៤៥.៨០៧.៧៦០	២៦៤.៥៩៥	១៤៥.៨០៧.៧៦០	២៦៤.៥៩៥	១៤៥.៨០៧.៧៦០	២៦៤.៥៩៥
ឥណទានបុគ្គលិក	១៦៦.៧២០.៩១៦	៨៧៥.៥៤៣	១៦៥.៨៤៥.៣៧៣	១៦៥.៨៤៥.៣៧៣	៤៨៤.៣៦៦	១៦៦.២៤៦.៧៤២	៤៨៤.៣៦៦	១៦៦.២៤៦.៧៤២	៤៨៤.៣៦៦	១៦៦.២៤៦.៧៤២	៤៨៤.៣៦៦	១៦៦.២៤៦.៧៤២	៤៨៤.៣៦៦
ឥណទាននីតិប្រតិបត្តិ	៤៤៦០០.០២៤	៨២៣.៦៧៦	៤៣៧.១៧៦.៣៤៨	៤៣៧.១៧៦.៣៤៨	៤៤៧.០០៩	៤៤៧.០០៩	៤៤៧.០០៩	៤៤៧.០០៩	៤៤៧.០០៩	៤៤៧.០០៩	៤៤៧.០០៩	៤៤៧.០០៩	៤៤៧.០០៩
ឥណទានកិច្ចសន្យាគេហដ្ឋាន	៦៦.៦៨៤.២០៦	២៦៥.៩៦៧	៦៦.៤១៨.២៣៩	៦៦.៤១៨.២៣៩	២១៣.៤២៣	៦៦.៦៨៤.២០៦	២១៣.៤២៣	៦៦.៦៨៤.២០៦	២១៣.៤២៣	៦៦.៦៨៤.២០៦	២១៣.៤២៣	៦៦.៦៨៤.២០៦	២១៣.៤២៣
ឥណទានផ្ទាល់ខ្លួននិងអ្នក ប្រើប្រាស់ផ្សេងៗ	១២១.៩៧៣.២៤៥	៥៦២.៨២០	១២១.៤១០.៤២៥	១២១.៤១០.៤២៥	៤៨១.០៧២	១២១.៩៧៣.២៤៥	៤៨១.០៧២	១២១.៩៧៣.២៤៥	៤៨១.០៧២	១២១.៩៧៣.២៤៥	៤៨១.០៧២	១២១.៩៧៣.២៤៥	៤៨១.០៧២
ប័ណ្ណឥណទាន	១៧០៦៧២០៤	២.៧៨២.២៥២	១៤៧.៨៤៩.៩៥២	១៤៧.៨៤៩.៩៥២	៧៦៧.៣១៨	១៧០.៦៤១.៩១៥	៧៦៧.៣១៨	១៧០.៦៤១.៩១៥	៧៦៧.៣១៨	១៧០.៦៤១.៩១៥	៧៦៧.៣១៨	១៧០.៦៤១.៩១៥	៧៦៧.៣១៨
ឥណទានពាណិជ្ជកម្ម	៨៥៨០.០៧៦	១៨២.៣២៣	៨៣៩៧.៧៥៣	៨៣៩៧.៧៥៣	១២.២៥៥	៨៥៩២.៣០០	១២.២៥៥	៨៥៩២.៣០០	១២.២៥៥	៨៥៩២.៣០០	១២.២៥៥	៨៥៩២.៣០០	១២.២៥៥
ឥណទានបង្វិល	៣៣២៨៨៨៩០	១.១៦៩.១៩៩	៣២១.១៩៧.៧៤១	៣២១.១៩៧.៧៤១	៣៨៧.២៥៦	៣៣២.០៦១	៣៨៧.២៥៦	៣៣២.០៦១	៣៨៧.២៥៦	៣៣២.០៦១	៣៨៧.២៥៦	៣៣២.០៦១	៣៨៧.២៥៦
ឥណទានខ្នាតតូចផ្សេងៗ	១២២៩៦៣០.២៤៤	១៣២.៣៦៧.១១១	១២១.១៦៣.៥៣៣	១២១.១៦៣.៥៣៣	១២១.១៦៣.៥៣៣	១២២.៩៦៦.៥៦៥	១២១.១៦៣.៥៣៣	១២២.៩៦៦.៥៦៥	១៣២.៣៦៧.១១១	១២១.១៦៣.៥៣៣	១២២.៩៦៦.៥៦៥	១២១.១៦៣.៥៣៣	១២២.៩៦៦.៥៦៥
<b>៣.៨១៤.៨១៣.០៨០</b>	<b>៣២.៩០៦.៥១១</b>	<b>៣៧.៨៤៩.០៦៥</b>	<b>៣៧.៨៤៩.០៦៥</b>	<b>៣៧.៨៤៩.០៦៥</b>	<b>៣២.៤៤៥.៨០២</b>	<b>៣៦.៨៦៥.៧៤៥</b>	<b>៣៦.៨៦៥.៧៤៥</b>	<b>៣៦.៨៦៥.៧៤៥</b>	<b>៣២.៩០៦.៥១១</b>	<b>៣៧.៨៤៩.០៦៥</b>	<b>៣២.៩០៦.៥១១</b>	<b>៣៧.៨៤៩.០៦៥</b>	<b>៣២.៤៤៥.៨០២</b>

# បទដ្ឋាន អេស៊ីស៊ី ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

ឥណទាន និងបុរេប្រទានជាចំនួនដុលតាមឥណ្ឌូប្រតិទាន

	សង្ខេបបទដ្ឋាន				បទដ្ឋាន			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
មិនលើសពី ១ឆ្នាំ	១.១៣០.១៨១.៩៤៤	១.១០៩.៣០២.៤៣៤	៤.៥៩៩.៨៤០.៥២៤	៤.៥២០.៤០៧.៤១៩	១.០៤៤.៨៤៤.០៦៣	១.០២៤.២៥០.៥៤០	៤.២៥២.៥៧២.៣១៦	៤.១៩០.១២០.៩៥១
លើស ១ឆ្នាំ ប៉ុន្តែមិនលើសពី ៣ឆ្នាំ	១.៤៤៧.៩១២.២៣៧	១.៤៤៥.៤១៥.០៧១	៦.៣០០.០០២.៨០៥	៦.០៥៣.០៦៦.៤១៤	១.៤៤៧.៧៣៦.៥២៤	១.៤២៦.៨០៤.៨៦២	៦.០៥៥.០៨៧.៦៦៩	៥.៨១៤.២២៩.៨១៣
លើស ៣ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	៩៦២.២១៧.៨២១	៩៣៣.០៥៨.៤៤២	៣.៩១៦.២២៦.៥៣១	៣.៨០២.២១៣.១៥១	៩៣៧.៦០១.៦៣៤	៩១៣.០៨៧.៣៤១	៣.៨១៦.០៣៨.៦៥០	៣.៧២០.៨៣០.៩១៥
លើសពី ៥ឆ្នាំ	៣៤៦.០២៩.១១៤	៣៥១.៦៨៧.៦២៤	១.៤០៨.៣៣៨.៤៩៤	១.៤៣៣.១២៧.០៨៤	៣៤៨.៦១៦.៨១៥	៣៥១.២៨១.៦០២	១.៤១៨.៨៧០.៤៣៧	១.៤៣១.៤៧២.៥២៧
	<u>៣.៩៨៦.៣៤១.១២០</u>	<u>៣.៨៣៩.៤៦៣.៥៧៥</u>	<u>១៦.២២៤.៤០៨.៣៥៨</u>	<u>១៥.៨០៨.៨១៤.០៦៨</u>	<u>៣.៨១៨.៨១៣.០៤០</u>	<u>៣.៧១៥.៤២៤.៣៤៥</u>	<u>១៥.៥៤២.៥៦៩.០៧២</u>	<u>១៥.១៥៦.៦៥៤.២០៦</u>

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

សម្រាប់ការិយបរិច្ឆេទ ធនាគារ និងសម្ព័ន្ធនាគារបានទទួលស្គាល់សំវិធានធនសម្រាប់ការខាតបង់ ឱនភាពនៃតម្លៃដូចខាងក្រោម៖

	សម្ព័ន្ធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
			(កំណត់សម្គាល់ ៤)	(កំណត់សម្គាល់ ៤)				
សំវិធានធនសម្រាប់ការខាតបង់ ឱនភាពនៃតម្លៃលើ៖								
ឥណទាន និងបុរេប្រទាន	២.៧៥៧.៤៩២	២.០៣៥.៩១៤	១១.២០៥.៣១៥	៤.១៤១.៦៣៦	១.៨៧២.៣៦២	១.៤៥៦.៥៥៦	៧.៦០៧.៤០៧	៥.៨២៤.៧៦៧
ប្រាក់បញ្ញើនៅធនាគារផ្សេងៗ	(៣៥៩.២៥៤)	៣៤៤.៧៦២	(១.៤៥៩.៦៤៩)	១.៣៧៤.៧០៣	១.៤៨៨	៤៥.៩៦៦	៧៦.៧០៩	១៨៣.៨១៨
គណនីត្រូវទទួលផ្សេងៗ	(១.១៥០)	(៩៥៩)	(៤.៦៧២)	(៣.៨៣៥)	(១.១៧៤)	(៩៥៣)	(៤.៧៧០)	(៣.៨១១)
	២.៣៩៧.០៨៨	២.៣៧៩.៧១៧	៩.៧៤០.៩៩៤	៩.៥១៦.៥០៤	១.៤៧០.៦៦៦	១.៤០៥.៥៦៩	៧.៦៧៧.៣៤៦	៦.០០៤.៧៧៤
កិច្ចសន្យាក្រៅតារាងតុល្យការ	១៣.០០៩	៥២.៨៥៥	៥២.៨៥៦	២១១.៣៦៧	២០.២៦៦	៨៦.៨៤៧	៨២.៣៤១	៣៤៧.៣០១
	២.៤១០.០៩៧	២.៤៣២.៥៧២	៩.៧៩៣.៨៥០	៩.៧២៧.៨៧១	១.៤៩០.៩៣២	១.៤៩២.៤១៦	៧.៧៥៩.៦៨៧	៦.៣៥២.០៧៥

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ៩. ឥណទាន និងបុរេប្រទាន - សុទ្ធ (ត)

បម្រែបម្រួលការខាតបង់ ឱនភាពនៃតម្លៃសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ(សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម)				ធនាគារ(សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម)			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ	៣៣២៣៥.៥៧៦	៣៣.៨៩៩.៨៣២	១៣៥.២៦៨.៧៩៤	១៣៦.២០៩.៥២៥	៣២.១៨៩.៥៧៩	៣២.៥៥៧.១៧៥	១៣១.០១១.៥៨៧	១៣០.៨១៤.៧២៩
សំវិធានធនសម្រាប់ការខាតបង់ ឱនភាពនៃតម្លៃសម្រាប់ការិយបរិច្ឆេទ	២.៧៥៧.៨៩២	២.០៣៥.៩១៨	១១.២០៥.៣១៥	៨.១៤១.៦៣៦	១.៨៧២.៣៦២	១.៤៥៦.៥៥៦	៧.៦០៧.៤០៧	៥.៨២៤.៧៦៧
លុបចេញពីបញ្ជីសម្រាប់ការិយបរិច្ឆេទ	(១.៤៨០.៩១៤)	(៣.៥៦៣.២៣៣)	(៦.០១៦.៩៥៤)	(១៤.២៤៩.៣៧០)	(១.០៩៦.២០៧)	(៣.៤២២.៥៨០)	(៤.៤៥៣.៨៨៩)	(១៣.៦៨៦.៨៩៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(៣៦.៧១៣)	(៩៧.២៩៧)	(១៤៩.១៦៥)	(៣៨៩.០៨៩)	(៥៩.២២៣)	២៧.៦៦៨	(២៤០.៦២៣)	១១០.៦៤៦
លម្អៀងពីអត្រាប្តូរប្រាក់	-	-	៨.៦៨២	(១២៧.៦៩៤)	-	-	៥.០១៧	(១២៨.៦៨៥)
នាចុងការិយបរិច្ឆេទ	៣៤.៤៧៥.៨៤១	៣២.២៧៥.២២០	១៤០.៣១៦.៦៧២	១២៩.៥៨៥.០០៨	៣២.៩០៦.៥១១	៣០.៦១៨.៨១៩	១៣៣.៩២៩.៤៩៩	១២២.៩៣៤.៥៥៨



## ធនាគារ អេស៊ីលីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

### ១០. ទ្រព្យ និង បរិក្ខារ

ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានទិញ ទ្រព្យ និង បរិក្ខារ ដែលមានទឹកប្រាក់ចំនួន ២.៧២១.៨៥៦ ដុល្លារអាមេរិក និង ២.៥៧៥.៣៩២ ដុល្លារអាមេរិក និង ចំណាយលើរំលស់ដែលមានទឹកប្រាក់ចំនួន ៥.២៨២.៩៦០ ដុល្លារអាមេរិក និង ៤.៧៣៧.៧០០ ដុល្លារអាមេរិក ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងរបាយការណ៍ ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងដោយឡែកសង្ខេបបណ្តោះអាសន្ន។

### ១១. ទ្រព្យសកម្មអរូបី

ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានទិញទ្រព្យសកម្មអរូបី ដែលមានទឹកប្រាក់ចំនួន ១១០.១៩២ ដុល្លារអាមេរិក និង ៧៧.១៤០ ដុល្លារអាមេរិក និងចំណាយរំលស់ ដែលមានទឹកប្រាក់ចំនួន ៨០៤.៨៦៩ ដុល្លារអាមេរិក និង ៧១៩.២០៣ ដុល្លារអាមេរិក ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុង របាយការណ៍របាយការណ៍ ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងដោយឡែកសង្ខេបបណ្តោះអាសន្ន។

### ១២. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	៣២.៦៦៨.៣៧៧	៣២.៥៦៩.៤៥៧	១៣២.៩៦០.២៩៤	១៣២.៧២០.៥៣៧	២៨.៨៥១.០៨៦	២៨.៨៤៧.៨៥០	១១៧.៤២៣.៩២០	១១៧.៥៥៤.៩៨៩

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១២. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

សម្ព័ន្ធធនាគារ និងធនាគារជួលការិយាល័យ និងថយន្តសម្រាប់ប្រតិបត្តិការរបស់ខ្លួន ។ ព័ត៌មានអំពីកិច្ចសន្យាជួល ដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	
នាដើមការិយបរិច្ឆេទ/ការកែតម្រូវអនុវត្តដំបូងនៃ ស.រ.ហ.អ.ក ១៦	៣២.៥៧៣.៨២៣	៣០.៦២១.៨៣៨	១៣២.៧៣៨.៣២៩	១២៣.០៣៨.៥៤៥	២៨.៨៤៧.៨៥០	២៦.៨៨៩.៩៦១	១១៧.៥៥៤.៩៨៩	១០៨.០៤៣.៨៨៧
ការទិញបន្ថែមសម្រាប់ក្នុងការិយបរិច្ឆេទ	២.៦៩៦.០៣៨	៤.៦៤២.០៤៧	១០.៩៥៤.០០២	១៨.៥៦៣.៥៤៥	២.៤១០.៨៤៣	៤.៥៥៤.៨៨២	៩.៧៩៣.៦៣០	១៨.២១៤.៩៧៣
រំលស់សម្រាប់ការិយបរិច្ឆេទ	(២.៦២៤.៤៣០)	(២.៦៥០.២៤៧)	(១០.៦៦៣.០៥៩)	(១០.៥៩៨.៣៣៨)	(២.៤១៤.០៣៤)	(២.៤៥២.៨៤៨)	(៩.៨០៨.២២០)	(៩.៨០៤.៩៣៩)
ការបញ្ចប់ភតិសន្យាជួលសម្រាប់ការិយបរិច្ឆេទ	(១៥.៩៩១)	(៧៧.៣១៩)	(៦៤.៩៧១)	(៣០៩.១៩៩)	(១៥.៩៩១)	(៧៧.៣១៩)	(៦៤.៩៧១)	(៣០៩.១៩៩)
លម្អៀងពីអត្រាប្តូរប្រាក់	៣៨.៩៣៧	២០២.៨៤៤	១៥៨.២០១	៨១១.១៧៣	២២.៨១៨	២០២.៨៤៤	៩២.៧១០	៨១១.១៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	(១៦២.២០៤)	(៥៧.៩៨៤)	-	-	(១៤៤.២១៤)	(៤៥.០៥២)
នាចុងការិយបរិច្ឆេទ	៣២.៦៦៨.៣៧៧	៣២.៧៣៩.១៦៣	១៣២.៩៦០.២៩៤	១៣១.៤៤៧.៧៣៨	២៨.៨៥១.០៨៦	២៩.១១៧.៥២០	១១៧.៤២៣.៩២០	១១៦.៩០៦.៨៤៣

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៣. ទ្រព្យសកម្មពន្ធពន្យារ - សុទ្ធ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ទ្រព្យសកម្មពន្ធពន្យារ បំណុលពន្ធពន្យារ	២៤.០៦៤.៨៧៣ (៨.៤៧៦.១១៥)	២៨.៧០១.៤៧៣ (១៣.៨៨៧.១១៩)	៩៧.៩៤៤.០៣៣ (៣៤.៤៩៧.៧៨៨)	១១៦.៩៥៨.៥០២ (៥៦.៥៩០.០០៨)	២២.៧៨៤.៦៣០ (៨.០២៩.៤០៦)	២៧.៥៣៨.១៦៥ (១៣.៥៣០.៤២២)	៩២.៧៤៩.៧២៤ (៣២.៦៧៩.៦៨២)	១១២.២១៨.០២៣ (៥៥.១៣៦.៤៧០)
	១៥.៥៨៨.៧៥៨	១៤.៨១៤.៣៥៤	៦៣.៤៤៦.២៤៥	៦០.៣៦៨.៤៩៤	១៤.៧៥៥.២២៤	១៤.០០៧.៧៤៣	៦០.០៧០.០៤២	៥៧.០៨១.៥៥៣

បម្រែបម្រួលទ្រព្យសកម្មពន្ធពន្យារសម្រាប់ការិយបរិច្ឆេទ មានដូចខាងក្រោម៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	(មិនបានធ្វើការ ត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	(មិនបានធ្វើការ ត្រួតពិនិត្យ) ពាន់រៀល (កំណត់សម្គាល់ ៥)
នាដើមការិយបរិច្ឆេទ កត់ត្រា(ដកចេញ)ជាបន្តក្នុងរបាយការណ៍ ចំណេញឬខាត	១៤.៨១៤.៣៥៤	១១.៦១៦.១០៥	៦០.៣៦៨.៤៩៤	៥៦.៦៧៣.៥១០	១៤.០០៧.៧៤៣	១០.៩៣៣.២៥៨	៥៧.០៨១.៥៥៣	៥៣.៩២៩.៨៣១
លម្អៀងពីការប្តូររូបិយប័ណ្ណ នាចុងការិយបរិច្ឆេទ	៧៧៤.៤០៣	(១០១.៤១៦)	៣.១៤៦.៣៩៩ (៦៨.៦៨៨)	(៤០.៥៥៦៣) (៣៦.៤៧១)	៧៥១.៤៨១	(២១.៥៥៨)	៣.០៥៣.២៦៧ (៦៨.៧៧៨)	(៨៦.២១០) (៣៣.១៤៥)
	១៥.៥៨៨.៧៥៨	១១.៥១៤.៦៨៩	៦៣.៤៤៦.២៤៥	៥៦.២៣១.៤៧៦	១៤.៧៥៥.២២៤	១០.៩១១.៧០០	៦០.០៧០.០៤២	៥៣.៨១០.៤៧៦

ទ្រព្យសកម្មពន្ធពន្យារ ត្រូវបានកាត់កងនៅពេលមានសិទ្ធិអនុវត្តតាមច្បាប់ដើម្បីកាត់កងទ្រព្យសកម្មពន្ធប្រចាំឆ្នាំ និងបំណុលពន្ធប្រចាំឆ្នាំ និងនៅពេលដែលពន្ធពន្យារពាក់ព័ន្ធនឹងអាជ្ញាធរសារពើពន្ធដដែល។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៤. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
គណនីចរន្ត	១២៦.៤៥៧.៩០៣	១០៣.៤៣៣.៥៨៥	៥១៤.៦៨៣.៦៦៥	៤២១.៤៩១.៨៥៥	១២៩.៥២៩.៩៩២	១០៨.៦៦៦.៥៨៤	៥២៧.១៨៧.០៦៧	៤៥៧.៨០៨.១៨០
គណនីសន្សំ	៤៨.៣៦៩.៨៨០	៤៧.៧៣៩.៩១៦	១៩៦.៨៦៥.៤១២	១៩៤.៥៥០.១៥៨	៤៧.៨៦១.៣២៧	៤៦.៤៦៥.៧២៣	១៩៤.៧៩៥.៦០១	១៨៩.៣៤៧.៨២១
ប្រាក់បញ្ញើមានកាលកំណត់	១៣២.២៤០.៦៣១	១៣៤.០០១.៦៤៤	៥៣៨.២១៩.៣៦៨	៥៤៦.០៥៦.៦៩៩	១១៥.៧៧៤.៦៧០	១១៩.១៤៧.៤១៤	៤៧១.២០២.៩០៧	៤៨៥.៥២៥.៧១២
	៣០៧.០៦៨.៤១៤	២៨៥.១៧៥.១៤៥	១.២៥៩.៧៦៨.៤៤៥	១.១៦២.០៩៨.១១៦	២៩៣.១២៥.៩៨៩	២៧៤.២៧៧.៧២១	១.១៩៣.១៨៥.៥៧៥	១.១១៧.៦៨១.៧១៣

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ អាចត្រូវបានវិភាគដូចខាងក្រោម៖

### ក) វិភាគតាមអំណាចប្រតិទាន

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
មិនលើសពីប្រាំមួយខែ	១៨៩.៤៦៤.០៩៤	១៩២.៦១៦.៧៥៧	៧៧១.១១៨.៨៦២	៧៨៤.៩១៣.២៤៥	១៧៩.៩៥៨.២៤៤	១៨៧.២៦៨.៣៧០	៧៣២.៤៣០.២១៦	៧៦៣.១១៨.៦០៨
លើសពីប្រាំមួយខែ ប៉ុន្តែមិនលើសពីមួយឆ្នាំ	៣១.៧៤២.៤៨១	៦.៦១៤.១១៧	១២៩.១៩១.៧៣៥	២៦.៩៥២.៥២៧	២៩.១០៤.៣៩០	២៨០.៩៣៥	១១៨.៤៥៤.៨៦៧	១១.៤៤៨.១០៥
លើសពីមួយឆ្នាំ ប៉ុន្តែមិនលើសពីបីឆ្នាំ	៨៩១.៨៧៩	៦.១៩៤.២៧១	៣៦.២៧១.៣៤៨	២៥.២៤១.៦៥៤	៧.១៥៣.៣១៥	៤.៥៥០.០០០	២៩.១១៣.៩៩២	១៨.១៣៣.៧៥០
លើសពីបីឆ្នាំ	៧៦.៩៥០.០០០	៧៩.៧៥០.០០០	៣១៣.១៨៦.៥០០	៣២៤.៩៨១.២៥០	៧៦.៩៥០.០០០	៧៩.៧៥០.០០០	៣១៣.១៨៦.៥០០	៣២៤.៩៨១.២៥០
	៣០៧.០៦៨.៤១៤	២៨៥.១៧៥.១៤៥	១.២៥៩.៧៦៨.៤៤៥	១.១៦២.០៩៨.១១៦	២៩៣.១២៥.៩៨៩	២៧៤.២៧៧.៧២១	១.១៩៣.១៨៥.៥៧៥	១.១១៧.៦៨១.៧១៣

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៤. ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ (ត)

ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗនិងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ ត្រូវបានវិភាគដូចខាងក្រោម៖ (ត)

### ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	៤២.៨៧៥	-	១៧៤.៥០១	-	៣.១៥៤.៧១២	៥.៣០៣.៦៥១	១២.៨៣៩.៦៧៨	២១.៦១២.៣៧៨
ភាគីមិនពាក់ព័ន្ធ	៣០៧.០២៥.៥៣៩	២៨៥.១៧៥.១៤៥	១.២៤៩.៥៩៣.៩៤៤	១.១៦២.០៨៨.៧១៦	២៩០.០១១.២៧៧	២៦៨.៩៧៤.០៧០	១.១៨០.៣៤៥.៨៩៧	១.០៩៦.០៦៩.៣៣៥
	៣០៧.០៦៨.៤១៤	២៨៥.១៧៥.១៤៥	១.២៤៩.៧៦៨.៤៤៥	១.១៦២.០៨៨.៧១៦	២៩៣.១៦៥.៩៨៩	២៧៤.២៧៧.៧២១	១.១៩៣.១៨៥.៥៧៥	១.១១៧.៦៨១.៧១៣

### គ) វិភាគតាមអត្រាការប្រាក់(ក្នុងមួយឆ្នាំ)

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
គណនីប្រាក់បញ្ញើសន្សំ	០%-១,៩០%	០,០០%-១,៩០%	០%-០,៥០%	០,០០%-០,៥០%
គណនីប្រាក់បញ្ញើមានកាលកំណត់	១,០០%-៧,៩៥%	០,៧៥%-៧,៩៥%	១,០០%-៧,៩៥%	០,៧៥%-៧,៩៥%

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៥. ប្រាក់បញ្ញើរបស់អតិថិជន

	សង្ខ័ន្ធជនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
គណនីចរន្ត	៥៤០.០២១.៨៤៣	៤៨៩.៥៩៦.០២៤	២.១៩៧.៨៨៨.៩០១	១.៩៩៥.១០៣.៧៩៨	៥២៨.២២៧.៧០៩	៤៧៩.៩២៥.៧១៥	២.១៤៩.៨៨៦.៧៧៦	១.៩៥៥.៦៩៧.២៨៩
ប្រាក់បញ្ញើសន្សំ	១.៦២៩.៨៥២.៣១៥	១.៧៦៦.៨៣៤.៦៣២	៦.៦៣៣.៤៥៨.២២២	៧.១៩៩.៨៥១.១២៥	១.៥៩៣.៣៨៩.៧០២	១.៧៣២.១៥៥.៦៣៩	៦.៤៨៥.០៩៦.០៨៧	៧.០៥៨.៥៣៤.២២៩
ប្រាក់បញ្ញើកម្រិត	១៤.៥២០.៧៤៧	១៦.៤៣៤.០៥០	៥៨.៦៩២.៤៤០	៦៦.៩៦៨.៧៥៤	១៤.៤១៨.០២១	១៦.៤០៧.២៤៦	៥៨.៦៨១.៣៤៦	៦៦.៨៥៩.៥២៧
ប្រាក់បញ្ញើមានកាលកំណត់	១.៨៥៤.៧៩០.២៨៧	១.៨០៩.៨៥៨.១៤៧	៧.៥៤៨.៩៩៦.៤៦៨	៧.៣៧៥.១៧១.៩៤៩	១.៧៩៦.១០១.៩០៤	១.៧៥៣.៦៥៧.៩៥៩	៧.៣១០.១៣៤.៧៩៩	៧.១៤៦.១៥៦.១៨៣
	៤.០៣៩.០៧៥.១៩២	៤.០៨២.៧២២.៨៥៣	១៦.៤៣៩.០៣៦.០៣១	១៦.៦៣៧.០៩៥.៦២៦	៣.៩៣២.១៣៧.៣៣៦	៣.៩៨២.១៤៦.៥៥៩	១៦.០០៣.៧៩៨.៩៥៨	១៦.២២៧.២៤៧.២២៨

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

### ក) វិភាគតាមឥណ្ឌូប្រតិទាន

	សង្ខ័ន្ធជនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ក្នុងរយៈពេលប្រាំមួយខែ	២.៩៦០.៤៧៩.៧៦០	៣.០២៣.៣២៨.៨១៤	១២.០៤៩.១៥២.៦២៣	១២.៣២០.០៦៤.៩១៧	២.៩០១.៧៨៤.៤៣៤	២.៩៦៥.៦៦៧.៨៤០	១១.៨១០.២៦២.៦៥១	១២.០៨៤.០៩៦.៤៤៨
លើសប្រាំមួយខែ ប៉ុន្តែមិនលើសពីមួយឆ្នាំ	៦៣៦.៩០៨.៨០៤	៦៥២.៣៦៤.៩៩១	២.៥៩២.២១៨.៨៣២	២.៦១៧.៦៣៧.៣៣៨	៦១៦.០៦៩.៤៨៩	៦២៧.១១៩.២៥៣	២.៥០៧.៤០២.៨២០	២.៥៥៥.៥១០.៩៥៦
លើសពីមួយឆ្នាំ ប៉ុន្តែមិនលើសពីបីឆ្នាំ	២៥៤.០១០.៩០០	២៥៩.៨២១.៦៩៨	១.០៣៣.៨២៤.៣៦៣	១.០៥៨.៧៧៣.៤១៩	២៣៤.៥២៦.៥០៤	២៣៩.៥០៥.៣៨៣	៩៥៤.៥២២.៨៧១	៩៧៥.៩៨៤.៤៣៦
លើសពីបីឆ្នាំ	១៨៧.៦៧៥.៧២៧	១៥៧.២០៧.៣៥០	៧៦៣.៨៤០.២១៣	៦៤០.៦១៩.៩៥២	១៧៩.៧៥៦.៩០៨	១៤៩.៨៥៤.០៨៣	៧៣១.៦១០.៦១៦	៦១០.៦៥៥.៣៨៨
	៤.០៣៩.០៧៥.១៩២	៤.០៨២.៧២២.៨៥៣	១៦.៤៣៩.០៣៦.០៣១	១៦.៦៣៧.០៩៥.៦២៦	៣.៩៣២.១៣៧.៣៣៦	៣.៩៨២.១៤៦.៥៥៩	១៦.០០៣.៧៩៨.៩៥៨	១៦.២២៧.២៤៧.២២៨

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៥. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជន ត្រូវបានវិភាគដូចខាងក្រោម៖

### ខ) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៣៨.០៤៤.៨៥៣	៦.៦៦៣.៣៦៧	១៥៤.៨៤២.៥៥២	២៧.១៥៣.២២១	៣៩.៩៥៨.៧៣១	១០.១៧៧.៩៣៧	១៦២.៦៣២.០៣៥	៤១.៤៧៥.០៩៣
ភាគីមិនពាក់ព័ន្ធ	៤.០០១.០៣០.៣៣៩	៤.០៧៦.០៥៩.៤៨៦	១៦.២៤៤.១៩៣.៤៧៩	១៦.៦០៩.៩៥២.៤០៥	៣.៨៩២.១៧៨.៦០៥	៣.៩៧១.៩៦៨.៦២២	១៥.៨៤១.១៦៦.៩២៣	១៦.១៨៥.៧៧២.១៣៥
	៤.០៣៩.០៧៥.១៩២	៤.០៨២.៧២២.៨៥៣	១៦.៤៣៩.០៣៦.០៣១	១៦.៦៣៧.០៩៥.៦២៦	៣.៩៣២.១៣៧.៣៣៦	៣.៩៨២.១៤៦.៥៥៩	១៦.០០៣.៧៩៨.៩៥៨	១៦.២២៧.២៤៧.២២៨

### គ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
គណនីចរន្ត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើកម្រិត	គ្មាន	គ្មាន	គ្មាន	គ្មាន
ប្រាក់បញ្ញើសន្សំ	០,០០%-១៥%	០,០០%-១៥,០០%	០,០០%-០,៥០%	០,០០%-០,៥០%
ប្រាក់បញ្ញើមានកាលកំណត់	០,៥០%-១២,០០%	០,០៥%-១៣,២៥%	០,៥០%-៨,២៥%	០,០៥%-៨,២៥%



# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៦. ប្រាក់កម្ចី

សម្ព័ន្ធធនាគារ និងធនាគារបានចុះកិច្ចសន្យាខ្ចីប្រាក់ជាមួយអ្នកផ្តល់កម្ចីផ្សេងៗ ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្ចីនីមួយៗ ។ សម្ព័ន្ធធនាគារ និងធនាគារមិនបានដាក់បញ្ចាំណាមួយសម្រាប់ប្រាក់កម្ចីនោះទេ ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
<b>ពុំមានទ្រព្យបញ្ចាំ:</b>								
ប្រាក់កម្ចីរយៈពេលខ្លី	២២១.២៨៥.៣៥៣	១៨៣.៦៨២.២៦៦	៩០០.៦៣១.៣៨៧	៧៤៨.៥០៥.២៣៤	២០២.៣៧៦.៥២៩	១៦៦.៦៩២.៤៨១	៨២៣.៦៧២.៤៧៣	៦៧៩.២៧១.៨៦០
ប្រាក់កម្ចីរយៈពេលវែង	៣១០.០៩១.៧៧៦	៣៨១.២៨៩.៤៣៥	១.២៦២.០៧៣.៥២៨	១.៥៥៣.៧៥៤.៤៤៨	២៨៥.៨៨១.៣៣៤	៣៥១.៣៧៥.៦៨៧	១.១៦៣.៥៣៧.០២៩	១.៤៣១.៨៥៥.៧៦២
	៥៣១.៣៧៧.១២៩	៥៦៤.៩៧១.៧០១	២.១៦២.៧០៤.៩១៥	២.៣០២.២៥៩.៦៨២	៤៨៨.២៥៧.៨៦៣	៥១៨.០៦៨.១៦៨	១.៩៨៧.២០៩.៥០២	២.១១១.១២៧.៦២២

ប្រាក់កម្ចី ត្រូវបានវិភាគដូចខាងក្រោម:

## ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
ភាគីពាក់ព័ន្ធ	៧៦០.៦៤៣	៦៩៩.៦៨០	៣.០៩៥.៨១៧	២.៨៥១.១៩៦	-	-	-	-
ភាគីមិនពាក់ព័ន្ធ	៥៣០.៦១៦.៤៨៦	៥៦៤.២៧២.០២១	២.១៥៧.៦០៩.០៩៨	២.២៩៩.៤០៣.៤៤៦	៤៨៨.២៥៧.៨៦៣	៥១៨.០៦៨.១៦៨	១.៩៨៧.២០៩.៥០២	២.១១១.១២៧.៦២២
	៥៣១.៣៧៧.១២៩	៥៦៤.៩៧១.៧០១	២.១៦២.៧០៤.៩១៥	២.៣០២.២៥៩.៦៨២	៤៨៨.២៥៧.៨៦៣	៥១៨.០៦៨.១៦៨	១.៩៨៧.២០៩.៥០២	២.១១១.១២៧.៦២២

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៦. ប្រាក់កម្ចី (ត)

### (ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
អត្រាការប្រាក់ប្រចាំឆ្នាំ	២,៩០%-១៣,០០%	២,៥០%-១៣,០០%	២,៩០%-៧,៦៩%	២,៦០%-៧,៦៩%

## ១៧. បំណុលបន្ទាប់បន្សំ

ទាំងនេះគឺជាបំណុលបន្ទាប់បន្សំពីភាគីមិនពាក់ព័ន្ធ ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ត្រូវបានធ្វើឡើងទាំងប្រចាំត្រីមាស ឆមាស ឬប្រចាំឆ្នាំដោយផ្អែកលើកាលវិភាគសងសម្រាប់កិច្ចព្រមព្រៀងខ្លីនីមួយៗ ។ បំណុលទាំងនេះត្រូវអនុម័តដោយ ធនាគារជាតិ នៃ កម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងខ្ទង់ប្រភេទទីពីរ នៅក្នុងការគណនាមូលនិធិផ្ទាល់របស់ធនាគារដោយអនុលោមទៅតាមប្រកាសលេខ ធ៧-០១០-១៨២ប្រ.ក. របស់ធនាគារជាតិ នៃ កម្ពុជា ។ សម្ព័ន្ធធនាគារនិងធនាគារមិនបានសន្យាថានឹងបញ្ជាក់សម្រាប់បំណុលបន្ទាប់បន្សំនេះទេ។

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
បំណុលបន្ទាប់បន្សំរយៈពេលខ្លី	១០.០៥៦.៤៣៥	៧.៣៧៤.៩៤៥	៤០.៩២៩.៦៩០	៣០.០៥២.៩០១	១០.០៥៦.៤៣៥	៧.៣៧៤.៩៤៥	៤០.៩២៩.៦៩០	៣០.០៥២.៩០១
បំណុលបន្ទាប់បន្សំរយៈពេលវែង	១៥១.៧២៧.៦៣៦	១៣១.៩២៧.៦៣៥	៦១៧.៥៣១.៤៧៩	៥៣៧.៦០៥.១១៣	១៥១.៧២៧.៦៣៦	១៣១.៩២៧.៦៣៥	៦១៧.៥៣១.៤៧៩	៥៣៧.៦០៥.១១៣
	១៦១.៧៨៤.០៧១	១៣៩.៣០២.៥៨០	៦៥៨.៤៦១.១៦៩	៥៦៧.៦៥៨.០១៤	១៦១.៧៨៤.០៧១	១៣៩.៣០២.៥៨០	៦៥៨.៤៦១.១៦៩	៥៦៧.៦៥៨.០១៤

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៧. បំណុលបន្ទាប់បន្សំ (ត)

បំណុលបន្ទាប់បន្សំ ត្រូវបានវិភាគដូចខាងក្រោម៖

### ក) វិភាគតាមទំនាក់ទំនង

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ភាគីពាក់ព័ន្ធ	-	-	-	-	-	-	-	-
ភាគីមិនពាក់ព័ន្ធ	១៦១.៧៨៤.០៧១	១៣៩.៣០២.៥៨០	៦៥៨.៤៦១.១៦៩	៥៦៧.៦៥៨.០១៤	១៦១.៧៨៤.០៧១	១៣៩.៣០២.៥៨០	៦៥៨.៤៦១.១៦៩	៥៦៧.៦៥៨.០១៤
	<u>១៦១.៧៨៤.០៧១</u>	<u>១៣៩.៣០២.៥៨០</u>	<u>៦៥៨.៤៦១.១៦៩</u>	<u>៥៦៧.៦៥៨.០១៤</u>	<u>១៦១.៧៨៤.០៧១</u>	<u>១៣៩.៣០២.៥៨០</u>	<u>៦៥៨.៤៦១.១៦៩</u>	<u>៥៦៧.៦៥៨.០១៤</u>

### ខ) វិភាគតាមអត្រាការប្រាក់

	សម្ព័ន្ធធនាគារ		ធនាគារ	
	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
អត្រាការប្រាក់ប្រចាំឆ្នាំ	៦,៥៨%-៨,៤៨%	៧,០០%-៨,៤៨%	៦,៥៨%-៨,៤៨%	៧,០០%-៨,៤៨%

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៨. បំណុលភតិសន្យា

	សង្ខេបធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
<b>បំណុលភតិសន្យាដែលមិនបានរាប់បញ្ចូល</b>								
តិចជាងមួយឆ្នាំ	១០.៩៤០.២០២	១០.៤៤៨.៤៣៥	៤៤.៥២៦.៦២២	៤២.៥៧៧.៣៧៣	១០.២៤០.០០៩	៩.៦៣៣.៦៥៧	៤១.៦៧៦.៨៣៧	៣៩.២៥៧.១៥២
មួយទៅប្រាំឆ្នាំ	៣២.៥៦៣.០៦២	៣១.៧៨៩.១១៩	១៣២.៥៣១.៦៦២	១២៩.៥៤០.៦៦០	៣០.៥៥៧.៨៨២	២៩.៤៣៦.៧៦៧	១២៤.៣៧០.៥៨០	១១៩.៩៥៤.៨២៦
លើសពីប្រាំឆ្នាំ	៥.៤៣០.៣៨៩	៦.១៦១.០១៣	២២.១០១.៦៨៣	២៥.១០៦.១២៨	១.៩១៣.៤០៦	២.៦៨១.៩៤៩	៧.៧៨៧.៥៦២	១០.៩២៨.៩៤២
<b>បំណុលភតិសន្យាសរុបដែលមិនបានធ្វើអប្បបរមា</b>	<b>៤៨.៩៣៣.៦៥៤</b>	<b>៤៨.៣៩៨.៥៦៧</b>	<b>១៩៩.១៥៩.៩៦៧</b>	<b>១៩៧.២២៤.១៦១</b>	<b>៤២.៧១១.២៩៧</b>	<b>៤១.៧៤២.៣៧៣</b>	<b>១៧៣.៨៣៤.៩៧៩</b>	<b>១៧០.១៤០.៩២០</b>
<b>តម្លៃបច្ចុប្បន្ននៃបំណុលភតិសន្យា</b>								
បំណុលភតិសន្យារយៈពេលខ្លី	១០.១៤៥.៨៤៣	៩.៧២៩.៥៧៤	៤១.២៩៣.៥៨១	៣៩.៦៤៨.០១៤	៩.៤២៥.២៩៤	៨.៩៩៨.៧២៦	៣៨.៣៦០.៩៤៧	៣៦.៦៦៩.៨០៨
បំណុលភតិសន្យារយៈពេលវែង	២១.២១៦.០៩៦	២១.១៦៦.៣៦៥	៨៦.៣៤៩.៥១១	៨៦.៣៣៤.៤៣៧	១៨.៦៤៧.៣៦៤	១៨.៧៩០.៤៤២	៧៥.៨៩៤.៧៧២	៧៦.៥៧១.០៥២
	<b>៣១.៣៦១.៩៣៩</b>	<b>៣០.៩១៥.៩៣៩</b>	<b>១២៧.៦៤៣.០៩២</b>	<b>១២៥.៩៨២.៤៥១</b>	<b>២៨.០៧២.៦៥៨</b>	<b>២៧.៧៨៩.១៦៨</b>	<b>១១៤.២៥៥.៧១៩</b>	<b>១១៣.២៤០.៨៦០</b>

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៨. បំណុលភតិសន្យា (ត)

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងប្រាក់ចំណេញ ឬខាត ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់ រៀល	ពាន់ រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់ រៀល	ពាន់ រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
ការប្រាក់លើបំណុលភតិសន្យា	៥៤៣.៨៨០	៤៩៤.៦៤១	២.២០៩.៧៨៤	១.៩៧៨.០៦៩	៤៨៣.៥២២	៤៤០.៨២៧	១.៩៦៤.៥៤៩	១.៧៦២.៨៦៧

ចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងការណែនាំលំហូរសាច់ប្រាក់ ៖

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)	(មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់ រៀល	ពាន់ រៀល	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់ រៀល	ពាន់ រៀល
			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)			(កំណត់សម្គាល់ ៥)	(កំណត់សម្គាល់ ៥)
លំហូរសាច់ប្រាក់សរុបសម្រាប់ការជួល	២.៧៦២.២៣១	២.៥៩១.៨១០	១១.២២២.៩៤៥	១០.៣៦៤.៦៤៨	២.៥៨៩.៧៦១	២.៤៩៦.៤៥៩	១០.៥២២.១៩៩	៩.៩៨៤.៩៣៩

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ១៩. អត្ថប្រយោជន៍និយោជិត

### (ក) អត្ថប្រយោជន៍ពេលចូលនិវត្តន៍

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធន លើអត្ថប្រយោជន៍ពេលចូលនិវត្តន៍ ដែលមានទឹកប្រាក់ចំនួន ១០.៤១៨.២៥៦ ដុល្លារអាមេរិក និង ៩.៧៩៤.៤៤៨ ដុល្លារអាមេរិក ។ ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធន ចំពោះអត្ថប្រយោជន៍ពេលចូលនិវត្តន៍ ដែលមានទឹកប្រាក់ចំនួន ១.៥១១.១៦១ ដុល្លារអាមេរិក និង ១.៤៤២.១៥២ ដុល្លារអាមេរិក ព្រមទាំងបានធ្វើការទូទាត់នូវទឹកប្រាក់ចំនួន ២៥.៣៩២ ដុល្លារអាមេរិក និង ២៥.៣៩២ ដុល្លារអាមេរិក ។

### (ខ) អត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធន លើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង ដែលមានទឹកប្រាក់ចំនួន ៣៣៨.៣៧៩ ដុល្លារអាមេរិក និង ៣៣៨.៣៧៩ ដុល្លារអាមេរិក។ ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធន ចំពោះអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង ដែលមានទឹកប្រាក់ចំនួន ៣៣៩.៧២០ ដុល្លារអាមេរិក និង ៣៣៩.៧២០ ដុល្លារអាមេរិក ព្រមទាំងបានធ្វើការទូទាត់នូវទឹកប្រាក់ចំនួន ២.០៨៣.១១១ ដុល្លារអាមេរិក និង ២.០៨៣.១១១ ដុល្លារអាមេរិក។

### (គ) ប្រាក់បំណាច់អតីតភាពការងារ

នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារបានកត់ត្រាសំវិធានធន លើប្រាក់បំណាច់អតីតភាពការងារ ដែលមានទឹកប្រាក់ចំនួន ៨.៥៩១.៣៩០ ដុល្លារអាមេរិក និង ៨.៥០៧.៩៥៩ ដុល្លារអាមេរិក។ ក្នុងអំឡុងដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ សម្ព័ន្ធធនាគារ និងធនាគារ បានកត់ត្រាជាឥណទាន លើប្រាក់បំណាច់អតីតភាពការងារ ដែលមានទឹកប្រាក់ចំនួន ២.១១៧.៥៥៩ ដុល្លារអាមេរិក និង ២.០៩២.៤៧២ ដុល្លារអាមេរិក ព្រមទាំងបានធ្វើការទូទាត់នូវទឹកប្រាក់ចំនួន ១០.១៤៤ ដុល្លារអាមេរិក និង ១០.១៤៤ ដុល្លារអាមេរិក។

# ធនាគារ អេស៊ីប៊ីជាក្រីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២០. ដើមទុន

	នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០			នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩		
	ចំនួនភាគហ៊ុន	ទុន្តរណៈមរិក	ការកាន់កាប់ភាគហ៊ុនគិតជាភាគរយ	ចំនួនភាគហ៊ុន	ទុន្តរណៈមរិក	ការកាន់កាប់ភាគហ៊ុនគិតជាភាគរយ
ACLEDA Financial Trust	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៦,០០០០%	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	២៦,០០០០%
ASA Plc.	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	២៥,០០០០%	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	២៥,០០០០%
SMBC	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,២៥០០%	៧៨.២៥៩.៣១០	៧៨.២៥៩.៣១០	១៨,២៥០០%
COFIBRED S.A	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,២៥០០%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,២៥០០%
ORIX Corporation	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,២៥០០%	៥២.៥៣០.២២៣	៥២.៥៣០.២២៣	១២,២៥០០%
Triodos Microfinance Fund	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥៥០៤%	១០.៩៣៨.៣៣៩	១០.៩៣៨.៣៣៩	២,៥៥០៤%
Triodos Fair Share Fund	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៨១៤%	៩.៣៥៤.១៥៧	៩.៣៥៤.១៥៧	២,១៨១៤%
Triodos Sustainable Finance Foundation	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥១៧៨%	៦.៥០៨.៦៣៦	៦.៥០៨.៦៣៦	១,៥១៧៨%
	<u>៤២៨.៨១៨.១៥៤</u>	<u>៤២៨.៨១៨.១៥៤</u>	<u>១០០%</u>	<u>៤២៨.៨១៨.១៥៤</u>	<u>៤២៨.៨១៨.១៥៤</u>	<u>១០០%</u>
<i>សម្រួលនឹងពាន់រៀល (កំណត់សម្គាល់ ៤)</i>		<u>១.៧៤៥.២៨៩.៨៨៨</u>			<u>១.៧៤៧.៤៣៣.៩៧៩</u>	

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២១. ទុនបម្រុង

សម្ព័ន្ធធនាគារ											
ទុនបម្រុងទុក		ទុនបម្រុងបញ្ញត្តិ		លម្អៀងពីការប្តូរមូលធន		ប្រតិបត្តិការជាមួយយោគប្រាក់ ដែលមិនទាន់ប្រគល់		ទុនបម្រុងផ្សេងៗ		សរុប	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	
<b>នាទីទុំ ១ខែមករា ឆ្នាំ២០២០</b>											
<b>លទ្ធផលប្រតិបត្តិការសរុប</b>											
	៣៩៨.៣៧៣.៧៦៧	១.៦២៣.៣៧៣.០៩៩	៣៨៦.៣០៥.៧៨៤	១៥៧.៤១៩.៦០៦	(២២២.៥៥៦.១៩៩)	(៩០.៦៩១.៦៤៧)	-	-	១៧.៩៨៤.២០៨	៤១៤.៧៤៤.៧២៦	១.៧០៤.០៨៥.២៦៦
<b>លទ្ធផលប្រតិបត្តិការសរុបក្រៅ</b>											
លទ្ធផលប្រតិបត្តិការសរុបក្រៅ ពីការប្តូរមូលធន	-	-	-	-	-	-	-	(៣៦.៣៨៧.៧៥)	-	(៣៦.៣៨៧.៧៥)	-
លទ្ធផលប្រតិបត្តិការសរុបក្រៅ នៃការប្តូរមូលធន	-	-	-	-	-	-	-	(៣៦.៣៨៧.៧៥)	-	(៣៦.៣៨៧.៧៥)	-
<b>ប្រតិបត្តិការជាមួយយោគប្រាក់</b>											
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន ជាទុនបម្រុងទុក	៨៥.៩៨៣.២២០	៣៥០.០៣៧.៦៨៩	-	-	-	-	-	-	៨៥.៩៨៣.២២០	៣៥០.០៣៧.៦៨៩	-
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុន ទៅជាទុនបម្រុងតាមបទព្រឹត្តិ	-	-	២២១៩.៣២០	៩០៣២.៦៣២	-	-	-	-	-	២២១៩.៣២០	៩០៣២.៦៣២
ការទិញយកប្រាក់កាត់កម្មដែលមានក្នុង AVM លម្អៀងពីការប្តូរមូលធន	-	-	-	-	-	-	-	-	-	-	-
បុត្រម្តុំនៃបទព្រឹត្តិ	-	-	-	-	៧២៦.៣៤៦	២.៩៥៦.២២៨	-	-	-	៧២៦.៣៤៦	២.៩៥៦.២២៨
លម្អៀងពីការប្តូរមូលធន	-	(២.០៧៧.៨៥៤)	-	(១៩៣.១៥២)	-	១១១.២៧៨	-	-	(៦៩៩.៦២៧)	-	(២.០៧៧.៨៥៤)
<b>ប្រតិបត្តិការជាមួយយោគប្រាក់សរុប</b>	<b>៨៥.៩៨៣.២២០</b>	<b>៣៤៧.៩៥៩.៨៣៥</b>	<b>២២១៩.៣២០</b>	<b>៨៨៣.៤៨០</b>	<b>៧២៦.៣៤៦</b>	<b>៣០២.៧០៦</b>	<b>-</b>	<b>-</b>	<b>(៦៩៩.៦២៧)</b>	<b>៨៨៧.១៦៧.៥៥៤</b>	<b>៣៥៩.១៦៧.៥៥៤</b>
<b>នាទីទុំ ៣ខែមីនា ឆ្នាំ២០២០</b>	<b>៤៨៤.៣៥៦.៩៨៧</b>	<b>១.៩៧១.៣៣២.៩៣៤</b>	<b>៤០៨.៤៩៥.១០៤</b>	<b>១៦៦.២៥៩.០៨៦</b>	<b>(២១.៥២៩.៧៧៣)</b>	<b>(៨៧.៦២៤.១៤១)</b>	<b>-</b>	<b>-</b>	<b>១៦.៥២១.០៦៦</b>	<b>៥០៣.៧៧៧.៦១២</b>	<b>២.០៦៦.៨៨៤.៩៤៥</b>



# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២១. ទុនបម្រុង (ត)

សង្ខេប ធនាគារ											
ទុនបម្រុងទូទៅ		ទុនបម្រុងបេឡាហ្ស៊ី		លម្អៀងពីការប្តូរមូលបត្រ		ប្រតិបត្តិការវិនិយោគសម្រាប់ប្រទេស		ទុនបម្រុងទុំប្រាប់		សរុប	
ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)
៣៤៨១៦២៨០៧	១៣៩៨៩១៨១៥៥	៥១០៣៦៥៦៩	២០៥០៦៤៩៣៤	(៧១២១៧៤៦)	(២៨១១៥១៧៤)	(១៤២៧៩៣៤៤)	(៥៧៣៧៤៤០៤)	១១២៣៣៣៩៣	៣៧៧៧៩៨២៨៦	១.៥២៩.២២៦.៩០៣	
<b>លទ្ធផលនៃការប្រែប្រួល</b>											
<b>(មិនបានធ្វើការ)</b>											
<b>(គ្រួសារនិស្ស)</b>											
លទ្ធផលនៃការប្រែប្រួលបណ្តោះអាសន្ន											
-	-	-	-	-	-	-	-	២៤៦៦០៥	-	-	២៤៦៦០៥
-	-	-	-	-	-	-	-	២៤៦៦០៥	-	-	២៤៦៦០៥
<b>ប្រតិបត្តិការវិនិយោគសម្រាប់ប្រទេស (មិនបានធ្វើការគ្រួសារនិស្ស)</b>											
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅ											
ជាទុនបម្រុងទុំទៅ											
២៨០២៣៧៦	១១៤០៨៤៧៣	-	-	-	-	-	-	-	២៨០២៣៧៦	១១៤០៨៤៧៣	
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅ											
ជាទុនបម្រុងតាមបទប្បញ្ញត្តិ											
-	-	១៧៩៤៩៣៣	៧២២២៧១៦	-	-	-	-	-	១៧៩៤៩៣៣	៧២២២៧១៦	
ការទិញយកប្រាក់កាតកម្មដែលមានក្នុង AVM											
លម្អៀងពីការប្តូរមូលបត្របណ្តោះអាសន្ន											
-	-	-	-	-	-	១៤២៧៩៣៤៤	៥៧៣៣១៥៦៦	-	១៤២៧៩៣៤៤	៥៧៣៣១៥៦៦	
បុគ្គលិកសម្រាប់ប្រទេស											
-	-	-	-	(១៤២២៤៨៣៤)	(៥៧១២៤៧៦៩)	-	-	-	(១៤២២៤៨៣៤)	(៥៧១២៤៧៦៩)	
លម្អៀងពីការប្តូរមូលបត្របណ្តោះអាសន្ន											
-	(១២១១៥២១)	-	(១៥៣១០៤)	-	២១៣៦៥	-	៤២៤៣៨	១៥៦៩៣៣	-	(១១៣៣៣៩៣)	
២៨០២៣៧៦	១០២១៧០៥២	១៧៩៤៩៣៣	៧០៦៩៦០៨	(១៤២២៤៨៣៤)	(៥៧១០៧៤០៤)	១៤២៧៩៣៤៤	៥៧៣៣១៥៦៦	១៥៦៩៣៣	៤៦៥១៤១៩	១៧៧០៥៩៣	
<b>ប្រតិបត្តិការវិនិយោគសម្រាប់ប្រទេស (មិនបានធ្វើការគ្រួសារនិស្ស)</b>											
៣៥០.៩៦៥.១៨៣	១.៤០៩.១២៥.២០៧	៥២៤.៨០៥.៦០២	២១២.១៣៤.៥៤២	(២១.៣៥០.៥៨០)	(៤៥.៧២២.៥៧៩)	-	-	១១.៦៣៦.៩៣១	៣៨២.៤៥០.១០៥	១.៥៤៧.១៧៤.១១១	

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២១. ទុនបម្រុង (ត)

	ធនាគារ							
	ទុនបម្រុងទូទៅ		ទុនបម្រុងបណ្តោះអាសន្ន		ទុនបម្រុងផ្សេងៗ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	
<b>នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២០</b>								
<i>លទ្ធផលលម្អិតផ្សេងៗ</i>								
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	(៣៥១.១៩៩)	-	(៣៥១.១៩៩)	
<b>លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទសរុប</b>	-	-	-	-	(៣៥១.១៩៩)	-	(៣៥១.១៩៩)	
<b>ប្រតិបត្តិការជាមួយយោគប្រតិបត្តិ</b>								
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនបម្រុងទូទៅ	៥២.៦១២.៣៦០	៣៣៦.៣១៤.៩១៨	-	-	-	៥២.៦១២.៣៦០	៣៣៦.៣១៤.៩១៨	
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	២.៤១៩.៥៥២	៩.៨៧៧.៦៩៩	-	២.៤១៩.៥៥២	៩.៨៧៧.៦៩៩	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.០២៤.៩៣៤)	-	(១៨៦.២២៧)	(៧០២.៦៣៤)	-	(២.៩១៣.៧៩៥)	
<b>ប្រតិបត្តិការជាមួយយោគប្រតិបត្តិសរុប</b>	៥២.៦១២.៣៦០	៣៣៤.២៨៩.៩៨៤	២.៤១៩.៥៥២	៩.៦៩១.៤៧២	(៧០២.៦៣៤)	៥៥.០៣១.៩៥២	៣៤៤.៣៧៨.៨១៨	
<b>នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០</b>	៤៧១.០៧៦.៦៨៤	១.៩១៧.២៨២.១០៤	៣៩.៦៦៤.៨៧០	១៦១.៤៣៦.០២១	១៦.៥៤៤.៨៥០	៥១០.៧៤៩.៥៥៤	២.០៥៦.២៦៦.០២៩	
<b>នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩</b>								
<i>លទ្ធផលលម្អិតផ្សេងៗ</i>								
លទ្ធផលលម្អិតផ្សេងៗ-លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	២៥១.១៥៤	-	២៥១.១៥៤	
<b>លទ្ធផលលម្អិតផ្សេងៗសម្រាប់ការិយបរិច្ឆេទសរុប</b>	-	-	-	-	២៥១.១៥៤	-	២៥១,១៥៤	
<b>ប្រតិបត្តិការជាមួយយោគប្រតិបត្តិ (មិនបានធ្វើការត្រួតពិនិត្យ)</b>								
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនបម្រុងទូទៅ	២.៤៣៣.៣២០	៩.៩០៦.០៤៦	-	-	-	២.៤៣៣.៣២០	៩.៩០៦.០៤៦	
ការផ្ទេរពីប្រាក់ចំណេញក្រុមហ៊ុនទៅជាទុនបម្រុងតាមបទប្បញ្ញត្តិ	-	-	២.១៥០.៦៧៤	៤៦៣៤.៩៥៦	-	២.១៥០.៦៧៤	៤៦៣៤.៩៥៦	
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(១.១៥៥.៧០៦)	-	(១៤៩.៧៥២)	១៣៦.២៦៤	-	(១.១៦៩.១៩៤)	
<b>ប្រតិបត្តិការជាមួយយោគប្រតិបត្តិសរុប</b>	២.៤៣៣.៣២០	៨.៧៥០.៣៤០	២.១៥០.៦៧៤	៤.៤៨៥.២០៤	១៣៦.២៦៤	៤.៥៨៣.៩៥៨	១៧.៣៧៧.៨០៨	
<b>នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០១៩ (មិនបានធ្វើការត្រួតពិនិត្យ)</b>	៣៨២.២៤៧.០៤៧	១.៣៧៤.១២១.៨៩៤	៥២.០៦៧.៨៧០	២០៩.០៥២.៤៩៨	១១.៤០៤.៧៥៤	៣៩៤.៣១៤.៩២៣	១.៥៩៤.៥៥៣.១៥០	

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២២. ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព

	សង្ខេបធនាគារ				ធនាគារ			
	ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	
ឥណទាន និងបុរេប្រទាន៖								
- ចំណូលការប្រាក់	១២៦.៣៨៧.៦៦៤	១១៥.៧៧៨.៥០១	៥១៣.៥១៣.០៧៩	៤៦២.៩៩៨.២២៥	១១៧.៥៥៥.៣០៧	១០៨.៨១១.៥៦០	៤៧៧.៦២៧.២១២	
- ការវិនិយោគហិរញ្ញវត្ថុ	៩៥៥.៤០៥	១.១៧៥.៣៦២	៣.៨៨១.៨១១	៤.៧០០.២៧៣	៩៥៥.៤០៥	១.១៦៩.៨០៤	៤.៦៧៨.០៤៦	
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ៖								
- ធនាគារនៅក្រៅប្រទេសកម្ពុជា	២៧៥.៩៣៨	៣៨០.១៤៤	១.១២១.១៣៦	១.៥២០.១៩៦	២៧៥.៩៣៨	៣៩៣.៩៩៦	១.១២១.១៣៧	
- ធនាគារនៅខាងក្នុងប្រទេសកម្ពុជា	១៤៨.១៥៩	៣១៧	៦០១.៩៦៩	១.២៦៨	១៤៨.១៥៩	-	៥៧៣.៩៧១	
	១២៧.៧២៧.១៦៦	១១៧.៣៣៤.៣២៤	៥១៩.១១៧.៩៩៥	៤៦៩.២១៩.៩៦២	១១៨.៥៦៧.៨១១	១១០.៣៧៥.៣៦០	៤៨៦.៨៧៥.១៦៦	

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៣. ចំណាយការប្រាក់

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម	
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	
ប្រាក់បញ្ញើរបស់ធនាគារផ្សេងៗ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	១.៩៦២.៩៩៧	១.៦៤៨.៤៣៩	៧.៩៧៥.៦៥៧	៦.៥៩២.១០៨	១.៧២១.៨៨១	១.៥៩៥.១០៣	៦.៩៩៦.០០៣	៦.៣៧៨.៨១៧
ប្រាក់បញ្ញើសន្សំ	៨២៨៨	៨.០៩៥	៣៣.៥១២	៣២.៣៦៨	៥.៥៩៣	៥.៦៤២	២២.៣១៨	២២.៥៦២
ប្រាក់បញ្ញើរបស់អតិថិជន								
ប្រាក់បញ្ញើសន្សំមានកាលកំណត់	២១.៤៩៤.៨៧៤	១៩.១៧២.៥០៥	៨៧.៣៣២.០៤៨	៧៦.៦៧០.៨៤៧	២០.៥៣២.៣៥១	១៨.៤១០.៧០០	៨៣.៤២២.៩៤២	៧៣.៦២៤.៣៨៩
ប្រាក់បញ្ញើសន្សំ	១.៤៩៣.៥៨៤	១.៤០៩.៣៩៦	៦.០៦៨.៤៣២	៥.៦៣៦.១៧៥	១.១៧៩.៨២៩	១.១៩០.២១៣	៤.៧៩៣.៦៤៥	៤.៧៥៩.៦៦២
គណនីចរន្ត	១៤.១១១	១២.១៥៣	៥៧.៣៣៣	៤៨.៦០០	១៤.១១១	១២.១៥៣	៥៧.៣៣៣	៤៨.៦០០
បំណុលបន្ទាប់បន្សំ	២.៦១០.៣២២	១.៥៤១.៣២៩	១០.៦០៥.៨២០	៦.១៦៣.៧៧៥	២.៦១០.៣២២	១.៥៤១.៣២៩	១០.៦០៥.៨២០	៦.១៦៣.៧៧៥
ប្រាក់កម្ចី	៩.៥៩៨.៨៤៩	១៣.០៣៤.៨៧២	៣៩.០០០.១២៣	៥២.១២៦.៤៥៣	៨.៣៣២.០១៤	១២.០០២.៨៧១	៣៣.៨៥២.៩៧៣	៤៧.៩៩៩.៤៨១
ចំណាយការប្រាក់លើកតិសន្យា	៥៤៣.៨៨០	៤៩៤.៦៤១	២.២០៩.៧៨៤	១.៩៧៨.០៦៩	៤៨៣.៥២២	៤៤០.៨២៧	១.៩៦៤.៥៤៩	១.៧៦២.៨១៧
	<b>៣៧.៧២៦.៤៨៥</b>	<b>៣៧.៣១១.៧២៩</b>	<b>១៥៣.២៥២.៧០៩</b>	<b>១៤៥.២៤៨.៣៩៥</b>	<b>៣៥.៨៧៩.៥៨៣</b>	<b>៣៥.១៩៨.៨៣៨</b>	<b>១៤១.៧១៥.៥៨៣</b>	<b>១៤០.៧៦០.១៥៣</b>

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៤. ចំណូលកម្រៃ និង ថ្លៃសេវា

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	
កម្រៃជើងសា	៤.១៧៨.៧០០	៤.៦២៧.២០៨	១៦.៩៧៨.០៥៨	១៨.៥០៤.២០៥	៤.១១៨.២៨២	៤.៥៧២.៣០០	១៦.៧៣២.៥៨០	១៨.២៨៤.៦២៨
កម្រៃជើងសា បានពីភ្នាក់ងារធានា រ៉ាប់រង	១.៤៤៨.៧២៤	២.០៥៦.៦៤៤	៥.៨៨៦.១៦៦	៨.១៤៤.៥២៩	១.៣៧៣.៩៦៥	២.០២៤.៩៨៨	៥.៥៨២.៤២០	៨.០៩៧.៩២៧
កម្រៃពីម៉ាស៊ីនអេធីអឹម	១.៦៥៧.៦៤០	១.៧៨៦.៨៩៥	៦.៧៣៤.៩៩១	៧.១៤៥.៧៩៣	១.៦៣៧.១០៩	១.៧៥៧.៩៧៦	៦.៦៥១.៥៧៤	៧.០៣០.១៤៦
កម្រៃពីការសងគណនាមុនកាលកំណត់	១.៧៥៤.៥៩៨	១.៤៣៥.៦៧១	៧.១២៨.៩៣២	៥.៧៤១.២៤៨	១.៤៥៣.១២៩	១.១៦៨.៨៦៤	៥.៩០៤.០៦៣	៤.៦៧៤.២៨៧
កម្រៃពីសេវាប្រាក់បញ្ញើ	១.០៣៣.៣២៨	៩៥៧.១០៦	៤.១៩៨.៤១២	៣.៨២៧.៤៦៧	១.០២៧.២៥៦	៩៥២.៧០៩	៤.១៧៣.៧៤១	៣.៨០៩.៨៨៣
កម្រៃពីការធានា	៣៥៣.៤៩៧	១៤១.៧៦០	១.៤៣៦.២៥៨	៥៦៦.៨៩៨	៣៥៣.៤៩៧	១៤១.៧៦០	១.៤៣៦.២៥៨	៥៦៦.៨៩៨
កម្រៃពីបណ្តុះបណ្តាល	៣៦៣.៧២៦	២៧៩.១១៥	១.៤៧៧.៨១៩	១.១១៦.១៨១	៦.៤១១	៦.៣៨៩	២៦.០៤៨	២៥.៥៥០
កម្រៃផ្សេងៗ	១.៧៣៧.២៩៤	១.៥៥៧.៨០១	៧.០៥៨.៦២៥	៦.២២៩.៦៤៧	១.៧២១.៣៣៧	១.៥៣៩.៧០៧	៦.៩៩៧.៧៩២	៦.១៥៧.២៨៨
	១២.៥២៧.៥០៧	១២.៨៣២.២០០	៥០.៨៩៩.២៦១	៥១.៣១៥.៩៦៨	១១.៦៩០.៩៨៦	១២.១៦៤.៤០៤	៤៧.៥០០.៤៧៦	៤៨.៦៤៥.៤៥២

មានកម្រៃជើងសាពីការទូទាត់សាច់ប្រាក់ចំនួន ៩៩៦.៧០០ រៀល (សមមូលនឹង ២៤៥ ដុល្លារអាមេរិក) និង ១.៣៥៣ ដុល្លារអាមេរិក សម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៥. ចំណាយទូទៅ និងទ្រព្យ

	សង្ខេបបណ្តោះអាសន្ន				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
ដុល្លារអាមេរិក	(មិនបានធ្វើការត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់ រៀល (កំណត់សម្គាល់ ៤)	(មិនបានធ្វើការត្រួតពិនិត្យ) ពាន់ រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	(មិនបានធ្វើការត្រួតពិនិត្យ) ដុល្លារអាមេរិក	ពាន់ រៀល (កំណត់សម្គាល់ ៤)	(មិនបានធ្វើការត្រួតពិនិត្យ) ពាន់ រៀល (កំណត់សម្គាល់ ៤)	
ប្រាក់ រៀល និងប្រាក់ ល្អ	២៥.០៧៧.៥៥២	២៣.៩៣១.៦២៥	១០១.៨៩០.២១៦	៩៥.៧០២.៥៦៨	២២.៨៥៧.១៩២	២១.៧៦៩.៣០០	៩២.៦៥៤.៧៧១	៨៧.០៥៥.៥៨១
ប្រាក់ អន្តរ និងប្រាក់ លើកទឹកចិត្ត	៩.៨២៤.៣៧២	៩.០៩៨.៦២៨	៣៩.៩១៦.៤២៣	៣៦.៣៨៤.៤១៣	៨.៨៤៧.៤១៨	៨.៨៤៧.៤១៨	៣៥.៩៤៧.០៥៩	៣៣.៩៣៤.៦៣៨
វិភាគទានក្នុងមូលនិធិសោធននិវត្តន៍	៥៦.៣០០	៥៨.២១៧	២២៨.៧៤៧	២៣២.៩១០	-	-	-	-
អត្ថប្រយោជន៍ និងយោជន៍ផ្សេងៗ	២.១៥៤.៨២៥	៤៥៤.១៤០	៨.៧៥៤.០៥៤	១.៨២០.១០៥	២.៦៤៥.៤៧៧	៦៤៩.០៩១	១០.៧៤៤.៥៧៣	២.៥៩៥.៧១៥
ចំណាយអត្ថប្រយោជន៍ប្រាក់បំណាច់អតិថិជន	២.១១៧.៥៥៩	៧៣.៣៤៩	៨.៦០៣.៦៤២	២.៩៣៣.៣៣៣	២.០៩២.៤៧២	៦.២០៥	៨.៥០១.៧១៤	២.៥០៧.១៦០
ចំណាយអត្ថប្រយោជន៍ពេលចូលនិវត្តន៍	១.៥១១.១៦១	១.៥១៧.៨២២	៦.១៣៩.៨៧៧	៥.៥០៩.៨២០	១.៥៤២.១៥២	១.៣០៤.៥២៥	៥.៤៥៩.៥៤៤	៥.២៣២.៨០៣
ការចំណាយលើច្បាប់ឈប់សម្រាកប្រចាំឆ្នាំ	៤០៩.១៦៩	៣៧២.៤០៥	១.៦៦២.៤៥៤	១.៦៦២.៤៥៤	៣៩៧.៩២១	៣៦២.៣១៥	១.៦១៦.៧៥៣	១.៤៨៤.៨៤៤
ការចំណាយលើអត្ថប្រយោជន៍អភិវឌ្ឍន៍វិជ្ជាជីវៈគ្រប់គ្រង	៣៣៩.៧២០	៣៥២.១៨២	១.៣៨០.២៨២	១.៤០៤.៣៧៦	៣៣៩.៧២០	៣៥២.១៨២	១.៣៨០.២៨២	១.៤០៤.៣៧៦
ការលក់លើសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិ	២.៦២៤.៤៣០	២.៦៥០.២៤៧	១០.៦៦៣.០៥៩	១០.៥៩៤.៣៣៨	២.៤១៤.០៣៤	២.៤៥២.៤៤៨	៩.៨០៤.២២០	៩.៨០៤.២២០
ចំណាយលើសេវាប្រើប្រាស់បច្ចេកវិទ្យា	៥២៨២.៩៦០	៥.៣៩៥.៨៧៧	២១.៤៦៤.៦៦៦	២១.៥៧៤.១១២	៤.៧៣៧.៧០០	៤.៨៨១.៣០៤	១៩.៦៤៥.២៧៥	១៩.៥២០.៣៣៥
ចំណាយលើការជួល	១៥៦.៦៨	១៧៩.៨៧១	៦៣.៦៥៩	៧១៩.៣០៤	១៥១.៣២	៩០.៧៩៧	៦១.៤៨១	៣៦៣.០៩៧
ចំណាយជួសជុល និងថែទាំ	២.៨៦១.៩១៥	២.៥៨៣.០១៦	១១.៦២៧.៩៦១	១០.៣២៩.៤៨១	២.៧៣៦.៤៨៤	២.៤១០.៩១៨	១១.១១៤.៣៥៥	៩.៦៤១.២៦១
ចំណាយទឹកភ្លៀង	១២៥៩.២៦៣	១.៣០០.៧០៦	៥.១១៦.៣៨៦	៥.២០៥.២៣៣	១.១៥៨.១២០	១.១៨៣.៩៦៨	៤.៧០៥.៤៥២	៤.៧៣៤.៦៨៤
ចំណាយលើសេវាប្រើប្រាស់បច្ចេកវិទ្យា	៨០៤.៨៦៩	៩១៤.៦១៥	៣.២៧០.១៨៣	៣.៦៥៧.៥៥៥	៧១៩.៩២០	៨២២.៥១៥	២.៩២២.១២២	៣.២៨៤.២៣៧
ចំណាយទំនាក់ទំនង	១.០៩៨.៨៧៣	១.១១៥.៧៥៧	៤.៤៦៤.៧២១	៤.៤៦៤.៧២១	៨៧១.៩៥២	៩៣៣.៨៩៩	៣.៥៤២.៧៤១	៣.៧៣៤.៦៦២
ចំណាយបច្ចេកវិទ្យា ការិយាល័យ	៧២៦.០៨៦	៧២៦.៥១០	២.៩៥០.០៨៧	២.៩៥០.០៨៧	៦០២.៤៣៧	៥៦៤.៣២៧	២.៤៤២.៧៥៣	២.៤៤២.៧៥៣
ចំណាយគ្រឿងសង្ហារឹម និងបច្ចេកវិទ្យា	៦៩០.៥៩៤	៥៨០.៥៣០	២.៨០៥.៨៨៣	២.៨០៥.៨៨៣	៦២០.៩៦៦	៥១៣.៦៩១	២.៤២២.៩៦៩	២.៤២២.៩៦៩
ចំណាយការធ្វើដំណើរ	៦១៧.០៤០	៥៣៥.០៣៣	២.៥០៧.០៣៤	២.៥០៧.០៣៤	៥១៧.០៤២	៤៣៣.១៥៦	២.០៩៣.៦៣១	១.៧៣២.១៩១
ចំណាយកម្រៃអាជ្ញាប័ណ្ណ	២៩៣.៣៣២	២៧៩.៩០៥	១.១៩១.៨០៨	១.១១៩.៣៤០	២៨២.៦៦០	២៧៤.៣៤៥	១.១៤៤.៨៤៤	១.០៩៧.២៦៦
ចំណាយផ្គត់ផ្គង់ និងការប្រើប្រាស់វិជ្ជាជីវៈ	៣០៣.១៥៣	៥៦៤.៤១៩	១.២៣១.៧១១	១.២៦១.១១១	២០៤.៤៦៩	៤០៦.៣៣៧	៨៤៧.០១០	១.៦២៤.៩៤២
ចំណាយទីផ្សារ	៤៩៥.៨១៥	២៤៩.៧៣៥	២.០១៤.៤៩៦	៩៩៨.៩០០	៤៤៤.៤៤៤	២០៧.៥០១	១.៨២៣.៦៥៣	៨២៤.៧៩៦
ចំណាយផ្សេងៗ	២.៥២៦.៧០២	២.២៣៨.៤៨៦	១០.២៦៥.៩៩០	៩.១៧៦.៥៤២	២.០១២.១៣១	២.០៥៦.២៨៤	៨.១៧៤.២៨៤	៨.២២៣.០៦៤
	៦១.០៩១.៣៨៨	៥៥.១០៥.០៧៥	២៤៨.២១៤.៣០៩	២២០.៣៦៥.១៥៥	៥៥.៩៦៥.៧៧៥	៥០.២១៩.៣២៨	២២៧.៣៨៤.៨៤៤	២០០.៧២៧.០៣៣

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៥. ចំណាយទូទៅ និងរដ្ឋបាល (ត)

ចំណាយប្រាក់បៀវត្ស និង ប្រាក់ឈ្នួលចំនួន ៨.២៩២ ដុល្លារអាមេរិក ត្រូវបានទូទាត់ឲ្យនិយោជិកសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

មានការចំណាយសម្រាប់ប្រតិបត្តិការរបស់ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ទាក់ទិននឹងការជួសជុល និង ការថែទាំ ក្នុងទឹកប្រាក់ចំនួន ២.៤៣០ ដុល្លារអាមេរិក សម្រាប់ផ្គត់ផ្គង់ការិយាល័យចំនួន ៥៤ ដុល្លារអាមេរិក គ្រឿងសង្ហារឹម និង បរិក្ខារបំពាក់ចំនួន ៩៩ ដុល្លារអាមេរិក និង កម្រៃសមាជិកភាពចំនួន ៣.១៧៤ ដុល្លារអាមេរិក (១២.៩១៦.៦៦៧ រៀល)។

## ២៦. ពន្ធលើប្រាក់ចំណេញ

### (ក) បំណុលពន្ធលើប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ៣ខែគិតត្រឹម			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
		(មិនបានធ្វើការ ត្រួតពិនិត្យ)		(មិនបានធ្វើការ ត្រួតពិនិត្យ)		(មិនបានធ្វើការ ត្រួតពិនិត្យ)		(មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
នាថ្ងៃទី១ ខែមករា	៣០.២៩៤.៣២៩	១៣.៨១០.៩៩៧	១២៤.១២១.៦៦០	៥៥.៤៩២.៥៨៦	២៩.១៧៥.៥៦០	១២.៩០១.៩៨៣	១១៨.៨៩០.៤០៧	៥១.៨៤០.១៦៨
ចំណាយពន្ធលើប្រាក់ចំណេញ	៩.៧២៣.៨៨០	៩.០៣៤.៩៣៥	៣៩.៥០៨.១២៤	៣៦.១៣០.៧០៥	៩.០៣៧.១៣១	៨.៥៣៥.៤០៩	៣៦.៧១៧.៨៦៣	៣៤.១៣៣.១០១
ពន្ធលើប្រាក់ចំណេញបានបង់	(៣០.៣៦៦.១៤១)	(១៣.៦១៦.៧៥៦)	(១២៣.៣៧៧.៦៣១)	(៥៤.៤៥៣.៤០៧)	(២៩.៩៩៧.៤២៧)	(១៣.១៤១.៧៨៤)	(១២១.៦៧៦.៣៩៦)	(៥២.៥៥៣.៩៩៤)
លម្អៀងពីការប្តូររូបិយប័ណ្ណ	(១៣២.១៩២)	(២៦.៥២៧)	(៥៣៧.០៩៦)	(១០៦.០៨១)	-	-	-	-
លម្អៀងពីអត្រាប្តូរប្រាក់	-	-	(៩៦៩.១៦២)	(១១៥.១៦៧)	-	-	(២៩២.២៥០)	(១១២.៤០៩)
ថ្ងៃទី ៣១ ខែមីនា	៩.៥១៩.៨៧៦	៩.២០២.៦៤៩	៣៨.៧៤៥.៨៩៥	៣៦.៩៨៨.៦៣៦	៨.១៣៧.៦៦៤	៨.២៦៥.៦០៤	៣៣.៦៣៩.៦២៤	៣៣.៣០៦.៨៦៦

# ធនាគារ អេស៊ីប៊ីជា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៦. ពន្ធលើប្រាក់ចំណេញ (ត)

### (ខ) ចំណាយពន្ធលើប្រាក់ចំណេញ

	សង្គ្រោះធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម				សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម			
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ក្រុមពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ក្រុមពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ក្រុមពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ក្រុមពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	៩.៧២៣.៨៨០	៩.០៣៤.៩៣៥	៣៩.៥០៨.១២៤	៣៦.១៣០.៧០៥	៩.០៣៧.១៣១	៨.៥៣៥.៤០៩	៣៦.៧១៧.៨៦៣	៣៤.១៣៣.១០១
ចំណាយពន្ធពន្យារ/អត្ថប្រយោជន៍	(៧៧៤.៤០៣)	១០១.៤១៦	(៣.១៤៦.៤០០)	៤០៥.៥៦៣	(៧៥១.៤៨១)	២១.៥៥៨	(៣.០៥៣.២៦៧)	៨៦.២១១
	៨.៩៤៩.៤៧៧	៩.១៣៦.៣៥១	៣៦.៣៦១.៧២៤	៣៦.៥៣៦.២៦៨	៨.២៨៥.៦៥០	៨.៥៥៦.៩៦៧	៣៣.៦៦៤.៥៩៦	៣៤.២១៩.៣១២



# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៦. ពន្ធលើប្រាក់ចំណេញ (ត)

### (គ) ការផ្ទៀងផ្ទាត់រវាងចំណាយពន្ធលើប្រាក់ចំណេញ និង ចំណេញគណនេយ្យ

	សម្ព័ន្ធធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម							
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (កំណត់សម្គាល់ ៤)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ	៤២.៥៣៤.៥៩៨	៣៨.៧៩២.៣០៣	១៧២.៨១៤.០៧២	១៥២.៨៥៣.៤៤៥	៤១.៤៥៩.២៧៤	៣៨.២៧៦.០២២	១៦៨.៤៤៩.០៣០	១៥៣.០៦៥.៤១៣
ពន្ធគណនាតាមអត្រាពន្ធក្នុងស្រុកដែលត្រូវអនុវត្តចំពោះ ប្រាក់ចំណេញក្នុងប្រទេសនីមួយៗ	៨.៥២៥.៧៧០	៧.៦៤៥.៦៣៨	៣៤.៦៤០.២០៤	៣០.៥៧៥.៣១៤	៨.២៩១.៨៥៥	៧.៦៥៥.២០៤	៣៣.៦៨៩.៨០៧	៣០.៦១៣.១៦១
ផលប៉ះពាល់ចំណាយដែលមិនអាចកាត់កងតាមច្បាប់ពន្ធ	៤២៣.៧០៧	១.៤៩០.៧១៣	១.៧២១.៥២០	៥.៩៦០.៩៥៤	(៦.២០៥)	៩០១.៧៦៣	(២៥.២១១)	៣.៦០៦.១៥១
	៨.៩៤៩.៤៧៧	៩.១៣៦.៣៥១	៣៦.៣៦១.៧២៤	៣៦.៥៣៦.២៦៨	៨.២៨៥.៦៥០	៨.៥៥៦.៩៦៧	៣៣.៦៦៤.៥៩៦	៣៤.២១៩.៣១២

### (ឃ) បញ្ហាពន្ធផ្សេងៗ

លិខិតប្រកាសពន្ធរបស់ធនាគារ និង ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវមានការត្រួតពិនិត្យដោយអគ្គនាយកដ្ឋានពន្ធដារតាមការិយបរិច្ឆេទ។ ផ្នែកខ្លះនៃច្បាប់ និង បទប្បញ្ញត្តិពន្ធដារអាចមានការ បកស្រាយខុសៗគ្នា ហេតុនេះចំនួនពន្ធដែលបានរាយការណ៍នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន អាចមានការផ្លាស់ប្តូរនៅពេលក្រោយ អាស្រ័យលើការកំណត់ចុងក្រោយ ដោយអគ្គនាយកដ្ឋានពន្ធដារ។

# ធនាគារ អេស៊ីប៊ីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៧. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	សង្ខេបធនាគារ				ធនាគារ			
	សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម		សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ ខែ គិតត្រឹម	
	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)	ថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ (មិនបានធ្វើការ ត្រួតពិនិត្យ)
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់ រៀល (កំណត់សម្គាល់ ៥)	ពាន់ រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់ រៀល (កំណត់សម្គាល់ ៥)	ពាន់ រៀល (កំណត់សម្គាល់ ៥)
សាច់ប្រាក់ ក្នុងដៃ (កំណត់សម្គាល់ ៦)	៥២៧.៩០១.៦៩៥	៣៥១.០៨៥.៩២២	១.៧៤១.៥៥៩.៨៩៩	១.៤០៩.៦០៩.៩៧៧	៤១៦.៤៩៦.២២៦	៣៣៩.៦៩៧.១៤០	១.៦៩៥.១៣៩.៦៤០	១.៣៦៣.៨៤៤.០១៧
សមតុល្យនៅធនាគារជាតិ នៃកម្ពុជា៖								
- គណនី ចរន្ត	៥២៨.៣៨២.៥០៦	៣៥១.០០៦.៥០៨	១.៧៤៣.៥១៦.៧៩៩	១.៤០៩.២៩១.១៣០	៥២៨.៣៦៩.០៨៤	៣៣៨.៩៦៥.៦៨៧	១.៧៤៣.៤៦២.១៧២	១.៣៦០.៩៤៧.២៣៣
- គណនីប្រាក់បញ្ញើមានកាលកំណត់ ដែលមាន កាលកំណត់ បី ខែ ឬតិចជាងបី ខែ	២១.១០៤.៣៧៨	-	៨៥.៨៩៤.៨១៨	-	-	-	-	-
- មូលហត្ថប្រាក់បញ្ញើអាចជួញដូរបាន ដែលមាន កាលកំណត់ បី ខែ ឬតិចជាងបី ខែ	៣៦០.០០០.០០០	៦៤០.០០០.០០០	១.៤៦៥.២០០.០០០	២.៥៦៩.៦០០.០០០	៣៦០.០០០.០០០	៦៤០.០០០.០០០	១.៤៦៥.២០០.០០០	២.៥៦៩.៦០០.០០០
សមតុល្យនៅធនាគារផ្សេងៗ៖								
- គណនី ចរន្ត	៥២.១៦១.៦០៥	១២៦.១៩៥.៦៨១	១៧១.៥៩៧.៧៣២	៥០៦.៦៧៥.៦៥៩	៣៥.៣៥៩.៩៩៩	១២១.៦៦៦.២៣៣	១៤៣.៩១៤.៩៩២	៤៨៤.៤៩៧.៩៥៦
- គណនី សន្សំ	៣២៦.៩៥២	៣២៤.២៧៦	១.៣៣០.៦៩៥	១.៣០១.៩៦៨	៣២៦.៩៥៣	៣២៤.២៧៦	១.៣៣០.៦៩៥	១.៣០១.៩៦៨
- គណនីប្រាក់បញ្ញើមានកាលកំណត់ ដែលមាន កាលកំណត់ បី ខែ ឬតិចជាងបី ខែ	៩៥.៨៩៥.៣៥៥	៦០.០០០.០០០	៣៩០.២៩៤.០៩៥	២៤០.៩០០.០០០	៩៥.០០០.០០០	៦២.០០០.០០០	៣៨៦.៦៥០.០០០	២៤៤.៩៣០.០០០
	១.៣៧៥.៧៧២.៤៩១	១.៥២៨.៦១២.៣៨៧	៥.៥៩៩.៣៩៤.០៣៨	៦.១៣៧.៣៧៨.៧៣៤	១.៣៣៥.៥៥២.២១២	១.៤០២.៦៥៥.៣៣៦	៥.៤៣៥.៦៩៧.៥០៣	៦.០៣៣.១៦១.១៧៤

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៨. កិច្ចសន្យា និង យថាភាព

សម្ព័ន្ធធនាគារ និង ធនាគារ មានចំនួនទឹកប្រាក់ក្នុងកិច្ចសន្យានៃឧបករណ៍ហិរញ្ញវត្ថុក្រៅតារាងតុល្យការ របស់សម្ព័ន្ធធនាគារ និង ធនាគារ ដែលត្រូវពន្យារឥណទាន ជូនអតិថិជន លិខិតធានាធនាគារ និង កញ្ចប់ឥណទានផ្សេងៗដូចខាងក្រោម៖

### (ក) កិច្ចសន្យាផ្តល់ឥណទាន លិខិតធានាធនាគារ និងបំណុលហិរញ្ញវត្ថុផ្សេងៗ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
ឥណទានវិញ្ញាបនបត្រដែលមិនបានប្រើប្រាស់	១០៣.៥៨២.៧៦៧	៩៣.០៦០.០៦៣	៥២១.៥៨១.៨៦២	៣៧៩.២១៩.៧៥៧	១០៣.៥៦៨.៧៨៧	៩៣.០៦០.០៦៣	៥២១.៥២៤.៩៦៣	៣៧៩.២១៩.៧៥៧
លិខិតធានាធនាគារ	៣៨.៩៣២.៧០៦	៣៨.៤៣២.៣៩៧	១៥៨.៨៥៦.១១៣	១៥៦.៦១២.០១៨	៣៨.៩២៩.៩៨០	៣៨.៤០៥.៥៩៣	១៥៨.៨៤៥.០១៩	១៥៦.៥០២.៧៩១
លិខិតឥណទាន	១១.១១៣.៧២២	៨.៩៤៨.៣៥០	៤៥.២៣២.៨៤៩	៣៦.៤៦៤.៥២៦	១១.១១៣.៧២២	៨.៩៤៨.៣៥០	៤៥.២៣២.៨៤៩	៣៦.៤៦៤.៥២៦
	១៥៣.៦២៩.១៩៥	១៤០.៤៤០.៨១០	៦២៥.៦៧០.៨២៤	៥៧២.២៩៦.៣០១	១៥៣.៦១២.៤៨៩	១៤០.៤១៤.០០៦	៦២៥.៦០២.៨៣១	៥៧២.១៨៧.០៧៤

គ្មានការខាតបង់ជាសារវន្តណាមួយត្រូវបានរំពឹងទុកជាលទ្ធផលនៃប្រតិបត្តិការទាំងនេះទេ។

## ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

### ២៨. កិច្ចសន្យានិងយថាភាព (ត)

#### (ខ) កិច្ចសន្យាទាក់ទងនឹងទ្រព្យ និង បរិក្ខារ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៤)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៤)
មិនលើសពី ១ឆ្នាំ	១.៨៣២.០៥០	២.៧០០.៦៣១	៧.៤៥៦.៤៤៤	១១.០០៥.០៧១	១.៧៥០.៦៤០	២.១៨២.១៨៧	៧.១២៥.១០៥	៨.៨៩២.៤១២
លើសពី ១ឆ្នាំ ប៉ុន្តែមិនលើសពី ៥ឆ្នាំ	១៣៥.៨៩០	-	៥៥៣.០៧២	-	-	-	-	-
	១.៩៦៧.៩៤០	២.៧០០.៦៣១	៨.០០៩.៥១៦	១១.០០៥.០៧១	១.៧៥០.៦៤០	២.១៨២.១៨៧	៧.១២៥.១០៥	៨.៨៩២.៤១២

សមតុល្យចំពោះកិច្ចសន្យាទាំងនេះ គឺពាក់ព័ន្ធនឹង ការទិញទ្រព្យ និងបរិក្ខារ និងទ្រព្យសកម្មអរូបី របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១.៧៥០.៦៤០ ដុល្លារអាមេរិក កិច្ចសន្យាសាងសង់អគារ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា និង ការទិញបរិក្ខារផ្សេងៗចំនួន ៥២.៤០៧ ដុល្លារអាមេរិក និងការទិញបរិក្ខារផ្សេងៗ របស់ធនាគារ អេស៊ីលីដា ឡារ លីមីតធីត ចំនួន ១៧៤.៨៩៣ ដុល្លារអាមេរិក។

#### (គ) កិច្ចសន្យាផ្សេងៗ

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ធនាគារបានធានាលើកិច្ចព្រមព្រៀងឥណទានរបស់ វិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាមួយនឹង International Finance Corporation ដែលមានទឹកប្រាក់ចំនួន ១៣.០០០.០០០ ដុល្លារអាមេរិក ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ ធនាគារបានផ្តល់បុរេប្រទានសម្រាប់ឱនភាពតម្លៃខាតបង់ចំនួន ៤៥០.២៩៨ ដុល្លារអាមេរិក (ឆ្នាំ ២០១៩: ៤៤៨.៣៤៣ ដុល្លារអាមេរិក) ទាក់ទងនឹងការធានានេះ។

## ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

### ២៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រទ្ធិ

(ក) សម្ព័ន្ធព្រទ្ធិ និងទំនាក់ទំនង

សម្ព័ន្ធព្រទ្ធិ	ទំនាក់ទំនង
ធនាគារ អេស៊ីលីដា ភីអិលស៊ី	ក្រុមហ៊ុនមេ
ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារ	ក្រុមហ៊ុនបុត្រសម្ព័ន្ធ
ភាគទុនិកដូចដែលបានបង្ហាញនៅក្នុងកំណត់សម្គាល់ ២០	ភាគទុនិក
បុគ្គលិកអ្នកគ្រប់គ្រងសំខាន់ៗ	បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗគឺជាបុគ្គលទាំងឡាយណាដែលមានសិទ្ធិអំណាច និង ការទទួលខុសត្រូវដោយផ្ទាល់ ឬដោយប្រយោលក្នុងការធ្វើផែនការ ការដឹកនាំ និង ការត្រួតពិនិត្យសកម្មភាពនានារបស់សម្ព័ន្ធធនាគារ និង ធនាគារ ។ បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗរបស់សម្ព័ន្ធធនាគារ និង ធនាគារ រួមមានក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ និង សមាជិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់សម្ព័ន្ធធនាគារ និង ធនាគារ។

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

### (ខ) សមតុល្យជាមួយសម្ព័ន្ធព្យាភិ

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ដុល្លារអាមេរិក	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០ ពាន់រៀល (កំណត់សម្គាល់ ៥)	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)
<b>i). ធនាគារនិងមុខប្រទាន</b>								
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	១០.៨៦៨.៤៣៤	៥.៨៣៥.២៥៨	៤៤.២៣៤.៥២៦	២៣.៧៧៨.៦៧៦	១០.៣២៤.០៧៧	៥.២៦៦.៩១៧	៤២.០១៤.៩៩៣	២១.៤៦២.៦៨៧
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៤.៩៧៦.២៨៩	៤.៩៧៥.២០១	២០.២៥៣.៤៩៦	២០.២៧៣.៩៤៤
	<u>១០.៨៦៨.៤៣៤</u>	<u>៥.៨៣៥.២៥៨</u>	<u>៤៤.២៣៤.៥២៦</u>	<u>២៣.៧៧៨.៦៧៦</u>	<u>១៥.៣០០.៣៦៦</u>	<u>១០.២៤២.១១៨</u>	<u>៦២.២៦៨.៤៨៩</u>	<u>៤១.៧៣៦.៦៣១</u>
<b>ii). សមតុល្យជាមួយសម្ព័ន្ធព្យាភិ</b>								
ភាគហ៊ុនិក	១៨៨.៩៤៣	៤៨៧.៣៥៦	៧៦៤.៩៩៨	១.៩៨៥.៩៧៦	១៨៨.៩៤៣	៤៨៧.៣៥៦	៧៦៤.៩៩៨	១.៩៨៥.៩៧៦
<b>iii). គណនីត្រូវទទួលបាននិងត្រូវទូទាត់សម្ព័ន្ធព្យាភិ</b>								
ឥណទានគណៈគ្រប់គ្រងសំខាន់ៗ								
ការប្រាក់ត្រូវទទួល	-	១២.៣២៩	-	៥០.២៤១	-	១០.៩០៨	-	៤៤.៤៥០
ប្រាក់បញ្ញើគណៈគ្រប់គ្រងសំខាន់ៗ								
ការប្រាក់ត្រូវបង់	៧២.០៧១	១៦.៨៣០	២៩៣.៣២៩	៦៤.៥៨២	៧២.០៧១	១៦.៨២៨	២៩៣.៣២៩	៦៤.៥៧៤
ភាគទុនិក								
គណនីត្រូវទូទាត់ផ្សេងៗ	២០.២៥៨	១.៤៧៤	៨២.៤៥០	៦.០០៧	២០.២៥៨	១.៤៧៤	៨២.៤៥០	៦.០០៧
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីត្រូវទទួលផ្សេងៗ	-	-	-	-	២០៧.០៩៨	១៦៣.២០៦	៨៤២.៨៨៩	៦៦៥.០៦៤
គណនីត្រូវទូទាត់ផ្សេងៗ	-	-	-	-	៨៨.០១៦	៣៨.៥៦៥	៣៨៨.២២៥	១៥៧.១៥៣
	<u>៩២.៣២៩</u>	<u>៣០.៦៣៣</u>	<u>៣៧៥.៧៧៩</u>	<u>១២៤.៨៣០</u>	<u>៣៨៧.៤៤៣</u>	<u>២៣០.៩៨១</u>	<u>១.៥៧៦.៨៩៣</u>	<u>៩៤១.២៤៨</u>

# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

### (ខ) សមតុល្យជាមួយសម្ព័ន្ធព្យាភិ (ត)

	សម្ព័ន្ធធនាគារ				ធនាគារ			
	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩	នាថ្ងៃទី៣១ខែមីនា ឆ្នាំ២០២០	នាថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
<b>iv). ប្រាក់បញ្ញើរបស់សម្ព័ន្ធព្យាភិ</b>								
បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ	២៤.០១៤.៧៦៥	២.២១៩.៧៨៣	៩៧.៧៤០.០៨៩	៩.០៤៥.៦១៦	២៣.៧១៤.៨៧៦	២.១៥៧.១៣៧	៩៦.៥១៩.៥៤៥	៨.៧៩០.៣៣៣
ភាគទុនិក								
គណនីចរន្ត	៦៧៩.៦០៧	៤.១៨០.០៧៨	២.៧៦៦.០០០	១៧.០៣៣.៨១៨	៦៧៩.៦០៧	៤.១៨០.០៧៨	២.៧៦៦.០០០	១៧.០៣៣.៨១៨
គណនីសន្សំ	៦.៥២៥	២៤.៦៧៨	២៦.៥៥៧	១០០.៥៦៣	៦.៥២៥	២៤.៦៧៨	២៦.៥៥៧	១០០.៥៦៣
ប្រាក់បញ្ញើមានកាលកំណត់	១២.៣០៩.០៥០	៣០១.០២៧	៥០.១៤៣.៥៣២	១.២១១.២៣៥	១៦.៧១៥.៧៤៤	៣០១.០២៧	៥០.១៤៣.៥៣២	១.២១១.២៣៥
ក្រុមហ៊ុនបុត្រសម្ព័ន្ធ								
គណនីចរន្ត	-	-	-	-	៣.៦៩២.១៩៨	៥.៧៧៧.២៥៦	១៩.០២៧.២៤៦	២៣.៥៥២.៣១៨
គណនីសន្សំ	-	-	-	-	១១៦.៤០៣	១៥៧.៥២០	៤៧៣.៧៦១	៦៤១.៨៩៤
ប្រាក់បញ្ញើមានកាលកំណត់	-	-	-	-	២.៥៨៣.៥៧៦	២.៨៨៣.៤៤៥	១០.៥១៥.១៥៤	១១.៧៥០.០៣៩
	<b>៣៧.០២១.១៤៥</b>	<b>៦.៧២៦.០១៣</b>	<b>១៥០.៦៧៦.០៩៦</b>	<b>២៧.៤០៨.៥០៤</b>	<b>៤៣.១១៣.៨៥៣</b>	<b>១៥.៤៨១.៥៨៨</b>	<b>១៧៥.៤៧១.៧១៣</b>	<b>៦៣.០៨៧.៤៧២</b>
<b>v). ប្រាក់កម្ចីពីសម្ព័ន្ធព្យាភិ</b>								
ភាគទុនិក	៧៦៧.២៩៦	៦៩៩.៦៨០	៣.១២២.៨៩៥	២.៨៥១.១៩៥	-	-	-	-

# ធនាគារ អេស៊ីប៊ីជាកីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រទ្ធិ (ត)

### (គ) ប្រតិបត្តិការសម្ព័ន្ធព្រទ្ធិ

	សម្ព័ន្ធព្រទ្ធិ (សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម)				ធនាគារ (សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម)			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើការ ត្រួតពិនិត្យ)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (មិនបានធ្វើការ ត្រួតពិនិត្យ)	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើការ ត្រួតពិនិត្យ)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (មិនបានធ្វើការ ត្រួតពិនិត្យ)
<b>i). ចំណូលការប្រតិបត្តិការសម្ព័ន្ធព្រទ្ធិ</b>								
ឥណទាន និង បុរេប្រទានផ្តល់ដល់គណៈ គ្រប់គ្រងសំខាន់ៗ	១៤៥.០៨១	៣០.០២៥	៥៩០.៤៨០	១២០.៥៥០	១៣៤.៥៨៦	៣០.០២៥	៥៤៧.៧៦៥	១២០.៥៥០
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	-	១៣.៨៥២	-	៥៥.៦១៦
ឥណទានផ្តល់ដល់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៩៤.៧៩២	១៤.៥៨៣	៣៨៥.៨០៣	៥៨.៥៥១
	<u>១៤៥.០៨១</u>	<u>៣០.០២៥</u>	<u>៥៩០.៤៨០</u>	<u>១២០.៥៥០</u>	<u>២២៩.៣៧៨</u>	<u>៥៨.៤៦០</u>	<u>៩៣៣.៥៦៨</u>	<u>២៣៤.៧១៧</u>
<b>ii). ចំណូលអត្រាប្រាក់ចំណេញសម្ព័ន្ធព្រទ្ធិ</b>								
ភាគទុនិក	៧.០១៦	៥.២១៦	២៤.៥៥៥	២០.៩៤២	៧.០១៦	៥.២១៦	២៤.៥៥៥	២០.៩៤២
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៤៦៤	៩៩២	១.៨៨៩	៣.៩៨៣
	<u>៧.០១៦</u>	<u>៥.២១៦</u>	<u>២៤.៥៥៥</u>	<u>២០.៩៤២</u>	<u>៧.៤៨០</u>	<u>៦.២០៨</u>	<u>២៦.៤៤៤</u>	<u>២៤.៩២៥</u>



# ធនាគារ អេស៊ីលីដា ភីអិលស៊ី

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)  
សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០

## ២៩. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្រទ្ធិ (ត)

### (គ) ប្រតិបត្តិការសម្ព័ន្ធព្រទ្ធិ (ត)

	សម្ព័ន្ធព្រទ្ធិ (សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម)				ធនាគារ (សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម)			
	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩	ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០	ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩
	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើការ ត្រួតពិនិត្យ)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (មិនបានធ្វើការ ត្រួតពិនិត្យ)	ដុល្លារអាមេរិក	ដុល្លារអាមេរិក (មិនបានធ្វើការ ត្រួតពិនិត្យ)	ពាន់រៀល (កំណត់សម្គាល់ ៤)	ពាន់រៀល (មិនបានធ្វើការ ត្រួតពិនិត្យ)
<b>iii). ចំណាយការងារកំណត់សម្ព័ន្ធព្រទ្ធិ</b>								
ប្រាក់បញ្ញើរបស់គណៈគ្រប់គ្រងសំខាន់ៗ	៤៤.៩២១	៣២.៦៩៩	១៨២.៨២៨	១៣១.២៨៦	៤៤.៧២២	៣១.៧៣២	១៨២.០១៩	១២៧.៤០៤
ប្រាក់កម្ចីពីភាគទុនិក	២៧.២២៦	-	១១០.៨១០	-	-	-	-	-
ប្រាក់បញ្ញើរបស់ភាគទុនិក	២៣.០៦០	៣.៦៣២	៩៣.៨៥៤	១៤.៥៥២	២៣.០៦០	៣.៦៣២	៩៣.៨៥៤	១៤.៥៥២
ប្រាក់បញ្ញើរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	២៤.៩៩៩	២៥.៤២២	១០១.៥៨៣	១០២.០៧០
	<u>៩៥.២០៧</u>	<u>៣៦.៣៣១</u>	<u>៣៨៧.៤៩២</u>	<u>១៤៥.៨៣៨</u>	<u>៩២.៧៨១</u>	<u>៦០.៧៨៦</u>	<u>៣៧៧.៤៥៦</u>	<u>២៤៤.០៥៦</u>
<b>iv). ចំណាយកម្រៃនិងលើសនៃសម្ព័ន្ធព្រទ្ធិ</b>								
ក្រុមប្រឹក្សាភិបាល	១៥០.០៥៧	២២៤.៧៥៤	៦១០.៧៣២	៩០២.៣៨៧	៨៧.៣៧៥	១១៨.៦២៤	៣៥៥.៦១៦	៤៧៦.២៧៥
គណៈគ្រប់គ្រងសំខាន់ៗ	៣.៧២១.៦០៩	១.៧២៧.៨០២	១៥.១៤៦.៩៥៩	៦.៩៣៧.១២៥	៣.០៩២.០២៤	១.០៧៧.៨១៨	១២.៥៤៤.៥៣៨	៤.៣២៧.៤៣៩
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	-	-	-	-	៥៩៨.៨៩៥	៣០៨.៧១៣	២.៤៣៧.៥០៣	១.២៣៩.៤៨៣
	<u>៣.៨៧១.៦៦៦</u>	<u>១.៩៥២.៥៥៦</u>	<u>១៥.៧៥៧.៦៩១</u>	<u>៧.៨៣៩.៥១២</u>	<u>៣.៧៧៤.២៩៤</u>	<u>១.៤០៥.១៥៥</u>	<u>១៥.៣៣៧.៦៥៧</u>	<u>៦.០៤៣.១៩៧</u>
<b>v). អិដ្ឋសន្យាផ្សេងៗ</b>								
ECL លើការធានាហិរញ្ញវត្ថុ លើកម្ចីរបស់វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា ពី IFC	១០៥.១៦៧	-	៤២៨.០៣០	-	១០៥.១៦៧	-	៤២៨.០៣០	-

# **ធនាគារ អេស៊ីលីជា ភីអិលស៊ី**

**កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន (ត)**  
**សម្រាប់ដំណាច់ការិយបរិច្ឆេទ ៣ខែ គិតត្រឹម ថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២០**

## **៣០. យថាភាពនៃពន្ធ**

នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ធនាគារបានទទួលលិខិតជូនដំណឹងស្តីពីការកំណត់ពន្ធឡើងវិញសម្រាប់ឆ្នាំ ហិរញ្ញវត្ថុ ២០០៩ ដល់ ២០១៣ ពីនាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ ដែលក្នុងនោះធនាគារ ត្រូវបានតម្រូវឲ្យបង់បំណុលពន្ធលើបញ្ហាពន្ធផ្សេងៗ។

នាថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ធនាគារបានដាក់លិខិតតវ៉ានឹងការកំណត់ពន្ធឡើងវិញ ដោយផ្អែកលើ បទបញ្ញត្តិពន្ធ។ លិខិតបដិសេធត្រូវបានធ្វើឡើងដោយធនាគារ ហើយបានផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារដោយផ្អែក លើមូលដ្ឋានថា ការកំណត់ឡើងវិញមានភាពមិនត្រឹមត្រូវ។

នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានទទួលលិខិតពីអគ្គនាយកដ្ឋានពន្ធដារស្តីពីការជូនដំណឹង អំពីបំណុលពន្ធ ដែលទាក់ទងនឹងការកំណត់ពន្ធឡើងវិញខាងលើ ពីនាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ។ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ធនាគារបានដាក់លិខិតតវ៉ានឹងការកំណត់ពន្ធឡើងវិញម្តងទៀត ហើយបានផ្ញើជូនអគ្គនាយកដ្ឋានពន្ធដារដោយផ្អែកលើមូលដ្ឋានថាការកំណត់ ឡើងវិញមានភាពមិនត្រឹមត្រូវ។ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ធនាគារបានទទួលលិខិតជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារ ស្តីពីការពន្យារពេលជា បណ្តោះអាសន្នលើការប្រមូលពន្ធទាក់ទងនឹងការគណនាពន្ធឡើងវិញ។ គណៈគ្រប់គ្រងជឿជាក់ថា បំណុលពន្ធ ដែលធនាគារបានកត់ត្រា គឺគ្រប់គ្រាន់ ។ មិនទាន់មានការឆ្លើយតបជាផ្លូវការណាមួយពី អគ្គនាយកដ្ឋានពន្ធដារ នៅឡើយទេ គិតត្រឹមកាលបរិច្ឆេទនៃ របាយការណ៍ហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្នទាំងនេះ។

## **៣១. ព្រឹត្តិការណ៍សំខាន់ៗ**

ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈដំបូង (IPO)

នៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២០ ធនាគារទទួលបានអនុម័តជាគោលការណ៍សម្រាប់ការបោះផ្សាយមូលបត្រកម្មសិទ្ធិ ជាសាធារណៈដំបូង (IPO) ពីក្រុមប្រឹក្សាភិបាលរបស់គណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក)។ ធនាគារ និង ក្រុមហ៊ុនធានាទិញមូលបត្រ យាន់តា ស៊ីឃ្យូរីធី (ខេមបូឌា) ភីអិលស៊ី បានបើកដំណើរការប៊ុកបៀលខ្លីនៅថ្ងៃទី០៣ ដល់ថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២០។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ ២០២០ លទ្ធផលនៃប៊ុកបៀលខ្លី (Book Building) ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដោយមានការចូលរួមពីអ្នកវិនិយោគិនចំនួន ២.១៨០នាក់ ក្នុងនោះមានវិនិយោគិន ក្នុងស្រុកចំនួន ៩៥.៥៥% និងវិនិយោគិនបរទេសចំនួន ៤.៤៥%។ តម្លៃភាគហ៊ុនចុងក្រោយដែលបានកំណត់ ដោយអនុលោមតាមនីតិវិធីស្តីពីការធ្វើប៊ុកបៀលខ្លី និងការធ្វើបរិវិសកម្ម ដែលបានអនុម័តដោយគណៈកម្មការ មូលបត្រកម្ពុជា (គ.ម.ក) គឺ ១៦.២០០ រៀល។

ដំណើរការបរិវិសកម្ម ចាប់ផ្តើមពីថ្ងៃទី២៤ ខែមីនា ២០២០ ដល់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ហើយលទ្ធផលនៃការធ្វើបរិវិសកម្មត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ហើយភាគហ៊ុនចំនួន ៤.៣៤៤.៨៦៥ ត្រូវបានធ្វើបរិវិសកម្ម។

ធនាគារ បានចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។